

សូមប្រសិទ្ធពារបវរមហាប្រសើរជូន



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាតិគោរពដ៏ខ្ពង់ខ្ពស់

ក្នុងឱកាសដ៏មហានក្ខត្តបក្សនៃទិវាកម្រប្រមុខស្នាយ ៦៤ ឈានចូល ៦៥ ចសប្បារបស់សម្តេច

យើងខ្ញុំសូមលំអោនកាយគោរពដោយក្តីដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ **សម្តេចតេជោ** ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្លើម
របស់ប្រជាជនកម្ពុជាបានលះបង់អស់កម្លាំងកាយកម្លាំងចិត្តនិងបញ្ហាញាណក្នុងការដឹកនាំមាតុភូមិកម្ពុជាសម្រេចបានជោគជ័យ
ដ៏ធំធេងជាប្រវត្តិសាស្ត្រជូនជាតិ និងប្រជាជន តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់
កាលសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍នាបច្ចុប្បន្ននេះ ។ សូមឧទ្ទិសបូងសូងគុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ត
ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងតេជះបារមី នៃវិញ្ញាណក្ខន្ធរបស់បុព្វវិរបុរសខ្មែរគ្រប់ៗជំនាន់ សូមតាមជួយបោះព្រំគាំ-
ពារថែរក្សា **សម្តេចតេជោ** និង **សម្តេចកិត្តិព្រ័ត្នបណ្ឌិត** សូមបានប្រកបដោយសុខភាពល្អបរិបូរ កាយពលមាំមួន បញ្ហា-
ញាណភ្លឺថ្លា ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅរកជោគជ័យធំៗថ្មីៗទៀត ។

គោរពជូនដោយក្តីកតញ្ញតាមវិធីជ្រាលជ្រៅបំផុត
នសប្បារប្រជាជន



សួស្តីឆ្នាំថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ឆ្នាំមែន សប្បសំភ ពុទ្ធសករាជ ២៥៥៩



សូមប្រសិទ្ធពររបរសួស្តី សិរីមង្គល មហាប្រសើរ ថ្វាយ និងជូនសម្តេច ព្រះអង្គម្ចាស់
ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងយោធពល-
ខេមរភូមិន្ទ កងនគរបាលជាតិ ជនរួមជាតិនៅគ្រប់ទិសទី ព្រមទាំងអង្គទូត និង
អង្គការអន្តរជាតិនានាដែលកំពុងបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជាសូម
បានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

គោរពជូនតិ
ឧស្សាហកម្មប្រជាជន



សុទិដ្ឋិនិយមចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាឆ្នាំ ២០១៥

Optimism for Cambodia's 2015 Socio-Economic Development

ក្នុងឆ្នាំ ២០១៤ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជោគជ័យប្រកបដោយមោទនភាពក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន បង្កើតបាននូវសមិទ្ធផលជាច្រើនទាំងខាងនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលបានជំរុញនូវដំណើរផ្លាស់ប្តូរស៊ីជម្រៅនៃសង្គមកម្ពុជា ក្នុងជំហានឆ្ពោះទៅមុខទៀត។ តាមរយៈសមិទ្ធផលលើគ្រប់វិស័យក្នុងឆ្នាំកន្លងទៅនេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើសកម្មភាពក្នុងវិស័យអាទិភាពទាំង ៤ ដែលកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ គឺ ៖ ការអភិវឌ្ឍធនធានមនុស្ស ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការធ្វើឲ្យប្រសើរឡើងនូវការសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍថែមទៀតនូវវិស័យកសិកម្ម ព្រមទាំងការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័នសាធារណៈ។ ឆ្នាំ២០១៥នេះ ក៏ជាឆ្នាំនៃសេចក្តីសង្ឃឹមថ្មីទៀតចំពោះការរីកចម្រើនរបស់កម្ពុជា ក្នុងការប្រឹងប្រែងដើម្បីធានាចីរភាពនៃការអភិវឌ្ឍនិងការបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ យើងមានសុទិដ្ឋិនិយមដ៏មុតមាំចំពោះដំណើរវិវឌ្ឍន៍នេះ ដោយផ្អែកលើកត្តាសន្តិភាព ស្ថិរភាពសន្តិសុខរបស់ប្រទេសជាតិ ការចូលរួមដ៏សកម្មពីសំណាក់ប្រជាជន និងពីគ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងសមិទ្ធផលលើគ្រប់វិស័យដែលយើងទទួលបានក្នុងបណ្តាឆ្នាំកន្លងទៅ ។

ការសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧,៧ % ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ បានធ្វើឲ្យកម្ពុជាឈានដល់ដំណាក់កាលនៃការអភិវឌ្ឍថ្មីមួយទៀត គឺកំពុងក្លាយខ្លួនជាប្រទេសចំណូលមធ្យម (កម្រិតទាប) និងស្ថិតក្នុងដំណើរនៃការផ្លាស់ប្តូរស៊ីជម្រៅ ។ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៤ សម្រេចបានកំណើនក្នុងរង្វង់ ៧% ដែលពឹងផ្អែកសំខាន់លើវិស័យកាត់ដេរ ទេសចរណ៍ សំណង់ និងកសិកម្ម អតិផរណាស្ថិតក្នុងកម្រិត៣% ហើយប្រាក់រៀលមានស្ថិរភាព។ ព្រមជាមួយនេះប្រព័ន្ធធនាគារមានភាពរឹងមាំល្អ ។ នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ វិស័យកសិកម្មមាន ២៨,១ % នៃ ផ.ស.ស វិស័យឧស្សាហកម្មមាន ២៥,៧ % នៃ ផ.ស.ស និងវិស័យសេវាកម្មមាន ៤០,៣% នៃ ផ.ស.ស ។ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ ក្នុងឆ្នាំ ២០១៤ មាន ១១២១ ដុល្លារ ហើយនឹងអាចកើនដល់ជាង១២០០ដុល្លារនៅឆ្នាំ២០១៥នេះ ។ ការវិនិយោគផ្ទាល់ពីបរទេសមានសកម្មភាពខ្លាំង ដោយសារកត្តាអំណោយផលនៅក្នុងប្រទេស និងក្នុងតំបន់ ជាពិសេសការផ្លាស់ទីរោងចក្រផលិតពីប្រទេសជិតខាងក្នុងតំបន់ និងកំណើនវិនិយោគផ្ទាល់ពីបរទេស ពីប្រទេសដៃគូសំខាន់ៗជាច្រើនដូចជាចិន ជប៉ុន និងកូរ៉េខាងត្បូង ។ ជីវភាពរបស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិតត្រូវបានកែលម្អមួយកម្រិតទៀត ។ ដំណើរការកែទម្រង់រដ្ឋលើគ្រប់ការដ្ឋានកាន់តែត្រូវបានជំរុញខ្លាំង និងកាន់តែមានប្រសិទ្ធភាព ។

តាមការព្យាករណ៍ក្នុងរយៈពេលជាមធ្យមទៅមុខទៀតសេដ្ឋកិច្ចកម្ពុជា

In 2014, the Royal Government of Cambodia scored successes with pride in the implementation of its political platform by creating achievements in politics, security, social order and socio-economic development that further expedited fundamental reforms in the Cambodian society. All achievements have clearly reflected the past-year Royal Government's unflinching will in performing actions in all four priority areas defined in its Rectangular Strategy Phase III – human resource development, development of physical infrastructure, improvement of trade facility and promotion of agriculture sector, while working on good governance and public institution capability. 2015 is the year of a new hope for progress made by Cambodia in efforts to guarantee sustainable development and to reduce poverty of the people. We have steadfast optimism for this process based on peace, stability and national security together with participation from our people and all development partners as well as achievements in all fields that we scored from previous years.

Achieving an average annual growth of 7.7% over the past two decades has put Cambodia in a new phase of development in which it gradually becomes a country in the lower middle income countries and is in a process of deep changes. The Cambodian economy in 2014 achieved around 7% growth in which garment, tourism, construction and agriculture were major contributors. Cambodia noted a 3% inflation that clearly ascertained stable Riel currency. Banking system has also been working well. In the national economic structure, agriculture contributed 28.3% to the GDP, while industry made 25.7% and service sector made 40.3% respectively. Average income per capita in 2014 was 1,121 USD and could reach 1200 USD in 2015. Foreign direct investment has been strongly active thanks to favorable conditions in the country and region, especially the relocation of factories from countries in the region and increase of foreign direct investment from major partners like China, Japan and South Korea. Living condition of the Royal Government civil servants, the armed forces, workers and employees have improved a degree further. Reform process in every site has been strong and effective.

Prediction has it that the Cambodian economy will continue to grow around 7% per annum thanks to progress made in the fields of energy and physical infrastructure, promoting of competitive capability, improvement of trade facility and investment environment. Particularly, in 2015, the Cambodian economy has been predicted to achieve 7% growth in which industry will have a share of 9.7%, service of 6.6% and agriculture will get back to long-term average growth of 4.3%.

It should be noted that the International Labor Organization (ILO) praised the progress made by Cambodia, asserting Cambodia has chosen a path of development based on principle of respect of working condition and social protection, while discovering a permanent mechanism that is wide-ranging and acceptable to the international standard in rating minimum wages. Recently, the World Bank classified Cambodia in a group of countries with "impressive economic growth" for two decades making it the sixth faster growing country in the world. On

នឹងបន្តកើនក្នុងរង្វង់ ៧ % ក្នុង ១ ឆ្នាំ ដោយផ្អែកលើភាពរីកចម្រើនក្នុង វិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដទៃទៀត ការលើកកម្ពស់ សមត្ថភាពប្រកួតប្រជែង ការកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងបរិយា- កាសវិនិយោគជាដើម ។ ដោយឡែកឆ្នាំ ២០១៥ សេដ្ឋកិច្ចកម្ពុជាត្រូវបាន ព្យាករណ៍ថានឹងមានកំណើន ៧% ក្នុងនោះវិស័យឧស្សាហកម្មនឹងមាន កំណើន៩,៧%វិស័យសេវានឹងមានកំណើន៦,៦%និងវិស័យកសិកម្មនឹង ត្រូវទប់ទៅរកកំណើនធម្មតារយៈពេលវែង ៤,៣% ។

គួរកត់សម្គាល់ថា អង្គការអន្តរជាតិខាងការងារ ILO បានកោតសរសើរ ចំពោះការរីកចម្រើនរបស់កម្ពុជា ដោយបានពិនិត្យឃើញថា កម្ពុជាបាន ជ្រើសរើសផ្លូវអភិវឌ្ឍន៍មួយ ដោយឈរលើគោលការណ៍គោរពលក្ខខណ្ឌ ការងារ និងកិច្ចគាំពារសង្គមហើយ រកឃើញនូវយន្តការជាអចិន្ត្រៃយ៍មួយ ដែលមានលក្ខណៈទូលំទូលាយ និងស្របតាមស្តង់ដារអន្តរជាតិក្នុងការ កំណត់ប្រាក់ឈ្នួលអប្បបរមា ។ ថ្មីៗនេះ ធនាគារពិភពលោកបានចាត់ បញ្ចូលប្រទេសកម្ពុជាទៅក្នុងក្រុមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចគួរ ឲ្យស្ងប់ស្ងែង ក្នុងរយៈពេល ២ ទសវត្សរ៍ក្រោយនេះ ដែលបានធ្វើឲ្យ កម្ពុជាក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតលំដាប់ទី៦ លើពិភពលោក។ កាលពីថ្ងៃទី ១០ ខែមីនា ឯកឧត្តម Takehiko Nakao ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានវាយតម្លៃយ៉ាងត្រឹមត្រូវ និងប្រកប ដោយភាពសុក្រឹតថា កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ដែលមាន ការរុញច្រានពីកំណើនដ៏រឹងមាំលើវិស័យឧស្សាហកម្ម សេវាកម្ម និងកសិ- កម្ម បានធ្វើឲ្យប្រទេសកម្ពុជាខិតទៅជិតការផ្លាស់ប្តូរឋានៈពីប្រទេសដែល មានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យម ។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសនានាលើពិភពលោក ដែល មានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបំផុត។ កម្ពុជាបានកាត់បន្ថយភាពក្រីក្រ ពីស្ទើរតែ ៥០% នៃប្រជាជនសរុបក្នុងឆ្នាំ ២០០៧ មកត្រឹមតែ ១៩% ក្នុងឆ្នាំ ២០១២ ។

ប៉ុន្តែសេដ្ឋកិច្ចសង្គមកម្ពុជានៅមានបញ្ហាប្រឈមជាច្រើនផងដែរជា- អាទិ៍ ការបន្តកាត់បន្ថយច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចសកល មូលដ្ឋាននៃ កំណើនសេដ្ឋកិច្ចបច្ចុប្បន្ននៅពឹងផ្អែកលើវិស័យជាប្រពៃណី ដូចជា វិស័យ កាត់ដេរ ទេសចរណ៍ សំណង់ និងកសិកម្ម ដែលចាំបាច់ត្រូវធ្វើពិពិធកម្មទៅ វិស័យថ្មីៗផ្សេងទៀត ការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងទីផ្សារអន្តរជាតិ សម្រាប់កសិកម្មកម្ពុជា លទ្ធភាពនៃកំណើនពុះសាប្តីក្នុងវិស័យអចល- ទ្រព្យសន្ទុះដ៏លឿននៃឥណទានមីក្រូហិរញ្ញវត្ថុគ្រោះធម្មជាតិព្រមទាំងភាព មិនច្បាស់លាស់នៃទីផ្សារពលកម្ម។ល។ នៅលើវិស័យនយោបាយក៏នៅ តែមានមជ្ឈដ្ឋានអតតិដែលតែងតែបង្កភាពស្មុគស្មាញដល់សង្គមជាតិ ។ ជាពិសេសប្រជាជនក្រីក្រ និងប្រជាជនដែលមានប្រាក់ចំណូលទាបនៅ មិនទាន់ទទួលបានផ្ទៃផ្កាពីកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ឡើយ។

ផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងបណ្តាឆ្នាំកន្លងទៅលើសក្តា- នុពលដ៏ធំធេងរបស់កម្ពុជា លើឆន្ទៈដ៏មោះមុត និងទេពកោសល្យរបស់ ប្រជាជនយើង និងភាពល្អស្មោះក្នុងការដឹកនាំរបស់សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់

ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច សង្គមដ៏ត្រឹមត្រូវនោះ យើងពិតជា អាចធ្វើឲ្យសេចក្តីសង្ឃឹមរបស់យើង ក្លាយជាបណ្តាសមិទ្ធផលជាក់ស្តែង កាន់តែធំឡើងថែមទៀតនៅឆ្នាំ ២០១៥ នេះ។ នៅក្នុងន័យនេះ សម្តេច **ហ៊ុន សែន** បានមានប្រសាសន៍នៅក្នុងសន្និសីទចក្ខុវិស័យប្រទេស កម្ពុជាឆ្នាំ ២០១៤ នាថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៥ ថា ការប្តេជ្ញាចិត្តរបស់ យើងគឺការជំរុញការកែទម្រង់ឲ្យបានកាន់តែស៊ីជម្រៅថែមទៀត ហើយ អនុវត្តឲ្យបានតែមានប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ និងបង្កើនភាពប្រកួតប្រជែងរបស់យើងក្នុងតំបន់ ពិសេសសហគមន៍ អាស៊ានឆ្នាំ ២០១៥ និងពិភពលោក។ ចំពោះមុខកម្ពុជា នឹងបន្តពង្រឹងភាព ជាដៃគូផ្នែកសេដ្ឋកិច្ចជាមួយប្រទេសសមាជិកអាស៊ាន និងប្រទេសក្នុង តំបន់អាស៊ីខាងកើត ដោយរក្សាសេដ្ឋកិច្ចឲ្យនៅតែមានលក្ខណៈបើកចំហ នៅក្នុងទីផ្សារពិភពលោក ដែលជាកត្តាសំខាន់បំផុតសម្រាប់ឈានទៅ សម្រេចបាននូវមាត្រដ្ឋានសេដ្ឋកិច្ចនិងភាពប្រកួតប្រជែងពង្រីកការវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។

ឧបទ្វីបឌី ប្រជាជន

March 10, Asian Development Bank president, HE Takehiko Nakao made a correct and perfect assessment that the rapid economic growth of Cambodia, expedited by firm growth in industry, service and agriculture sectors, moves the country closer to changing its rank from a country in low income to middle income country. Cambodia is one of the faster economic growth countries in the world. Cambodia has brought down poverty among nearly 50% of its total population in 2007 to only 19% in 2012.

However, Cambodian socio-economic status faces challenges of continued uncertainty of global economic growth; its economic growth depending on traditional sectors – garment, tourism, construction and agriculture – need to be diversified, strong competition in international market for Cambodian agricultural produces, possible property bubble growth, rapid speed of micro-finance credit, natural calamity and uncertainty in the labor market, etc. In politics, there are still ill-willed circles that consistently cause complication to our nation. Poor people, especially, and those with low income have yet to benefit from the fruit of economic growth in an equitable manner.

Based on achievements scored in the passing years, with potential and strong will and genius of the people coupled with the wise leadership of Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, who sets out correct strategy for socio-economic development, Cambodian hopes to realize further achievement in 2015. In this meaning, Samdech Hun Sen said in the Cambodia Vision 2018 conference on 5 March 2015 that Cambodia's determination is to further reform and implement effectively to achieve national development goal and increase our competitiveness in the region, especially the 2015 ASEAN Economic community and the world. For the immediate term, Cambodia will continue to strengthen economic partnership with the ASEAN countries and East Asia region by maintaining open economy in the world market, the most important factor in realizing the economy of scale and competition in expanding investment and trade in the region, while reducing people's poverty./.

មិនខ្សែបដិវត្តន៍ពណ៌អាចកើតមាននៅកម្ពុជាបានឡើយ

ការរស់នៅរបស់ប្រជាជនប្រកបដោយសុខសន្តិភាព និងភាពស្ថិតស្ថេរគង់វង្សនៃសង្គមជាតិមួយ គឺអាស្រ័យទៅលើប្រជាជននៃប្រទេសនោះមានឆ្លងសាមគ្គីភាពរឹងមាំ មាននយោបាយសម្រាប់គ្រប់គ្រងប្រទេសបានត្រឹមត្រូវ មានប្រព័ន្ធច្បាប់ល្អដែលត្រូវបានគោរពអនុវត្ត មានមគ្គុទ្ទេសក៍ប្រកបដោយភាពឈ្លាសវៃដែលមានគុណធម៌ខ្ពង់ខ្ពស់ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ។ ប៉ុន្តែភាពសុខសាន្ត ស្ថិតស្ថេរគង់វង្សនោះមិនមែនបានមកដោយងាយស្រួលដោយមិនប្រឈមនឹងឧបសគ្គ និងការលំបាកនានាដែលតែងមាននៅគ្រប់កាលៈទេសៈនោះឡើយ ។ ការស្វែងរកផ្លូវវិធីសាស្ត្រ និងបង្កលក្ខណសម្បត្តិសម្រាប់ការលូតលាស់រីកចម្រើន គឺជាការលំបាកយ៉ាងធំទៅហើយសម្រាប់ប្រទេសនីមួយៗ។ ទន្ទឹមនេះនៅមានក្រុមជនដែលមានគំនិតជ្រុលនិយម និងឱកាសនិយមតែងតែរកវិធី បង្កការលំបាកស្មុគស្មាញឥតឈប់ឈរដល់សង្គមជាតិដើម្បីសម្រេចមហិច្ឆតា នយោបាយចង់បានអំណាចរបស់ពួកគេ ។

សភាពការណ៍ជាក់ស្តែងលើពិភពលោកបានបង្ហាញថា នៅប្រទេសជាច្រើនមានការផ្លាស់ប្តូររដ្ឋាភិបាលតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិវិធី ប៉ុន្តែនៅប្រទេសខ្លះបែរជាមានការផ្តួលរំលំរដ្ឋាភិបាលតាមរយៈការធ្វើរដ្ឋប្រហារ ឬក៏ការធ្វើសង្គ្រាមអូសបន្លាយ ធ្វើឲ្យវិនាសអន្តរាយ អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនទៅវិញទោះបីជាមកដល់សម័យកាលបច្ចុប្បន្ននេះហើយក្តី ជាពិសេសការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់មួយតាមរយៈរបស់ដែលគេហៅថា **បដិវត្តន៍ពណ៌** ឬ **បដិវត្តន៍អហិង្សា**។ នេះជាមធ្យោបាយមួយដែលអានុភាពខាងក្រៅខ្លះតែងយកមកប្រើប្រាស់ សំដៅលូកដៃកក្កើតកាយកិច្ចការផ្ទៃក្នុងនៃប្រទេសអធិបតេយ្យមួយ បង្កើតជាស្ថានភាពនៃការផ្លាស់ប្តូររបបនយោបាយ ដោយរំលោភបំពានយ៉ាងកម្រោលលើច្បាប់របស់ប្រទេសនោះ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ចំណុចកំពូលនៃបដិវត្តន៍ពណ៌ គឺការធ្វើឲ្យរីកចម្រើននូវសកម្មភាពបះបោររបស់មហាជននៅតាមដងផ្លូវ រហូតពុំអាចគ្រប់គ្រងបាន បង្កជាចលាចល ធ្វើឲ្យបាត់ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមនិងធ្វើឲ្យមូលដ្ឋានគ្រឹះទ្រទ្រង់រដ្ឋបាលអំណាចត្រូវរង្គោះរង្គើរហើយឈានទៅផ្តួលរំលំរដ្ឋាភិបាលតាមរយៈអ្វីដែលពួកគេតែងហៅថា "**អំណាចប្រជាជន**"។ បដិវត្តន៍ពណ៌ពុំមែនជាបុព្វហេតុរបស់ប្រជាជនក្នុងប្រទេសនោះផ្ទាល់ឡើយ ប៉ុន្តែជាការនាំចូលដោយអានុភាពពីខាងក្រៅ។ ក្នុងការបង្កើតបដិវត្តន៍ពណ៌ ពួកគេតែងនៅពីក្រោយខ្នងក្រុមប្រឆាំង ជំរុញអូសទាញប្រើប្រាស់យុវជន និងបណ្តាអង្គការក្រៅរដ្ឋាភិបាល ដែលពួកគេបានចិញ្ចឹមធ្វើ

ជាកម្លាំងដ៏សំខាន់ ខិតខំកៀងគរប្រជាជនឲ្យចូលរួមក្នុងបាតុកម្មឲ្យបានច្រើន ជាពិសេសចលនាអូសទាញកងកម្លាំងប្រដាប់អាវុធឲ្យគាំទ្រ ឬស្ថិតនៅជាអព្យាក្រឹត។

បដិវត្តន៍ពណ៌ត្រូវបានគេបញ្ជោះធ្វើនៅប្រទេសជាច្រើន ជាអាទិ៍ប្រទេសហ្សកហ្ស៊ី អ៊ុយក្រែន ទុយនេស៊ី លីប៊ី ស៊ីរី អេហ្ស៊ីប។ល។ ប៉ុន្តែគ្រប់ប្រទេសដែលបានប្រើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់មួយ ហើយបន្តប្រយុទ្ធអំណាចមួយទៀតឡើង ដឹកនាំប្រទេសនោះ សុទ្ធតែត្រូវធ្លាក់ទៅក្នុងភាពខិនចយ អស្ថិរភាព និងមហន្តរាយយ៉ាងធ្ងន់ធ្ងររហូតមកដល់បច្ចុប្បន្ន ។ ប្រទេសខ្លះកំពុងតែកើតមានសង្គ្រាមបង្ហូរឈាម ការបែកបាក់ជាតិសាសន៍ និងសាសនាដែលរកទីបញ្ចប់មិនឃើញឡើយ។ នេះឯងជាផលវិបាកដ៏ធ្ងន់ធ្ងរនៃការធ្វើបដិវត្តន៍ពណ៌ ។

នៅប្រទេសកម្ពុជាមានមជ្ឈដ្ឋានអគតិនៅខាងក្រៅ និងក្រុមជនប្រឆាំងមួយចំនួនប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដែរ ក្នុងអំឡុងឆ្នាំ ២០១៣-២០១៤ ហើយរហូតមកដល់បច្ចុប្បន្នឧបាយកលនេះមិនទាន់បញ្ចប់នៅឡើយទេ ។ តើការប៉ុនប៉ងបង្កើតឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជាផ្ដើមឡើងដោយរបៀបណា? ពួកគេបានបង្កើតសេណារីយ៉ោមួយច្បាស់លាស់ទាំងមុនពេលបោះឆ្នោតក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតនាថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៣។ មុនពេលបោះឆ្នោត គណបក្សប្រឆាំងដែលបានចុះឈ្មោះបោះឆ្នោតដែរនោះ បានប្រកាសជាមុនថាពួកគេចូលរួមបោះឆ្នោតតែនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតទេ ដោយភ្ជាប់ជាមួយនូវការចោទប្រកាន់មូលបង្កាច់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអព្យាក្រឹត។ អង្គការសង្គមស៊ីវិលមួយចំនួនប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស និងក្រៅប្រទេសខ្លះ រួមទាំងជនបរទេសខ្លះផងបានស្រែកបន្ទូលតាមបក្សប្រឆាំង ។ មានអង្គការសង្គមស៊ីវិលមួយហ៊ានប្រកាសថាទឹកខ្មៅជ្រលក់ដៃសម្រាប់ការបោះឆ្នោតអាចលុបជ្រះ ហើយឥស្សរជននយោបាយខ្លះរបស់បក្សប្រឆាំងបានធ្វើសេចក្តីថ្លែងការណ៍នយោបាយក្នុងដំណាក់កាលស្ងប់ស្ងាត់ ដែលរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់បោះឆ្នោត ។ ប្រព័ន្ធផ្សព្វផ្សាយអគតិទាំងនោះតែងតែផ្សាយហើយផ្សាយទៀតនូវបទវិភាគ និងបទសម្ភាសន៍របស់ក្រុមមនុស្សដែលមានការចាត់តាំងត្រឹមត្រូវ ហើយដែលប្រកាសខ្លួនឯងជាអ្នកវិភាគឯករាជ្យ តែធាតុពិតនិយាយបំភ្លៃបំផ្លើស ក្នុងគោលបំណងធ្វើឲ្យសាធារណមតិច្របូកច្របល់ ។ ពួកគេបានមូលបង្កាច់អំពីការបន្លំសន្លឹកឆ្នោត បំផុសឲ្យមានការបែកបាក់ក្នុងសង្គមជាតិ បំផុសសតិអារម្មណ៍ជាតិនិយមចង្អៀតចង្អល់ ហើយក្នុងថ្ងៃបោះឆ្នោត ក្រុមប្រឆាំងបានបង្កើតឲ្យមានអំពើហិង្សាជាច្រើនកន្លែងដូចជាការគំរាមកំហែងអ្នកបោះឆ្នោតមិនឲ្យទៅបោះ

ឆ្នោត ការគំរាមកំហែងមន្ត្រីរៀបចំការបោះឆ្នោតតាមការិយាល័យ បោះឆ្នោត រហូតឈានទៅដល់ដុតរថយន្តរបស់សមត្ថកិច្ចថែម ទៀត។ ក្រោយថ្ងៃបោះឆ្នោតពួកគេបានខិតខំប្រមូលមូលអ្នកគាំទ្រ ខ្លួនមកទីលានប្រជាធិបតេយ្យ ហើយប្រើប្រាស់ទីលាននេះជាមជ្ឈមណ្ឌលសម្រាប់ប្រមូលកម្លាំង និងចាត់តាំងជាសកម្មភាពបាតុកម្ម យ៉ាងអនាធិបតេយ្យតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សន្តិសុខសណ្តាប់ធ្នាប់សង្គម ។ ពួកគេប្រកាសមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត មិនចូលរួមកិច្ចប្រជុំរដ្ឋសភាលើកដំបូង តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ទាមទារឲ្យសម្តេចតេជោ **ហ៊ុន សែន** ចុះចេញពីតំណែង និងរៀបចំឲ្យមានការបោះឆ្នោត ឡើងវិញ។ មានអង្គការសង្គមស៊ីវិលខ្លះបានទាមទារឲ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នដើម្បីដឹកនាំប្រទេសក្នុងដំណាក់កាលអន្តរកាល ហើយរៀបចំការបោះឆ្នោតឡើងវិញ។ ទង្វើទាំងអស់នេះគឺ ផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ ពិគោលការណ៍ដ៏ត្រឹមត្រូវនៃលទ្ធិប្រជាធិបតេយ្យ នីតិវដ្ត និងពិធីនេះរបស់ប្រជាជន ដែលមានន័យស្មើនឹង ការប៉ុនប៉ងធ្វើរដ្ឋប្រហារពីព្រោះថារដ្ឋសភារាជរដ្ឋាភិបាលបានកើត ចេញពីការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ដែលតំណាងឲ្យឆន្ទៈរបស់ប្រជាជនពិតប្រាកដ ។ ជាចុង ក្រោយ ពួកគេបានបង្ហាញចេញជាចំហនូវការប៉ុនប៉ងធ្វើបដិវត្តន៍ ពណ៌ ដោយណែនាំ និងចាត់តាំងឲ្យសកម្មជនរបស់ខ្លួនយកផ្កា ឈូកទៅឲ្យកងកម្លាំងមានសមត្ថកិច្ច អំពាវនាវឲ្យកងកម្លាំងកុំស្តាប់ បញ្ជារាជរដ្ឋាភិបាល ហើយជំរុញមហាបាតុកម្មដែលបានក្លាយជា អំពើកុហកម្មដ៏ហិង្សាបណ្តាលឲ្យមានមនុស្សស្លាប់ រងរបួស និង ខូចខាត ទ្រព្យសម្បត្តិសាធារណៈ និងឯកជនយ៉ាងច្រើន ក្នុងនោះ មានកម្លាំងមានសមត្ថកិច្ចប្រមាណ ៨០ នាក់ត្រូវរងរបួស។ ប្រឈម

នឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ **ហ៊ុន សែន** បានចាត់វិធានការម៉ត់ចត់តាមច្បាប់ បំបាត់អំពើអនាធិបតេយ្យ បង្កភាពចលាចលក្នុងសង្គម ពង្រឹង សន្តិសុខសណ្តាប់ធ្នាប់ឡើងវិញ ធ្វើឲ្យប្រជាជនកម្ពុជាទូទាំង ប្រទេស អបអរសាទរនិងគាំទ្រយ៉ាងខ្លាំង ។ ការប៉ុនប៉ងរបស់ មជ្ឈដ្ឋានអគតិ និងក្រុមប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា តាមរយៈបដិវត្តន៍ពណ៌ត្រូវបរាជ័យ ។ ពីការ បរាជ័យនេះបានចាប់បង្ខំឲ្យពួកគេ គ្មានជំរើសណាមួយក្រៅពីត្រូវចរចា រកដំណោះស្រាយដោយសន្តិវិធីតាមផ្លូវនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

សម្តេចតេជោ **ហ៊ុនសែន** បានបញ្ជាក់យ៉ាងច្បាស់ហើយថាមិន ត្រូវឲ្យមានបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជាទេ ។ មិនថាបដិវត្តន៍ ពណ៌នោះវាចេញមកពីទីណាទេ ចាំបាច់ត្រូវធ្វើសកម្មភាពទប់ស្កាត់ បន្ទាន់ ហើយគ្មានការរារាំងណាមួយចំពោះការធ្វើសកម្មភាព ប្រឆាំងនឹងក្រុមខិលខូចដែលប៉ុនប៉ងធ្វើឲ្យកម្ពុជា ធ្លាក់ទៅក្នុង សង្គ្រាមស៊ីវិលជាថ្មីទៀត ឬការដណ្តើមអំណាចដែលជាសកម្មភាព មិនស្របច្បាប់នោះទេ។ សម្តេចតេជោ **ហ៊ុន សែន** បានថ្លែងកោត សរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើ សកម្មភាពដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនាព្រះមហាក្សត្រនិងការពាររាជរដ្ឋាភិបាលស្របច្បាប់ ។ សម្តេចបានពន្យល់ យ៉ាងច្បាស់ថា គ្មានទេរបស់ដែលហៅថា អព្យាក្រឹតរវាងកងកម្លាំង ប្រដាប់អាវុធជាមួយរាជរដ្ឋាភិបាលនោះ។ រាល់ការបំពានណាមួយ ពីគណបក្សនយោបាយ ឬពីមជ្ឈដ្ឋានណាក៏ដោយមកលើរាជរដ្ឋាភិ បាលត្រូវតែមានសកម្មភាពទប់ស្កាត់ជាបន្ទាន់ដើម្បីការពារនូវផល ប្រយោជន៍ជាអាយុជីវិតរបស់ប្រទេសជាតិ និងប្រជាជន ។



សូមគោរពឯកឧត្តម លោកជំទាវ និងប្រិយមិត្តអ្នកអានជាទីគោរព
 សូមចូលមក Facebook Page : **Pracheachun Magazine-ទស្សនាវដ្តីប្រជាជន**
 ហើយចុច Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់ទស្សនៈ ឬ មតិផ្សេងៗ

រដ្ឋសភា អនុម័តសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង សម័យប្រជុំវិសាមញ្ញនៃរដ្ឋសភានីតិកាលទី ៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៥ សម័យប្រជុំវិសាមញ្ញនៃរដ្ឋសភា នីតិកាលទី ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។

សេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)មានចំនួន ៧ ជំពូក និង ៦៦ មាត្រា។ សេចក្តីព្រាងច្បាប់នេះ មានសំឡេងគាំទ្រចំនួន១០៣។ ចំណែកសេចក្តីព្រាងសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមានចំនួន១២ ជំពូក និងមាន ១៧១ មាត្រា មានសម្លេងគាំទ្រចំនួន១០១ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ម៉ីន ឈិន** តំណាងក្រុមការងារតាក់តែងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានថ្លែងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា និងអនុម័តច្បាប់ទាំង



សមាជិក សមាជិការដ្ឋសភា អនុម័តសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

នោះថា សេចក្តីស្នើច្បាប់ដ៏មានសារៈសំខាន់ទាំងពីរនេះ ក្រោយពេលដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យធម្មនុញ្ញភាពរួច ព្រមទាំងព្រះមហាក្សត្រឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់នោះ អត្ថបទច្បាប់នេះនឹងក្លាយទៅជាឧបករណ៍និងជាយន្តការដ៏មានសារៈសំខាន់សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលខាងមុខ ពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៃរដ្ឋសភា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។

សូមបញ្ជាក់ថា តាមកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បានឯកភាពគ្នាធ្វើការតែទម្រង់ការបោះឆ្នោតដោយរៀបចំស្ថាប័នរៀបចំការបោះឆ្នោតឱ្យទៅជាស្ថាប័នដែលមានឯករាជ្យពេញលេញ ដោយមានចែងក្នុងជំពូកមួយ ដោយឡែកក្នុងរដ្ឋធម្មនុញ្ញ។ ផ្ដើមចេញពីកិច្ចព្រមព្រៀងនេះ ក្រុមការងារនៃគណបក្សទាំងពីរបានធ្វើការងារយ៉ាងមមាញឹកកប់ផុត អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការរៀបចំសេចក្តីស្នើច្បាប់ទាំងពីរ។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ រដ្ឋសភាបានអនុម័តច្បាប់រដ្ឋធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៧៦ និងមាត្រាទាំងឡាយពីជំពូកទី១៥ ថ្មីដល់ជំពូកទី១៦ ថ្មីនៃរដ្ឋធម្មនុញ្ញ ដោយដាក់បញ្ចូលអង្គការរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ។

ក្រុមការងារគណបក្សទាំងពីរ បានជួបគ្នាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតហើយបានចាប់ផ្ដើមធ្វើការពិភាក្សាលើសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ មក ហើយបានបញ្ចប់សេចក្តីព្រាងនៃសេចក្តីស្នើច្បាប់ទាំងពីរជាបឋមនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៥។ បន្ទាប់មកសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ទាំងពីរត្រូវបានផ្សព្វផ្សាយជាសារធារណៈ ក្នុងអង្គសិក្ខាសាលាមួយនៅមន្ទីររដ្ឋសភា ដោយមានការចូលរួមពីសំណាក់អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ តំណាងគណបក្សនយោបាយនានា និងមជ្ឈដ្ឋានផ្សេងៗទៀតកាលពីថ្ងៃទី ៩ ខែមីនា ដើម្បីចូលរួមផ្តល់អនុសាសន៍លើខ្លឹមសារនៃសេចក្តីស្នើច្បាប់ទាំង ២ នេះ ។



ឯកឧត្តម **ម៉ីន ឈិន** គូសបញ្ជាក់អំពីខ្លឹមសារនៃសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី ៣ របស់ អ.ស.ប ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ



សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយ

ឯកឧត្តម ស៊ិនហ្សូ អាមេ ក្នុងឱកាសទទួលពិសាអាហារការងារ

ចាប់ពីថ្ងៃទី១៣-១៦ ខែមីនាឆ្នាំ ២០១៥ សម្តេចអគ្គមហាសេនាបតីតេ-

ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញ ចូលរួមសន្និសីទពិភពលោកលើកទី ៣ របស់ អ.ស.ប ស្តីពីការកាត់បន្ថយ ហានិភ័យនៃគ្រោះមហន្តរាយ ដែលបានប្រារព្ធធ្វើនៅទីក្រុងសេនដាយ ប្រទេសជប៉ុន ។

ក្នុងឱកាសស្នាក់នៅទីនោះនាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៥ សម្តេចតេ- ជោ ហ៊ុនសែនបានជួបជាមួយឯកឧត្តម Fumiaki Takahashi អតីតឯក- អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន ក្នុងពិធី ពិសាអាហារពេលល្ងាច។ សម្តេចតេជោបានថ្លែងថា ដំណើរទស្សនកិច្ចនៅ ពេលនេះគឺដើម្បីផ្តល់ឱកាសឲ្យរូបសម្តេចបានជួបពិភាក្សាជាមួយថ្នាក់ដឹក នាំជប៉ុនក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេស ទាំងពីរឲ្យកាន់តែរឹងមាំទៀត។ សម្តេចមានប្រសាសន៍ថា សម្តេចបាន សរសេរសំបុត្រជូនឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនដើម្បីគោរពអញ្ជើញឯក- ឧត្តម គូ មុរ៉ា មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងនាមជាគណបក្សកាន់ អំណាចដូចគ្នា សំដៅឲ្យយ៉ាងណាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការនៃគណបក្សកាន់អំណាចទាំងពីរកាន់តែស្និទ្ធស្នាលទៀតថែមទៀត។ ក្នុងឱកាសនោះឯកឧត្តម ណាហ្គាហ្គាវ៉ា ខីហ្ស៊ី ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរមាន ប្រវត្តិសាស្ត្រជាមួយគ្នា មានអាយុកាលជាង ៤០០ ឆ្នាំ មកហើយ និងមាន ទំនាក់ទំនងល្អរហូតមកដល់បច្ចុប្បន្ន។ អ្វីដែលធ្វើឲ្យយើងទាំងពីរមានភាព ជិតស្និទ្ធនឹងគ្នាកាន់តែប្រសើរថែមទៀតនោះគឺប្រទេសជប៉ុនបានរួមចំណែក ជួយស្តារ និងអភិរក្សរូបបណ្តាប្រាសាទមួយចំនួនក្នុងប្រទេសកម្ពុជា។ ឯក- ឧត្តម ណាហ្គា ហ្គាវ៉ា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលរក្សានូវអត្រាកំណើន ជាង ៧% ក្នុង ១ ឆ្នាំ ដែលនោះគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេច តេជោក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអភិ-

វឌ្ឍប្រទេសប្រកបដោយនិរន្តរភាព ។

នៅថ្ងៃទី ១៤ ខែមីនា សន្និសីទពិភពលោកលើកទី ៣ របស់ អ.ស.ប ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ បានធ្វើឡើងនៅទីក្រុង សេនដាយ ដែលជាក្រុងគំរូរបស់ខេត្តមីយ៉ាហ្គិប្រទេសជប៉ុន។ ប្រទេស ជប៉ុន និងអ.ស.ប បានរៀបចំសន្និសីទពិភពលោកនេះចំនួន ២ លើករួចមក ហើយ ដោយលើកទី ១ នៅទីក្រុងយ៉ូកូហាម៉ាក្នុងឆ្នាំ ១៩៩៤ និងលើកទី២ នៅខេត្តយ៉ូហ្គូ ក្នុងឆ្នាំ ២០០៥។ ឯកឧត្តម ចាន គីមូន អគ្គលេខាធិការ អ.ស.ប បានថ្លែងថា ដល់ពេលវេលាដែលយើងទាំងអស់គ្នាធ្វើការផ្លាស់ប្តូរ បទពិសោធន៍ពីគ្នាទៅវិញទៅមកជុំវិញការប្រែប្រួលអាកាសធាតុ និងគ្រោះ មហន្តរាយ ។ នេះជាបញ្ហាប្រឈមដែលយើងទាំងអស់គ្នាត្រូវរួមគ្នារិះរក វិធានការសមស្របណាមួយក្នុងការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យ ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ។ ឯកឧត្តមបានស្នើឲ្យ មានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនឹងប្រទេសក្នុងការផ្លាស់ ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការក្នុង ប្រព័ន្ធបច្ចេកវិទ្យា ដែលបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ និងការខិត ខំតស៊ូទប់ទល់គ្រោះមហន្តរាយ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាមេ ក៏បានប្រកាសនូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសេនដាយ ដោយផ្តោតការយកចិត្តទុកដាក់លើចំណុចសំខាន់ ៣ គឺការផ្តល់ជំនួយមិន មែនជាវត្ថុ ជំនួយជាវត្ថុ និងការលើកស្ទួយកិច្ចសហប្រតិបត្តិការតំបន់ និង អន្តរជាតិ។ នៅក្នុងគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នោះ ជប៉ុនផ្តល់ជំនួយ គិតជាប្រាក់ចំនួន ៤០០០ លានដុល្លារ ក្នុងការកាត់បន្ថយហានិភ័យនៃ គ្រោះមហន្តរាយរួមទាំងការជួយបណ្តុះបណ្តាលដល់មន្ត្រីបុគ្គលិកចំនួន ៤ ម៉ឺននាក់ផ្សេងទៀត ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ។

ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងសន្ទរកថា គន្លឹះដោយផ្តោតអាទិភាពទៅលើកិច្ចការសំខាន់ៗមួយចំនួន ដូចជាការ ពង្រឹងស្ថាប័ន និងការបង្កើនក្របខណ្ឌច្បាប់ បទបញ្ញត្តិ និងយន្តការគ្រប់ គ្រងគ្រោះមហន្តរាយនៅគ្រប់កម្រិតទាំងអស់ ដោយផ្អែកលើស្ថានភាព ជាក់ស្តែងរបស់ប្រទេសនីមួយៗ។ បង្កើន និងពង្រឹងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការឥតព្រំដែនក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ការផ្លាស់ប្តូរ ព័ត៌មានឲ្យកាន់តែស៊ីជម្រៅ បង្កើតកម្មវិធីចែករំលែកចំណេះដឹងទាក់ទង នឹងការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ លើក កម្ពស់ភាពជាដៃគូព្រមទាំងបង្កនិងធានាលើបរិយាកាសដែលបើកទូលាយ និងមានលក្ខណៈអនុគ្រោះ ដើម្បីជំរុញការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ទាំងអស់នៅគ្រប់កម្រិតរួម ទាំងក្រុមជនងាយរងគ្រោះ ក្នុងការគ្រប់គ្រង គ្រោះមហន្តរាយ ។ ការដាក់បញ្ចូលនូវការទប់ស្កាត់ និងការកាត់បន្ថយនូវ ហានិភ័យគ្រោះមហន្តរាយទៅក្នុងផែនការអភិវឌ្ឍ នៅគ្រប់កម្រិតទាំង



សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហាន គីមូន

អស់។ ពង្រឹងផែនការត្រៀមបម្រុងឆ្លើយតបនឹងគ្រោះមហន្តរាយដែលមាន យន្តការត្រឹមត្រូវ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការ ព្រមទាំងការ បន្តពង្រឹងយន្តការជួយគាំទ្រដល់ជនរងគ្រោះ ទាំងក្នុងពេល និងក្រោយ ពេលមានគ្រោះមហន្តរាយ ។

នៅថ្ងៃទី ១៤ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ លោកជំទាវ Annick Girardin រដ្ឋលេខាធិការទទួលបន្ទុកអភិវឌ្ឍន៍ និងប្រុង កូហ្សូនីនៃសាធារណរដ្ឋបារាំងចូលជួបសម្តែងការគួរសម ។ លោកជំទាវ Annick Girardin បានមានប្រសាសន៍ថា នៅខែធ្នូ ឆ្នាំ ២០១៥ ខាងមុខ ប្រទេសបារាំងនឹងមានរៀបចំកិច្ចប្រជុំអន្តរជាតិ ស្តីពីបម្រែបម្រួលអាកាស ធាតុនៅទីក្រុងប៉ារីស។ កិច្ចប្រជុំអន្តរជាតិនោះគឺបារាំងចង់ប្រកាសឲ្យ បណ្តាប្រទេសទាំងអស់លើពិភពលោក មានយន្តការរួមគ្នាក្នុងការប្រើ ប្រាស់ប្រព័ន្ធប្រកាសអាសន្នជាមុន។ លោកជំទាវក៏បានជម្រាបសួរសម្តេច តេជោ ហ៊ុន សែន ថា តើនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាមាន វិធានការយ៉ាងណា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយ គ្រោះមហន្តរាយ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើធៀបទៅ នឹងបណ្តាប្រទេសនៅតាមបណ្តោយដងទន្លេមេគង្គ កម្ពុជាមានបទពិសោធន៍ខ្លាំងណាស់។ បទពិសោធន៍ដែលមានជាច្រើនជាខ្មែរ គឺយើងជ្រើស រើសទីទួលសុវត្ថិភាពដែលទីនោះមិនគ្រាន់តែដើម្បីជួយសង្គ្រោះអាយុជីវិត មនុស្សទេ ប៉ុន្តែថែមទាំងជួយដល់អាយុជីវិតសត្វ។ ទីទួលសុវត្ថិភាពនោះ យើងធ្វើនៅតាមសាលារៀន និងវត្តអារាមដែលនៅខ្ពស់ពីផ្ទៃទឹក។ យន្តការ នៃការដឹកនាំជួយសង្គ្រោះ គឺដឹកនាំផ្ទាល់ដោយនាយករដ្ឋមន្ត្រី ។ កម្ពុជាក៏ បានត្រៀមស្បៀង ពូជសម្រាប់ផ្តល់ជូនជនរងគ្រោះក្នុងការស្តារឡើងវិញ នូវជីវភាពរស់នៅរបស់ពួកគេ។ សម្តេចតេជោក៏បានថ្លែងគាំទ្រនូវគំនិតផ្តួច ផ្តើមឲ្យមានកិច្ចប្រជុំអន្តរជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុនៅទីក្រុង ប៉ារីស ដោយចាត់ទុកថាមានសារៈសំខាន់ណាស់ដើម្បីឲ្យបណ្តាប្រទេស ទាំងអស់រួមចិត្តរួមចិត្តគ្នា ក្នុងការបង្កើននូវប្រព័ន្ធប្រកាសអាសន្នជាមុន សំដៅប្រាប់ដល់ពិភពលោកទាំងមូលពីបម្រែបម្រួលអាកាសធាតុ ដែល អាចកើតឡើងជាយថាហេតុក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រទេស ទាំងអស់លើពិភពលោកយើងនេះ ។

នៅថ្ងៃ ១៤ មីនា ដដែល សម្តេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សា

ការងារជាមួយឯកឧត្តម ហាន គីមូន អគ្គលេខាធិការ អ.ស.ប។ ឯកឧត្តម ហាន គីមូន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញឲ្យមានវប្បធម៌សន្ទនានយោបាយ ជាពិសេស ជាមួយនឹងគណបក្សប្រឆាំងនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនទាំងនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេស ការសម្រេចបាននូវលទ្ធផលជាផ្លែជ្រា នៃការអនុវត្តសេចក្តីប្រកាសសហស្សវត្សរបស់អង្គការសហប្រជាជាតិលើចំណុចអាទិភាពទាំង៩របស់ខ្លួន។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ហាន គីមូន បានពិភាក្សាយ៉ាង យកចិត្តទុកដាក់ចំពោះសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម ក្នុងនោះ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្តែងនូវការវាយ តម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ច ខិតខំប្រឹងប្រែងជួយផ្តល់នូវថវិកា សម្រាប់ការបើកប្រាក់បៀវត្សដល់បុគ្គលិកជាតិ ហើយខាងផ្នែកអន្តរជាតិជាបន្តបន្ទាប់របស់អង្គការសហប្រជាជាតិ ក្នុងការស្វែងរកថវិកាដោយផ្ទាល់ ដើម្បីឲ្យមាននិរន្តរភាពទៅមុខជាបន្ត បន្ទាប់។ ពាក់ព័ន្ធនឹងការប្រារព្ធខួប ៧០ ឆ្នាំរបស់អង្គការសហប្រជាជាតិ ដែលនឹងប្រារព្ធធ្វើឡើងនៅខែកញ្ញាឆ្នាំ២០១៥ ឯកឧត្តម ហាន គីមូន បានគោរពអញ្ជើញសម្តេចតេជោ ចូលរួមក្នុងកិច្ចប្រជុំកំពូលវិញ្ញាណក្ខន្ធនោះ ព្រោះគឺជាកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់ ក្នុងការពិភាក្សាសម្រាប់បណ្តា ប្រទេសទាំងអស់ក្នុងពិភពលោក ដែលពាក់ព័ន្ធនឹងដំណាក់កាល ក្រោយឆ្នាំ ២០១៥ ដែលជាសេចក្តីប្រកាសសហស្សវត្សរបស់អង្គការ សហប្រជាជាតិ ។ ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រីមាន ប្រសាសន៍ថា ពេលវេលានោះសម្តេចមានការជាប់រវល់នឹងកិច្ចការជាច្រើន នៅក្នុងប្រទេស តាមរយៈនេះសម្តេចនឹងចាត់តាំងឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ភាគ ឈ្នះ អញ្ជើញទៅចូលរួមកិច្ចប្រជុំនោះ។ នៅក្នុងកិច្ចពិភាក្សា គ្នា នោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ជម្រាបជូនឯកឧត្តម អគ្គលេខាធិការ អង្គការសហប្រជាជាតិដែរថា ដោយសារតែបញ្ហាគ្រោះ មហន្តរាយគឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតនោះ កម្ពុជាបានរៀប ចំតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលច្បាប់នោះមក ដល់ពេលនេះកំពុងតែស្ថិតនៅក្នុងដៃសភា។ សម្តេចតេជោមានប្រសាសន៍ បន្តថា នៅពេលដែលច្បាប់នោះដាក់ឲ្យអនុវត្ត កម្ពុជានឹងមានភាពប្រាកដ និងយមក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ។

ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលពិសាអាហារការងារថ្ងៃ ត្រង់ ដែលរៀបចំដោយឯកឧត្តម ស៊ិនហ្សូ រោមេ នាយករដ្ឋមន្ត្រីជប៉ុន នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៥ ។

មានប្រសាសន៍ក្នុងឱកាសនោះសម្តេចតេជោបានបញ្ជាក់ថា នៅថ្ងៃទី ០៦ ខែមេសាខាងមុខនេះ ដោយបានការឯកភាពពីភាគីជប៉ុនកម្ពុជានឹង សម្តែងដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានអ្នកល្បឿន ដែលត្រូវបានប្រសិទ្ធនាមថាជាស្ថានស៊ីហ្សាហ្សាជាចំណងដៃដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល និង ប្រជាជនជប៉ុន ដើម្បីឲ្យប្រជាជនកម្ពុជាបានប្រើប្រាស់នៅមុនពិធីបណ្តុំ



សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោកជំទាវ Annick Girardin ចូលរួមសម្តែងការគូរសម

ចូលរួមខ្មែរមកដល់ ដែលនោះគឺជាតំណាងជាក់ស្តែងនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អនៃប្រទេសទាំងពីរ ។ ឯកឧត្តម ស៊ិនហ្សូ រលេច បានស្វាគមន៍ចំពោះការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃ ស្ថានអ្នកល្បឿង និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់រូបសញ្ញាស្ថានគីហ្សូណា និងស្ថានអ្នកល្បឿង ហៅស្ថានស៊ូ បាហ្សាទៅក្នុងក្រដាសប្រាក់៥០០រៀលដែលជាប្រយោជន៍ដល់កម្ពុជា។

ឯកឧត្តមស៊ិនហ្សូ រលេច បានបញ្ជាក់ថា ឯកឧត្តមបានទទួលរួចហើយនូវ ក្រដាសប្រាក់នោះពីឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសជប៉ុន ដែលសម្តេចតេ ជោបានផ្ញើមក។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងថា ជប៉ុននឹងបន្តរួម ចំណែកដល់ការពង្រឹងការតភ្ជាប់នោះ ពិសេសការតភ្ជាប់រវាងកម្ពុជាជា មួយប្រទេសជិតខាងក្នុងតំបន់អាស៊ាន។ ដោយសារតែគម្រោងនៃការត- ភ្ជាប់នោះមានគុណភាពខ្ពស់ ជប៉ុននឹងផ្តល់នូវកម្មវិធីសម្បទានដល់កម្ពុជា ដែលមានទឹកប្រាក់១៩ ២០០ លានយ៉េន សម្រាប់ការកសាងកំណាត់ផ្លូវ ជាតិលេខ ៥ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ដោយបច្ចុប្បន្ននេះ សន្ទុះនៃការវិនិយោគរបស់ជប៉ុននៅកម្ពុជាមានការកើនឡើងនោះ ឯក- ឧត្តមសង្ឃឹមថាវាជារដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញឲ្យបរិយាកាសវិនិយោគ នៅកម្ពុជាកាន់តែមានស្ថិរភាព ជាពិសេសពាក់ព័ន្ធនឹងថ្លៃអគ្គិសនី ។ ឯក- ឧត្តមចង់ឃើញការអនុវត្តកិច្ចព្រមព្រៀងនៃវិស័យអាកាសចរណ៍ រវាង ប្រទេសទាំងពីរដែលបានចុះហត្ថលេខាកាលពីខែមករាកន្លងទៅចេញជា រូបរាងនៅពេលខាងមុខ។ ឯកឧត្តមស៊ិនហ្សូ រលេច ស្វាគមន៍ចំពោះរាជ- រដ្ឋាភិបាលកម្ពុជា ដែលបានលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនផ្លូវការ និងការទូតដល់ប្រទេសជប៉ុន និងចង់ឃើញនូវដំណើរផ្លាស់ប្តូររវាងប្រជា- ជននៃប្រទេសទាំងពីរផងដែរ។ ទាក់ទិនទៅនឹងការបើកឲ្យមានការហោះ ហើរត្រង់នៃប្រទេសទាំងពីរ សម្តេចតេជោមានប្រសាសន៍ថា សេវាហោះ ហើរ គឺវាពាក់ព័ន្ធនឹងក្រុមហ៊ុនហោះហើរផ្ទាល់។ តាមរយៈនេះសម្តេចស្នើ ឱ្យមានការគាំទ្រពីឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ដើម្បីឱ្យសេវាហោះហើរ បានចេញជារូបរាង ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនមានប្រសាសន៍ថានេះ គឺជាលើកទី ១ ហើយ ដែលឯកឧត្តមបានឃើញក្រុមហ៊ុនអាកាសចរណ៍ ជប៉ុន ANA មានការចាប់អារម្មណ៍ចំពោះការហោះហើរត្រង់នោះ ប៉ុន្តែ

ទោះបីយ៉ាងណាក៏ដោយ ឯកឧត្តមនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យ ច្បាប់ស្តីពីហោះហើរ នៃវិស័យអាកាសចរណ៍ស៊ីវិលរបស់ប្រទេសទាំងពីរ បានចេញជារូបរាងពីរដ្ឋសភា ។ ឯកឧត្តមបានផ្តល់នូវសេចក្តីសង្ឃឹមថានឹង មានការហោះហើរត្រង់នៅពេលដ៏ខ្លីខាងមុខនេះ ។

ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព ចាប់តាំងពីក្រោយសង្គ្រាម លោកលើកទី ២ ពិសេសការបន្តដើរតួនាទីថែរក្សាសន្តិភាពសម្រាប់ពិភព- លោកនាពេលកន្លងមក ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនមានប្រសាសន៍ស្នើ ឱ្យសម្តេចតេជោ ហ៊ុន សែន គាំទ្រនូវតួនាទីជប៉ុនក្នុងការថែរក្សាសន្តិភាព សម្រាប់ពិភពលោក ។ ឯកឧត្តមនាយករដ្ឋមន្ត្រីបន្តថា នៅខែមិថុនាខាងមុខ ជប៉ុននឹងរៀបចំសិក្ខាសាលាជាន់ខ្ពស់មួយពាក់ព័ន្ធនឹងការកសាង និង ថែរក្សាសន្តិភាព ដោយផ្តើមចេញពីបទពិសោធន៍ដែលជប៉ុនមាន ក្នុងការ រួមចំណែកថែរក្សាសន្តិភាពសម្រាប់កម្ពុជាកាលពីដើមទសវត្សរ៍ទី៩០មក នោះ ។ ទាក់ទិនទៅនឹងបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីមាន ប្រសាសន៍ថា កម្ពុជាគាំទ្រនូវរាល់សកម្មភាពថែរក្សាសន្តិភាពពិភពលោក ដែលស្ថិតនៅក្នុងក្របខណ្ឌនៃដំបូលរបស់អង្គការសហប្រជាជាតិ ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនមាន ប្រសាសន៍សម្តែងនូវការរីករាយចំពោះការកែទម្រង់នានាក្នុងប្រទេសកម្ពុជា ពិសេសការកែទម្រង់លើការបោះឆ្នោតដែលផ្តើមចេញពីការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ទាក់ទិនទៅនឹងការ កែទម្រង់ការបោះឆ្នោតនោះឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនមានជំនឿយ៉ាង មុតមាំថាគណបក្សទាំងពីរនឹងបន្តការចរចាគ្នា ដើម្បីឈានទៅសម្រេច ទាំងស្រុងនៅពេលឆាប់ៗខាងមុខ ហើយជប៉ុននឹងជួយដល់កម្ពុជាតាម រយៈការបញ្ជូនអ្នកឯកទេសរបស់ខ្លួន ក្នុងការជួយដល់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត។ ជាការឆ្លើយតប សម្តេចតេជោមានប្រសាសន៍ ថាមកដល់ពេលនេះគណបក្សទាំងពីរបានធ្វើការរួមគ្នា ដើម្បីឈានទៅ សម្រេចក្នុងពេលដ៏ខ្លីខាងមុខពោលគឺនៅថ្ងៃទី១៩ខែមីនាខាងមុខនឹងមាន ការជជែកដេញដោលគ្នាក្នុងសភា ។ អ្វីៗកំពុងដំណើរការទៅមុខហើយនៅ ពេលដែលច្បាប់បោះឆ្នោតថ្មីដំណើរការហើយនោះ ជប៉ុនអាចបញ្ជូនអ្នក ឯកទេសបោះឆ្នោតមកកម្ពុជាដែលបញ្ហាសំខាន់គឺការជួយរៀបចំបញ្ជីបោះ ឆ្នោតដល់កម្ពុជាដោយសារនៅឆ្នាំ២០១៧កម្ពុជាមានការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ និងនៅឆ្នាំ ២០១៨ ការបោះឆ្នោតសកលជ្រើស តាំងតំណាងរាស្ត្រ ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏ បានពិភាក្សាយ៉ាងល្អិតល្អន់ជុំវិញសភាពការណ៍តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ឯកឧត្តម ស៊ិនហ្សូ រលេច មាន ប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជ រដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រចំពោះប្រទេសជប៉ុនសម្រាប់បេតិកភណ្ឌ សមាជិកមិនអចិន្ត្រៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិសេសក្រោយការកែទម្រង់អង្គការសហប្រជាជាតិមកនោះ ។

សម្តេចតេជោ : យកចិត្តទុកដាក់គ្រោះភ្លេចអក្សរ

- ✱ អន្តការសន្តមស៊ីវិលខ្លះមានជំងឺឆ្លងក
- ✱ មិនអនុញ្ញាតឱ្យមានបដិវត្តន៍ពណ៌
- ✱ បញ្ឈប់ការឆ្លើយដាក់គ្នាក្នុងអាជីវកម្មខ្លួន



សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងពិធីអបអរយុទ្ធនាការអក្ខរកម្មជាតិឆ្នាំ ២០១៥ ដែលបានប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ

ក្នុងខែមីនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ សំខាន់ៗជាច្រើន ។ ដោយឡែកសម្រាប់សកម្មភាពនៅក្នុងប្រទេសសម្តេចបាន អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដែលទាក់ទងនឹងស្ត្រី ព្រឹត្តិការណ៍វប្បធម៌ និងអប់រំ ការសម្តែងសមិទ្ធិនានាដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ តាមរយៈវត្តមានដ៏ខ្ពង់ខ្ពស់ នេះ សម្តេចបានលើកឡើងនូវអនុសាសន៍សំខាន់ៗដល់ការអនុវត្តនៅក្នុង វិស័យនីមួយៗ។

✱ ព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ចូលរួមក្នុងពិធីអបអរយុទ្ធនាការអក្ខរកម្មជាតិឆ្នាំ២០១៥ ដែលបានប្រារព្ធនៅវិទ្យា ស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

នាពេលនោះសម្តេចបានរំលឹកថាជាមួយនឹងការជំរុញអក្ខរកម្មជាតិត្រសូងអប់រំ ក៏ត្រូវតែយកចិត្តទុកដាក់ផងដែរចំពោះគ្រោះភ្លេចអក្សរនៅក្នុងចំណោមប្រជាពល- រដ្ឋកម្ពុជាដែលចេះអក្សរហើយបែរជាភ្លេចទៅវិញ។ ត្រូវយកចិត្តទុកដាក់ និងរកវិធី ដើម្បីជួយពួកគាត់កុំឲ្យភ្លេចអក្សរទៅវិញ តាមរយៈការបោះពុម្ពសៀវភៅ ស៊ីតិកសិ- កម្ម វិធីដាំដុះ វិធីចិញ្ចឹមសត្វ ចិញ្ចឹមត្រី ឬសៀវភៅណែនាំអំពីសុខភាព ឬក៏ការបញ្ជូន កាសែត ទស្សនាវដ្តី ទៅកាន់មូលដ្ឋាន និងចែកជូនពួកគាត់ដើម្បីពួកគាត់អាចអាន និងមើលអក្សរទាំងនោះឡើងវិញ ធ្វើឲ្យពួកគាត់អាចចងចាំអក្សរទាំងនោះបាន ។

សម្តេចបន្តថាសម្រាប់ឆ្នាំ ២០១៥ នេះ ត្រូវបើកយុទ្ធនាការអក្ខរកម្មជាតិប្រកប ដោយគុណភាព និងប្រសិទ្ធភាព ដើម្បីបង្កើនអត្រាអក្ខរកម្មជាតិក្នុងចំណោមជន ពេញវ័យ ឲ្យសម្រេចបានដល់ ៨៤,៤% នៅទូទាំងប្រទេសឆ្នាំ ២០១៥ តាមគោលដៅ សហស្សវត្សរ៍កម្ពុជា និងដើម្បីផ្តល់ឱកាសស្មើគ្នាក្នុងការអប់រំមូលដ្ឋាន និងការ អប់រំបន្តសម្រាប់ជនពេញវ័យទាំងអស់ស្របតាមគោលការណ៍ការអប់រំសម្រាប់ទាំង អស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ ។

ក្នុងស្មារតីខាងលើនេះ សម្តេចបានផ្តល់ការណែនាំមួយចំនួនរួមមានទី១.សមា- ជិក សមាជិកការពាររដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពេលចុះបំពេញការ- ងារនៅមូលដ្ឋានត្រូវយកចិត្តទុកដាក់ និងត្រូវផ្លៀតពេលចុះឲ្យដល់ថ្នាក់អក្ខរកម្ម ដើម្បីលើកទឹកចិត្ត និងរួមចំណែកដោះស្រាយរាល់សំណួរពររៀនសូត្រតាមការ

ដាក់ស្តែងនៅនឹងកន្លែងនីមួយៗ។ ទី២.អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្ត ទុកដាក់ចូលរួមគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការជំរុញណែនាំប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឲ្យបានរៀនសូត្រជាថ្មីតាមថ្នាក់រៀន អប់រំក្រៅប្រព័ន្ធគ្រប់រូបភាព ពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់ប្រជា- ពលរដ្ឋដែលជាជនពិការ ឲ្យទទួលបានលទ្ធផលក្នុងការសិក្សារៀនសូត្រតាមស្ថាន- ភាពជាក់ស្តែងរបស់ពួកគេ។ ទី៣.មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ត្រូវ បង្កើនឆន្ទៈ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀនដើម្បីចូលរួមលើកកម្ពស់ ការងារអប់រំទាំងក្នុងនិងក្រៅប្រព័ន្ធឲ្យមានការអភិវឌ្ឍឈានឡើងទាំងផ្នែកបរិមាណ និងគុណភាព។ ទី៤.ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមជួយផ្សព្វផ្សាយឲ្យបានទូលំ ទូលាយអំពីអាស្ថាននៃការងារអក្ខរកម្មដល់ប្រជាពលរដ្ឋ ដើម្បីឲ្យមានការយល់ដឹង កាន់តែទូលំទូលាយអំពីយុទ្ធនាការអក្ខរកម្មជាតិឆ្នាំ២០១៥នេះ។ ទី៥.ក្លាយជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្រុមយុវជនត្រូវសកម្មចូលរួមជួយ បង្រៀនដោយស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ នៅតាមមូលដ្ឋានរបស់ខ្លួនរស់នៅ។ ចំណែកបងប្អូនជនរួមជាតិដែលមិនចេះអក្សរ ឬបោះបង់ចោលការសិក្សា ត្រូវខិតខំ ប្រឹងរៀនសូត្រនៅតាមមូលដ្ឋាននៅតាមថ្នាក់អក្ខរកម្ម។ ទី៦.វត្តអារាមនិងវិហារសា- សនា ត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី និងជូនដីចូលរួមជំរុញកម្មវិធីអក្ខរ- កម្មវិជ្ជាជីវៈឲ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនាអប់រំអំពីសារប្រយោជន៍ នៃការសិក្សារៀនសូត្រ ចេះអាន ចេះសរសេរនិងគណនាលេខ ។ ទី៧.ដៃគូអភិវឌ្ឍន៍ ពិសេសអង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូ ដោយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំក្រៅប្រព័ន្ធ ពិសេសកម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹង ការអប់រំវិជ្ជាជីវៈឲ្យមានដំណើរការល្អ និងសកម្មជាប់ជាប្រចាំ និងទី៨. ប្រធាន រោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន សូមជួយជំរុញបើកថ្នាក់អក្ខរកម្ម គូបជុំ ជាមួយថ្នាក់បឋមមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់បងប្អូនកម្មករ កម្មកាវិនី ដើម្បីជា ប្រយោជន៍របស់ពួកគេ និងម្ចាស់រោងចក្រ សហគ្រាសផងដែរ ។

គួររំលឹកថា តាមការធ្វើជំរឿនប្រជាសាស្ត្ររបស់ក្រសួងផែនការបង្ហាញឲ្យ ឃើញថា អត្រាអក្ខរកម្មមនុស្សពេញវ័យ (អាយុចាប់ពី ១៥ ឆ្នាំឡើងទៅ) កើនឡើង ១០,៣% ក្នុងរយៈពេលពីឆ្នាំ ១៩៩៨-២០០៨ ។ ប៉ុន្តែក្នុងរយៈពេល ៦ ឆ្នាំចុង

ក្រោយពីឆ្នាំ ២០០៨-២០១៤ អត្រាអក្ខរកម្មនេះមានការប្រែប្រួលត្រឹមតែ ៣,១ % ប៉ុណ្ណោះ។ បច្ចុប្បន្នអត្រាអក្ខរកម្មរបស់យុវជនអាយុ ១៥-២៤ ឆ្នាំកើនឡើង ៩៣ % នៅក្នុងឆ្នាំ ២០១៣ ខណៈពេលដែលអត្រាអក្ខរកម្មស្បែកញើយមានត្រឹមតែ ៨០ % ប៉ុណ្ណោះ។ អត្រាអក្ខរកម្មនៅតំបន់ជនបទនៅតែមានកម្រិតខ្ពស់ជាងតំបន់ ប្រជុំជន និងខ្ពស់សម្រាប់ស្ត្រី ច្រើនជាងបុរស ប៉ុន្តែក្នុងករណីទាំងពីរនេះ គម្លាតមាន ការថយចុះគួរឲ្យកត់សម្គាល់ ។

* ព្រឹកថ្ងៃ ៣ ខែមីនា សម្តេចតេជោបានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ ខ្ពស់ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា ដែលប្រារព្ធនៅសាលសន្និសីទចតុមុខ រាជធានី ភ្នំពេញ។

មានប្រសាសន៍នាទិកាលនោះសម្តេចបានលើកឡើងថា យុវវ័យរបស់ខ្មែរនា ពេលបច្ចុប្បន្នភាគច្រើនមិនសូវបានផ្តល់ឱកាសសិក្សាបុរាណរបស់ខ្មែរដែលមាន ច្រើនទម្រង់នោះឡើយ ព្រោះនៅតាមកញ្ចក់ទូរទស្សន៍ និងកម្មវិធីកម្សាន្តនានាបាន លើកកម្ពស់ផ្សព្វផ្សាយច្រើនបំផុតតែសិល្បៈចម្រៀងសម័យទំនើប ។ ដោយឡែក សិល្បៈរាំ ចម្រៀងអាយ៉ៃ ចាប៊ុំ និងទម្រង់សិល្បៈផ្សេងៗទៀតស្ទើរតែត្រូវបានគេ បំភ្លេចចោលទៅហើយ ។ សម្តេចបានអំពាវនាវដល់អ្នកសិល្បៈវ័យក្មេងជំនាន់ថ្មីត្រូវ ផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនងជាមួយអ្នកសិល្បៈជើងចាស់ ដើម្បីស្វែងយល់ឲ្យ បានកាន់តែច្រើនថែមទៀតអំពីសិល្បៈបុរាណរបស់ខ្មែរទាំងរូបី និងអរូបី មានដូចជា សិល្បៈចម្រៀងអាយ៉ៃ ចាប៊ុំដងវែងជាដើម ។ សម្តេចបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន នានាជួយផ្សព្វផ្សាយពាណិជ្ជកម្ម និងឧបត្ថម្ភកម្មវិធីឲ្យបានច្រើនក្នុងកម្មវិធីវប្បធម៌ ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ដើម្បីជំរុញការផ្សព្វផ្សាយវប្បធម៌របស់ខ្មែរ ឲ្យបានកាន់តែទូលំទូលាយ។ សម្តេចបានសង្កត់ធ្ងន់ថា ការហូរចូល និងទទួលយក នូវវប្បធម៌បរទេសគ្មាននរណាម្នាក់ចាប់បង្ខំនោះទេ តែវាត្រូវបានទទួលយកទាំងមិន ដឹងខ្លួន ។

សម្តេចបានរំលឹកថា ព្រះរាជាណាចក្រកម្ពុជាគឺជាទឹកដីដែលសម្បូរទៅដោយ បេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ដូចជាប្រាង្គប្រាសាទ រមណីយដ្ឋាន និងទីក្រុង បុរាណ រាំ ល្ខោន តន្ត្រី សិល្បៈសូន្យ សិល្បៈកម្ម ម្ហូបអាហារ ប្រពៃណី ទំនៀម ទម្លាប់ជាដើម ដែលបុព្វបុរសបានបន្សល់ទុកមក ។ បច្ចុប្បន្នបេតិកភណ្ឌវប្បធម៌ជាតិ ទាំងនេះហើយដែលបានរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះព្រះរាជាណាចក្រកម្ពុជាឈ្ល័យនិរន្តិ សុសសាយទូទាំងពិភពលោក ស័ក្តិសមនឹង " កម្ពុជាៈព្រះរាជាណាចក្រនៃវប្បធម៌ " ។ សម្តេចបញ្ជាក់ថា អ្វីដែលធ្វើឱ្យយើងកាន់តែមានមោទនភាព និងមានកិត្តិយសដ៏ ខ្ពង់ខ្ពស់នោះ គឺសម្បត្តិវប្បធម៌របស់យើងមួយចំនួនត្រូវបានពិភពលោកទទួល ស្គាល់ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ជាអាទិ៍ ប្រាសាទតំបន់អង្គរ ប្រាសាទព្រះវិហារ ។ រីឯផ្នែកបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ រួមមាន រាំ ក្បាច់បុរាណខ្មែរ ប្រាំព្រះរាជទ្រព្យ និងល្ខោនស្រមោលស្បែកធំជាដើម។ ទន្ទឹមនេះ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីមួយចំនួនទៀតក៏បាននិងកំពុងរៀបចំកសាវ ដើម្បីស្នើសុំដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិជាបន្តបន្ទាប់ដែរ ក្នុងនោះមានប្រាសាទសំបូរព្រៃគុប្ប និងចាប៊ុំដងវែងជា ដើម។ សម្តេចបញ្ជាក់ថា បច្ចុប្បន្នសម្បត្តិបេតិកភណ្ឌវប្បធម៌សំខាន់ៗរបស់យើងមិន ត្រឹមតែជាបេតិកភណ្ឌរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវចាត់ទុកជាធនធាន សេដ្ឋកិច្ចមួយប្រកបដោយសក្តានុពលខ្ពស់ និងកំពុងក្លាយទៅជាកម្លាំងចលករ ប្រកបដោយប្រសិទ្ធភាព ក្នុងការរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ជាការចាំបាច់ណាស់ដែលយើងទាំងអស់គ្នាត្រូវ ផ្តោតការយកចិត្តទុកដាក់ ដោយមិនត្រឹមតែលើការថែរក្សា ការពារ និងអភិរក្ស សម្បត្តិវប្បធម៌ឱ្យបានគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរួមគ្នាបន្តលើកតម្កើង និង អភិវឌ្ឍសម្បត្តិវប្បធម៌ទាំងអស់នោះឱ្យកាន់តែមានជីវិតរស់រវើកថែមទៀតផង ។

* រសៀលថ្ងៃទី ៤ ខែមីនា សម្តេចតេជោ **ហ៊ុន សែន** បានអញ្ជើញចូលរួមទិវា សិក្ខាសាលាបូកសរុបការងារតែទម្រង់កងយោធពលខេមរភូមិន្ទ ៥ ឆ្នាំ (២០១០- ២០១៤) និងទិសដៅអនុវត្តន៍ ៥ ឆ្នាំ (២០១៥-២០១៩) នៅទីស្តីការក្រសួងការពារ-

ជាតិ ដែលនៅពេលនោះសម្តេចបានរំលឹកជាថ្មីអំពីការមិនអនុញ្ញាតឲ្យមានជាដាច់ ខាតនូវបដិវត្តន៍ពណ៌ ។

សម្តេចបានមានប្រសាសន៍ថា សភាពការណ៍នយោបាយ សន្តិសុខ សណ្តាប់- ធ្នាប់សង្គមចុងក្រោយនេះក៏មានការវិវត្តស្មុគស្មាញ ដូចដែលយើងទាំងអស់គ្នាបាន ដឹងស្រាប់ហើយ ជាពិសេសមហិច្ឆតារបស់ពួកជ្រុលនិយមមួយចំនួនក្នុងការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើឧបាយកលអាក្រក់ និងធ្វើសកម្មភាព ប្រឆាំង ដែលប្រាសចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិវិធី ដើម្បី សម្រេចគោលដៅនៃការផ្លាស់ប្តូររបស់ពួកគេ ។ នេះជាសភាពការណ៍ដែលត្រូវបន្ត យកចិត្តទុកដាក់ខ្ពស់ជាបំផុត ទោះបីត្រូវស្ងប់ស្ងាត់ហើយក្តី ។ សកម្មភាពទាំង នេះមិនទាន់បញ្ចប់ទេពិតមែនតែមានភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែត្រូវតាមសម្លឹងមើលនូវ បាតដៃទី ៣ ដែលកំពុងធ្វើសកម្មភាពលូតលាស់ ។

សម្តេចបញ្ជាក់ថា ចំណុចទាំងអស់នេះជាចំណុចដាច់ខាតមិនត្រូវឱ្យមានបដិ- វត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជានោះទេ។ មិនថាបដិវត្តន៍ពណ៌នោះវាចេញមកពីទី ណាទេចាំបាច់ត្រូវធ្វើសកម្មភាពបន្ទាន់ ហើយយើងគ្មានការញញើតណាមួយចំពោះ ការធ្វើសកម្មភាពប្រឆាំងជាមួយនិងក្រុមខិលខូចដែលមានការប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល ឬការដណ្តើមអំណាចមិនស្របច្បាប់នោះ។ ក្នុងស្មារតី ទាំងអស់នេះ តម្រូវឱ្យកងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវធ្វើការតែទម្រង់ឱ្យទៅជា កម្លាំងការពារជាតិដ៏រឹងមាំ មានវិន័យម៉ឺងម៉ាត់ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បី ឆ្លើយតបប្រកបដោយប្រសិទ្ធភាពទាន់សភាពការណ៍ និងមានភាពបត់បែនគ្រប់ កាលៈទេសៈ។ សម្តេចបន្តថា នៅកម្ពុជាគ្មានទេរបស់ដែលហៅថាអណ្តូក្រឹតរវាង កម្លាំងប្រដាប់អាវុធជាមួយនិងរាជរដ្ឋាភិបាល ។ តែសម្រាប់ការបំពានណាមួយពី គណបក្សនយោបាយ ពីក្រុមណាក៏ដោយមកលើច្បាប់ មកលើរដ្ឋធម្មនុញ្ញ មកលើ ជាតិ សាសនា ព្រះមហាក្សត្រ មកលើរាជរដ្ឋាភិបាល កងទ័ពចាំបាច់ត្រូវមានសកម្ម- ភាពវាយបកបន្ទាន់ ហើយរឿងនេះត្រូវដកពិសោធន៍ពីបដិវត្តន៍ពណ៌នៅប្រទេស មួយចំនួន ។

ទន្ទឹមគ្នានោះ សម្តេចតេជោក៏បានសម្តែងនូវការកោតសរសើរចំពោះនាយ- ទាហាន នាយទាហានរង និងពលទាហានគ្រប់ស្ថាប័នកងយោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែបានគាំទ្រយ៉ាងប្តូរផ្តាច់ពេញទំហឹង និងឥតងាកចំពោះគោល- នយោបាយរបស់រាជរដ្ឋាភិបាលនិងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញព្រមទាំងបទ- បញ្ញត្តិច្បាប់ និងបទបញ្ជាទាំងឡាយដែលរាជរដ្ឋាភិបាលបានដាក់ចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអប់រំខ្លួនប្រកបដោយការតស៊ូអត់ធ្មត់ព្យាយាមឱ្យក្លាយទៅជាកង ទ័ពដ៏មានវិន័យមានកិត្តិយស និងសេចក្តីថ្លៃថ្នូរហ៊ានធ្វើលើកម្ពុជា ជីវិត ក្នុងការ បំពេញសកម្មភាពខ្ពង់ខ្ពស់របស់ខ្លួនដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ការពារ រដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាល ។

* ព្រឹកថ្ងៃទី ៨ ខែមីនាសម្តេចតេជោបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ខួបទី ១០៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៥ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។ មានប្រសាសន៍នៅពេលនោះសម្តេចបានលើកទឹកចិត្ត ក៏ ដូចជាជំរុញថែមទៀតក្នុងការលើកកម្ពស់យេនឌ័រនៅកម្ពុជា ។

សម្តេចបញ្ជាក់ថាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរ និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ បញ្ហាគ្រឿងញៀនជាដើម នៅតែជា កង្វល់ចំពោះមុខនៅឡើយ ។ បញ្ហាទាំងអស់នេះតម្រូវឱ្យយើងទាំងអស់គ្នាត្រូវបន្ត យកចិត្តទុកដាក់ ខិតខំប្រឹងប្រែងព្រះពារព្រះ និងដោះស្រាយដោយស្នាហប់ និង កាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីធ្វើឱ្យប្រជាជនយើង ពិសេសស្ត្រីកម្ពុជា ទទួលបានកាលានុវត្តភាពពេញលេញ សម្រាប់រួមចំណែកកាន់តែសកម្មផលផុស ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

សម្តេចបានផ្តល់ការណែនាំមួយចំនួនបន្ថែមទៀត លើកិច្ចខិតខំប្រឹងប្រែង ដោយផ្តោតលើការងារជាអាទិភាពមួយចំនួន ដូចជា បន្តពង្រឹងយន្តការជាតិដែល មានស្រាប់ ដើម្បីឱ្យស្ថាប័នទាំងនោះអាចដើរតួនាទីដឹកនាំ និងអនុវត្តគោលនយោ-

បាយស្តីពីយេនឌ័រនៅក្នុងវិស័យរបស់ខ្លួន ។ ក្នុងនោះ ត្រូវបន្តធ្វើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង្គភាពដល់ស្ត្រី ផ្អែកទៅលើឯកសារនៃសេចក្តីអង្កេតសន្និដ្ឋានឆ្នាំ ២០១៣ របស់គណៈកម្មាធិការលុបបំបាត់ការរើសអើងប្រឆាំងនឹងនារីភេទនៃអង្គការសហប្រជាជាតិ ។ បន្តកសាងភាពជាដៃគូរឹងមាំជាមួយអង្គការសង្គមស៊ីវិលនិងអ្នកពាក់ព័ន្ធទាំងឡាយជាពិសេសស្ត្រីនិងបុរសវ័យក្មេងដែលធ្វើការតស៊ូមតិដើម្បីសមភាពយេនឌ័រ ។ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបញ្ជូនវិធានការដែលបានឯកភាពគ្នាចែងនៅក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី ៤ ទៅក្នុងផែនការ និងយុទ្ធសាស្ត្ររបស់ខ្លួន ។ ត្រូវផ្តោតការយកចិត្តទុកដាក់ដល់ការពិនិត្យតាមដាន និងការអនុវត្តការងារនេះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះត្រូវជំរុញបង្កើនសមាមាត្រនៃការចូលរួមរបស់ស្ត្រីក្នុងស្ថាប័នសាធារណៈ និងវិស័យឯកជនទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យស្ត្រីចូលរួមយ៉ាងសកម្មក្នុងការធ្វើសេចក្តីសម្រេចការងារអភិបាលកិច្ច និងសកម្មភាពសេដ្ឋកិច្ចនៅគ្រប់កម្រិត។ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ គួររៀបចំផែនការសកម្មភាពរបស់ខ្លួនស្របទៅតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការ ៥ ឆ្នាំនារីរតនៈ ជាពិសេសអភិក្រមទូទាំងកម្មវិធីដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីទទួលបានលទ្ធផលរួមគ្នា។ ដៃគូអភិវឌ្ឍន៍ទាំងឡាយបន្តជួយគាំទ្រក្រសួងកិច្ចការនារី និងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តផែនការនារីរតនៈទី ៤ និងផែនការសកម្មភាពជាតិនានា។ វិស័យឯកជនគួរមានគំនិតផ្តួចផ្តើមនានា សំដៅរួមចំណែកជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការបង្កើនលក្ខខណ្ឌការងារសមរម្យសម្រាប់ស្ត្រី ។

* ព្រឹកថ្ងៃទី ១០ ខែមីនា សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ ២០១៤ សិក្ខាកាមមន្ត្រីមធ្យមនៃក្រសួងបរិស្ថាន និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០១៥ របស់សាលាកម្មវិទ្យាស្ថានស្នាក់នៅវិទ្យាស្ថានជាតិអប់រំ។ នាពេលនោះសម្តេចបានលើកឡើងអំពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលកំពុងតែមានជំងឺក្នុងកន្លែងកន្លែងសកម្មភាពរបស់ពួកគេ ។

សម្តេចបានលើកឡើងថា ម្សិលមិញ(ថ្ងៃទី៩ខែមីនា)មានការធ្វើសិក្ខាសាលាអំពីច្បាប់បោះឆ្នោត ដែលមានការសម្របសម្រួលដោយគណបក្សទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា ។ ដោយសារតែមានការលង់ទៅនឹងជំងឺក្នុងកន្លែងធ្វើឲ្យមានអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនធ្វើហិកាមិនព្រមចូលរួមសិក្ខាសាលា ។ ក៏ប៉ុន្តែសួរថាធ្វើហិកាហ្នឹងគេងាប់ឬ? គេមិនងាប់ទេ! រលូនទៅមុខ ហើយឮគេថាបើសភាហៅម្តងទៀតគេគ្មានពេលទេ។ សម្តេចបន្តថា ទៅប្រមិនទៅ មិនមែនជារឿងរបស់លោកឯងទេ ។ ពុំមានអ្នកណាធ្វើតម្រូវចិត្តលោកឯងប៉ុន្មាននាក់នោះទេ ។ សម្តេចបានហៅសកម្មភាពបែបនោះថាជាប្រភេទជំងឺក្នុងក។ សម្តេចបន្តថាប្រទេសមួយ ស្ថាប័នមួយ យន្តការមួយ គេមិនដែលឲ្យវាគាំងទេ។ គេករិធ្វើមើមើមិនឲ្យគាំងរាប់ទាំងការបោះឆ្នោត។ គេករិធ្វើមិនឲ្យគាំងទេ សូម្បីនៅក្នុងរដ្ឋធម្មនុញ្ញក៏គេមិនឲ្យគាំងដែរ ព្រោះគេបានចែងថា បោះឆ្នោតរួចហើយប៉ុន្មានថ្ងៃត្រូវប្រជុំសភាក្នុងចន្លោះហ្នឹង។ បើរដ្ឋាភិបាលថ្មីមិនទាន់ចេញរដ្ឋាភិបាលចាស់បន្ត។ គេមិនឲ្យគ្មានក្បាល គ្មានកន្ទុយនោះទេ ។ សម្តេចបន្តថាឆ្នាំ ២០០៣ និង ២០០៤ គាំងមួយឆ្នាំហើយ សួរថាកម្ពុជាងាប់ឬទេ? អត់ងាប់ទេ។ បើថ្មីមិនចេញចាស់បន្ត ។ ដូចនេះសម្រាប់ថ្នាក់ដឹកនាំស្ថាប័ន ទោះតូច ឬធំ កុំឲ្យមានជំងឺក្នុងកឲ្យសោះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៩ ខែមីនា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានចំណាយពេលជាច្រើនម៉ោងនៅរដ្ឋសភា ដំណើរការសិក្ខាសាលាមួយ ដោយផ្តោតលើសេចក្តីព្រាងសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតចំនួនពីរ ។ ប៉ុន្តែសម្តីសម្តីអង្គការក្រៅរដ្ឋាភិបាលហៅសម្តីនៃកំណែទម្រង់ការបោះឆ្នោត (ERA) ដែលជាអ្នករិះគន់ខ្លាំងបំផុតលើសេចក្តីព្រាងច្បាប់ទាំងពីរនេះ មិនមានវត្តមានក្នុងសិក្ខាសាលានេះឡើយ។ សិក្ខាសាលាបានដំណើរការដោយរលូន ដោយមានការចូលរួមពីមន្ត្រីអង្គទូតតំណាងសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយនិងសាធារណ-



សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលលើកទី ៣៦ នៅសណ្ឋាគារសុហ៊ុយតែលកូតិក្រាភ្នំពេញ

ជនជាង ៥០០ នាក់ចូលរួម ។

* រសៀលថ្ងៃទី ១០ ខែមីនា សម្តេចតេជោបានអញ្ជើញចូលរួមបិទសន្និបាតក្រសួងសុខាភិបាលលើកទី ៣៦ នៅសណ្ឋាគារសុហ៊ុយតែលកូតិក្រាភ្នំពេញ ។ នាពេលនោះសម្តេចបានផ្តល់ការណែនាំឲ្យយកចិត្តទុកដាក់ដល់ប្រជាជននៅភូមិភាគ ឃុំភាគស្រុកសង្កែ ខេត្តបាត់ដំបងដែលរងគ្រោះដោយការឆ្លងនូវមេរោគអេដស៍ ។

សម្តេចតេជោមានប្រសាសន៍ថា រឿងភូមិភាគនេះយើងត្រូវដោះស្រាយមួយជំនាន់មនុស្ស ព្រោះគ្រួសារខ្លះគ្នា ៦ នាក់ មាន ៤ នាក់ ផ្ទុកមេរោគអេដស៍ទៅហើយហើយទើបមានអាយុ ២ ឆ្នាំ។ ដូចនេះយើងត្រូវដោះស្រាយបែបណាកុំឲ្យវារីករាលដាលចេញពីភូមិភាគទៅកន្លែងផ្សេង។ ត្រូវរៀបចំផែនការល្អិតល្អន់សម្រាប់តំបន់ភូមិភាគនេះ ។ ដូចនេះត្រូវរៀបចំឲ្យបានលម្អិតជាលក្ខណៈមីក្រូចម្រៀត ឧទាហរណ៍គ្រួសារមួយដែលគ្មានទើបតែមានអាយុ ២ ឆ្នាំស្រាប់តែកើតអេដស៍ មិនអាចឲ្យមានប្តីឬមានប្រពន្ធបានទេ។ ដូចនេះដំណោះស្រាយសម្រាប់ពួកគាត់ត្រូវធ្វើបែបណារឿងនេះ? ។ ត្រូវរៀបចំដាច់ដោយឡែកមួយ ដើម្បីធានាឲ្យពួកគាត់អាចទទួលបាននូវជំនឿជឿជាក់ ហើយត្រូវរៀបចំផ្តល់សេវាសម្រាប់ពួកគាត់ដោយបង្កើនអគារ និងកន្លែងសម្រាប់ព្យាបាល ។ រឿងនេះជារឿងគួរឲ្យសោកសៅណាស់ ហើយសោកស្តាយណាស់ ។ ដូចនេះសុំអំពាវនាវឲ្យប្រជាពលរដ្ឋស្វែងរកអ្នកមានជំនាញត្រឹមត្រូវសម្រាប់ព្យាបាលជំងឺ ។

សម្តេចបន្តថា ដើមឡើយខ្ញុំអត់ជឿថាហេតុអ្វីបានជាជំងឺអេដស៍ក្នុងមួយភូមិអាចចម្លងមនុស្សដល់រាប់រយនាក់ ប៉ុន្តែពេលដែលឆ្លងកាត់ការសិក្សាស្រាវជ្រាវគ្រប់ជ្រុងជ្រោយ ខ្ញុំគិតថារឿងនេះជារឿងធំណាស់ដែលយើងត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់សម្រាប់តំបន់ភូមិភាគនេះ កុំឱ្យជំងឺអេដស៍ដែលបានចម្លងនៅភូមិភាគ ចម្លងទៅតំបន់ដទៃទៀតឬចម្លងក្នុងភូមិភាគខ្លួនឯង។ យើងបានដាក់បន្ថែមនូវមធ្យោបាយដែលយើងត្រូវរៀបចំ ហើយការរៀបចំនេះត្រូវរៀបចំឱ្យលម្អិតដោយមិនគ្រាន់តែរៀបចំជាក្របខណ្ឌម៉ាក្រូទេ ប៉ុន្តែត្រូវរៀបចំជាមីក្រូ ។

សម្តេចតេជោបានរំលឹកថា បច្ចុប្បន្នការរីកដុះដាលយ៉ាងលឿននៃផ្នែកសេវាសុខាភិបាលឯកជន ដែលមានអ្នកផ្តល់សេវាច្រើនប្រភេទនិងនៅគ្រប់ភូមិសាស្ត្រទាមទារឱ្យក្រសួងសុខាភិបាលត្រូវបង្កើនសមត្ថភាព និងយឺតកម្រិតរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត ដោយត្រូវបង្កើននូវសមត្ថភាពមន្ត្រីត្រួតពិនិត្យ និងមន្ត្រីនគរបាលយុត្តិធម៌សុខាភិបាល និងបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនានា និងអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថា ផ្នែកសុខាភិបាលឯកជន ជាជម្រើសពិតប្រាកដមួយដែលអាចទុកចិត្តបានសម្រាប់ការស្វែងរកការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។ ពោលគឺសេវាសុខភាពដែលបានផ្តល់ដោយមានគុណភាពតាមស្តង់ដារវេជ្ជសាស្ត្រត្រឹមត្រូវ និងមានគុណតម្លៃពិត និងសមស្រប ។

* ថ្ងៃទី ១២ ខែមីនា សម្តេចតេជោបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៣.១៦៩ នាក់នៅ មជ្ឈមណ្ឌលសន្តិសីទ និងពិព័រណ៍កោះពេជ្រ ។ ក្នុងឱកាសនោះសម្តេចបានជំរុញ ដល់មន្ត្រីទាំងអស់ឲ្យព្យាយាមប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន ។

សម្តេចបញ្ជាក់ថា ឥឡូវនេះខ្ញុំមិនអំពាវនាវឱ្យធ្វើអក្ខរកម្មកុំព្យូទ័រទៀតទេ ។ ដើម្បីឱ្យវាទូលំទូលាយ ខ្ញុំអំពាវនាវឱ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យា ។ ឥឡូវនេះយើង ប្រកាសអំពីរដ្ឋាភិបាលអេឡិចត្រូនិក (E-Government) ។ អ៊ីអិ (E) ទាំងអស់ដែរ ប៉ុន្តែបើមនុស្សអត់អ៊ី (E) គឺវាទៅហើយ ។ ក្នុងចំណោមមន្ត្រីនៃគណៈរដ្ឋមន្ត្រី ឬក្នុង ចំណោមអភិបាលខេត្ត មេម៉ាយ មេប៉ូលីស បើវាមិនចេះអ៊ី (E) ហ្នឹងតើឱ្យធ្វើ ម៉េច ? ។ សម្តេចបានបន្ត ឥឡូវសម្តេចសុំអំពាវនាវដោយត្រង់តែម្តង ។ នៅក្នុងរដ្ឋ- សភាគ្រប់គ្រងកុំព្យូទ័រមួយម្នាក់ៗ ឥឡូវទៅសួរតើមានប៉ុន្មាននាក់ដែលជាសមាជិក សភាចេះបើកម៉េឌីកុំព្យូទ័រ ? កុំចាំបាច់ដល់ទៅចេះដឹង គ្រាន់តែចេះបើកម៉េឌីកុំព្យូទ័រ ក៏ អត់ដែរ ។ នៅក្នុងគណៈរដ្ឋមន្ត្រីជាក់ឲ្យមួយម្នាក់ៗ ហើយឲ្យបញ្ជូលកម្មវិធីហើយ ស្រេចតែអត់ចេះបើក ។ សម្តេចបន្តថា អត់ចេះប្រើកុំព្យូទ័រក៏អត់ទៅចុះ តែឲ្យចេះ ប្រើប្រព័ន្ធទូរស័ព្ទដើម្បីធ្វើការឱ្យបានហ័ស ។ ពេលយើងកំពុងជាប់រវល់គាត់ត្រូវការ សុំយោបល់ អ្នកណាមានពេលទៅឆ្លើយ ។ តែបើចេះត្រឹមអេសអឹមអេស (ធ្វើសារ SMS) បន្តិចមកក៏បានដែរ ឬក៏ប្រើវីតស្យាប (WhatsApp) មកក៏បាន ។ ឯកសារគេ បញ្ជូនតែតាមអ៊ីម៉ែល (E.mail) វាល្បឿន តែបើធ្វើការដូចរាល់ថ្ងៃនេះខ្ញុំទៅអត់រួច ទេ ។ សុខុមែនមន្ត្រីជាន់ខ្ពស់ហើយមកធ្វើការបែបហ្នឹង ។ ឥឡូវនេះសូមកុំខ្មាសអៀន សូមហៅក្មេងទៅបង្រៀនអំពីរបៀបប្រើប្រាស់ទៅដើម្បីធ្វើការបានហ័ស ។

សម្តេចបញ្ជាក់ថា អ្នកខ្លះថាជាបណ្ឌិត តែបណ្ឌិតខ្លះអត់ចេះចុចទេ មិនស្មើនឹង ក្មេងឃ្វាលក្របីផង ។ ក្មេងឃ្វាលក្របីវាចេះជាង ។ ជួនកាលក្មេងឃ្វាលក្របីវាបង្ហោះ តាមហ្វេសប៊ុក (Facebook) នៅកន្លែងឃ្វាលក្របី ។ ឯយើងគិតតែពីអភិរក្សនៅ ហ្នឹងហើយ ។ ឥឡូវនេះចាប់ផ្តើមពីសមាជិកសមាជិកាព្រឹទ្ធសភា សមាជិក សមាជិកា រដ្ឋសភា សមាជិកសមាជិកាជនរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិ- បាល អភិបាលរងខេត្តធ្វើអក្ខរកម្មព័ត៌មានវិទ្យា ដើម្បីធ្វើការងារឱ្យបានលឿន និង មានប្រសិទ្ធភាពជាងមុន ។ សូមឱ្យមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ណាក៏ដោយត្រូវធ្វើអក្ខរ- កម្មព័ត៌មានវិទ្យា ។ ធ្វើដូច្នេះទើបលឿន ដែលគេហៅថាជនរដ្ឋាភិបាលអេឡិចត្រូនិក ឬ នាយករដ្ឋមន្ត្រីអេឡិចត្រូនិក ឬរដ្ឋមន្ត្រីអេឡិចត្រូនិក ប៉ុន្តែរដ្ឋមន្ត្រីយើងមួយចំនួនអត់ អេឡិចត្រូនិកផង មិនដឹងធ្វើម៉េច ។ សម្តេចបន្តថា របស់ទំនើប បើមនុស្សមិនទំនើប វាទៅតែប៉ុណ្ណឹង ។ ការងារដែលគេធ្វើត្រឹម២ម៉ោង ឯងធ្វើ២ថ្ងៃព្រោះត្រូវតែការនាំយក សំបុត្រមកឲ្យនាយករដ្ឋមន្ត្រី ហើយពេលខ្លះខ្លួនកាលយត្រូវនៅពិនិត្យមើលចុះឡើង ទៀតគឺវាយិចយ៉ាងបន្ថែមទៀត ។

* ព្រឹកថ្ងៃទី ១៨ ខែមីនា សម្តេចបានអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ៥៨ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ដែលនៅទីនោះសម្តេចបានថ្លែង ទាក់ទងនឹងសម្តីរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិជុំវិញព្រឹត្តិ ការណ៍មហាបាតុកម្មនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ឆ្នាំ២០១៣ (ប៉ុន្តែការថ្លែងនោះមិនបានបញ្ចេញឈ្មោះលោក កឹម សុខា ទេ) ។

សម្តេចបានមានប្រសាសន៍ថា ឥឡូវនេះមេចោរបានលេចមុខហើយមេខ្លោង ផ្តល់រំលោភរដ្ឋាភិបាលឲ្យបានឆាប់គឺបានចេញមុខមកហើយ ។ សារភាពខ្លួនឯង ហើយ ។ អញ្ជឹងវិធានការលើផ្លូវច្បាប់ បង្កើតសំណុំរឿងដែលជាប់នៅតុលាការត្រូវ បំពេញបន្ថែម ហើយខ្ញុំសង្ឃឹមថាតុលាការមិនល្ងង់ទេច្បាស់ជាក់ត្រាសម្តីហ្នឹង ព្រោះគាត់ត្រូវតុលាការហៅទៅសួរដែរ ? ។

សម្តេចតែជាក់បានថ្លែងសំដៅទៅរកលោកជំទាវតំណាងរាស្ត្រម្នាក់ (មិនបញ្ចេញ ឈ្មោះ) ដែលនិយាយពីមាត្រាទី ៨០ នៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីអភ័យឯកសិទ្ធិ របស់តំណាងរាស្ត្រ ។ សម្តេចបញ្ជាក់ថា សូមឲ្យលោកជំទាវម្នាក់នោះមើលឲ្យអស់ សេចក្តី ។ កុំមើលតែពាក់កណ្តាល ។ ត្រូវមើលចុះទៅក្រោមទៀត ព្រោះលោកជំទាវ នោះបាននិយាយថាដកអភ័យឯកសិទ្ធិតំណាងរាស្ត្រត្រូវប្រើសំឡេង ២ ភាគ ៣ តែ គណបក្សប្រជាជនកម្ពុជាពុំមានសំឡេង ២ ភាគ ៣ ទេ ។ សូមមើលទៅខាងក្រោម



សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥៨ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ទៀត ដែលចែងថាត្រូវការទប់ដំណើរការក្តីគឺត្រូវការសំឡេង ៣ ភាគ ៤ ។

សម្តេចបានថ្លែងថា សម្តេចធ្លាប់បានប្រកាសហើយថាមានការប៉ុនប៉ងផ្តល់រំលំ រដ្ឋាភិបាលស្របច្បាប់បន្ទាប់ពីការបោះឆ្នោត ឥឡូវនេះមានអ្នកចេញមុខមកសារ- ភាពថាគេបានប្រឹងប្រែងផ្តល់រំលំរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាមែន តែ មិនបានសម្រេច ។ គេបារម្ភ ។ គេសូមទោសប្រជាជនខ្មែរនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ។

សម្តេចបញ្ជាក់ថា អាបាតដៃទី ៣ ក៏មាន អាបាតដៃទី ២ ផ្ទាល់ក៏មាន បានសារ- ភាពអស់ហើយនៅទីក្រុងឡុងប៊ិច ។ ដូចនេះអ្នកដែលរងគ្រោះខូចខាតទ្រព្យសម្បត្តិ ទាំងអម្បាលមណ្ឌ អាចទៅរកជនម្នាក់នោះប្តឹងទារលុយនៃការខូចខាតទ្រព្យ សម្បត្តិហើយអត់មានអីខុសទេ ។

គួរបញ្ជាក់ថា ក្នុងឱកាសជួបជាមួយអ្នកគាំទ្រខ្លួននៅក្រុងឡុងប៊ិច (ប្រទេសអា- មេរិក) នៅ ដើមខែមីនានេះ លោក កឹម សុខា បាននិយាយថា ខ្ញុំសូមទោសបងប្អូន ដែលខ្ញុំមិនអាចដឹកនាំការផ្លាស់ប្តូរនេះបាន (គឺការដឹកនាំមហាបាតុកម្មដើម្បីផ្តល់ រំលំរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន) ។ខ្ញុំ សូមរាយការណ៍ជូនបងប្អូនថា ក្រោយការបោះឆ្នោត យើងធ្វើការតស៊ូនិយោបាយ ប្រឹកម្លាំងមហាជនប៉ុន្តែមិនបានសម្រេចជោគជ័យ ។ ដូច្នេះគឺច្បាស់លាស់ណាស់ថា អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ និងមជ្ឈដ្ឋានអតតិរាជានា បានធ្វើសកម្មភាពជាក់ ស្តែងដើម្បីផ្តល់រំលំរដ្ឋាភិបាល (ដែលពួកគេហៅថា ការផ្លាស់ប្តូរ) តាមរយៈអ្វីដែល ហៅថា " បដិវត្តន៍ពណ៌ ឬការប្រើអំណាចប្រជាជនតាមដងផ្លូវ " ។

* ព្រឹកថ្ងៃទី ២៣ ខែមីនា សម្តេចតេជោបានអញ្ជើញចូលរួមសម្ពោធសមិទ្ធ- ផលនានានៅត្រើយខាងកើតទន្លេសាប និងសណ្តាភារវេស៊ីដងសុខាភ្នំពេញ ក្នុង ខណ្ឌប្រោយចង្វារ រាជធានីភ្នំពេញ ទល់មុខព្រះបរមរាជវាំង ។ ក្នុងឱកាសនោះ សម្តេចថ្លែងថា មានអង្គការសង្គមស៊ីវិលមួយចំនួនព្យាយាមប្រជាពលរដ្ឋមាន ជម្លោះរឿងដីធ្លីចេញមុខតវ៉ាធ្វើបាតុកម្ម ដោយផ្តល់លក្ខណៈងាយស្រួលដូចជា ផ្តល់ បាយម្ហូប និងចេញថ្លៃធ្វើដំណើរជាដើម ។

សម្តេចបញ្ជាក់ថា នៅស្រុកខ្មែរបច្ចុប្បន្នជាឋានសួគ៌លោកិយនៃកន្លែងបញ្ចុះ បាតុកម្ម ។ អ្នកធ្វើបាតុកម្មមុខដៃដែលនៅកន្លែងណាក៏យើងមុខហ្នឹង ។ ដូច្នេះអ្នក ធ្វើបាតុកម្មទាំងនោះលែងមានតម្លៃទៀតហើយ ។ សម្តេចបន្តថាមានប្រជាពលរដ្ឋខ្លះ ពីមុនលក់ដីឲ្យគេមួយម៉ែត្រការ៉េ ១០០ ដុល្លារ ប៉ុន្តែដល់ពេលដីឡើងថ្លៃមួយម៉ែត្រ ការ៉េ ៥០០ ដុល្លារ បែរជាទាញធ្វើបាតុកម្មទាមទារលុយបន្ថែម ។ មានអង្គការសង្គម ស៊ីវិលខិលខូចមួយចំនួន នៅពីក្រោយនៃការចេញមកធ្វើបាតុកម្មរបស់អ្នកតវ៉ា រឿងដីធ្លីទាំងនោះ ។ សម្តេចបានព្រមានដល់អ្នកធ្វើអាជីវកម្មលើបាតុកម្មនោះថា ធ្វើ ល្មមៗបានហើយព្រោះគេស្គាល់មុខអស់ហើយ ។

ក្នុងឱកាសនោះដែរ សម្តេចក៏បានថ្លែងទាក់ទងនឹងការធ្វើអាជីវកម្មខ្សាច់នៅ



សម្តេចតេជោហ៊ុន សែន កាត់ខ្សែបួសម្តោលសមិទ្ធផលនានានៅក្រើយខាងកើត ទន្លេសាប និងសណ្ឋាគារវេស៊ីដង់សុខាភ័ព្ង ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

កម្ពុជា និងបញ្ហាដីដុះនៅក្នុងទន្លេមុខព្រះបរមរាជវាំង ។ សម្តេចបញ្ជាក់ថាចំណុច ក្បាលកោះ(ត្រង់ប្រសព្វទន្លេចតុមុខ)នេះ មិនមែនជាការទទួលខុសត្រូវរបស់ ក្រសួងរ៉ែ និងថាមពលទេ តែវាជារឿងរបស់ក្រសួងធនធានទឹក និងសាលារាជធានី ភ្នំពេញដែលមានមន្ទីរធនធានទឹក និងឧតុនិយមនៅទីនេះស្រាប់ហើយ ។ តំបន់នេះ វាទាមទារឲ្យមានការដោះស្រាយជាបន្ទាន់ ដូចនេះត្រូវសិក្សាមើលនៅពេលទឹក ឡើងដីនេះវាជាដីល្បាប់ដូចនេះត្រូវកាយវាសនាទៅតាមទឹក។ សម្តេចបានបន្តថា គេលើកឡើងថាកន្លែងនេះមានទឹកក្នុងមិនអាចធ្វើបាន ។ បញ្ហាមិនមែននៅត្រង់ កន្លែងហ្នឹងទេ។ បញ្ហានៅត្រង់យើងមិនធ្វើមិនមើលតែប៉ុណ្ណឹង។ បើធ្វើវាមិនដល់ថ្នាក់ ហ្នឹងទេ ។ វិធីធ្វើឲ្យដីនេះហូរចេញពីចំណុចនេះមានច្រើនណាស់ ។ ដីវាត្រូវតែដុះ ហើយបើយើងអត់ធ្វើអីសោះនោះ។ រឿងនេះវាបានបង្កការខាតបង់ធ្ងន់ធ្ងរណាស់។ ធម្មតាត្រីវាពងនៅខាងលើនោះហើយវាចាប់ផ្តើមហូរធ្លាក់មក។ យើងបាត់បង់កូន ត្រីច្រើនណាស់ តាមរយៈការគោកភក់បឹងព្រែក។ ចាប់ពីខេត្តក្រចេះរហូតមកទល់ កន្លែងនេះមាននៅសល់ព្រែកប៉ុន្មានទៅដែលជាព្រែកជ្រៅសម្រាប់ទាញយកកូនត្រី ឱ្យចូលទៅតាមបឹងព្រែកនានា? ហើយសម្រាប់ទន្លេសាបគឺតំបន់ចតុមុខនេះសំខាន់ ណាស់សម្រាប់ទាញយកកូនត្រីវាបំបែកពាន់ពាន់លានកូនចូលទៅក្នុងបឹងទន្លេសាប ដោយសារតែមកដល់ចំណុចហ្នឹងទឹកវាបែកជាពីរ ។ មួយវាចុះទៅទន្លេមេគង្គក្រោម និងមួយទៀតទឹកវាកូចទាញយកកូនត្រីចូលទៅក្នុងបឹងទន្លេសាប ដោយសារពុំមាន កោះដែលដុះនេះ ។ ប៉ុន្តែឥឡូវដោយសារតែដីដុះនៅទីនេះ ធ្វើឲ្យទឹកមិនអាចកូច យកកូនត្រីចូលទៅក្នុងទន្លេសាបបាន ។ កូនត្រីទាំងនោះវាហូរធ្លាក់ទៅក្រោមតាម ទន្លេមេគង្គ និងមួយផ្នែកធ្លាក់ទៅតាមទន្លេបាសាក់។ នៅពេលដែលវាហូរធ្លាក់ទៅ នោះ វាមិនអាចចូលទៅតាមព្រែកទៀត ដោយសារតែព្រែករបស់យើងគោកភក់។ ដូចនេះកូនត្រីទាំងនោះធ្លាក់ទៅដល់វៀតណាម ។ នៅពេលធ្លាក់ទៅដល់វៀតណាម បានធ្លាក់ទៅប៉ះទឹកជួរនៅសមុទ្របណ្តាលឱ្យងាប់កូនត្រីក្នុងមួយឆ្នាំៗ មិនដឹងជា មានចំនួនប៉ុន្មានរយលានឬពាន់លាននោះទេ ។ ហេតុនេះហើយបានជាយើងត្រូវ មានផែនការបូសស្តារព្រែកឡើងវិញនៅតាមដងទន្លេមេគង្គ និងតាមដងទន្លេសាប ហើយត្រូវមានថវិកាដើម្បីបូសស្តារព្រែកដើម្បីឱ្យទឹកនាំដីល្បាប់ចូល និងនាំទៅជា មួយនូវកូនត្រីផងដែរ ។ ដូចនេះត្រូវតែនាំគ្នាសិក្សា និងដោះស្រាយ មិនត្រូវទុកឲ្យ តំបន់នេះក្លាយទៅជាកោះនោះទេ ។ តែបញ្ហានៅត្រង់កន្លែងមកយើងមិនធ្វើ។ សួរ ទៅឯកឧត្តម **ឆឹម គាន់ហោរ** រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមគាត់ថា អាហ្នឹងរឿងរបស់ក្រុង ។ ដល់សួរទៅក្រុងគាត់ថាអាហ្នឹងក្រសួងធនធានទឹក។ ឥឡូវ នេះសាលាក្រុងធ្វើទៅ ។

សម្តេចមានប្រសាសន៍ទាក់ទងនឹងអាជីវកម្មខ្សាច់នៅកម្ពុជាថា ឥឡូវនេះ រំសាយឲ្យអស់នូវគណៈកម្មការនានា កុំឲ្យវាមានគណៈកម្មការច្រើនពេក ព្រោះ

ក្រសួងនីមួយៗបង្កើតដោយច្បាប់ និងមានអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃស្ថាប័ននោះ ហើយដូច្នោះក្រសួងនោះជាអ្នកទទួលបន្ទុកតែម្តង។ គណៈកម្មការ ប្រើក្នុងក្របខណ្ឌនៃការពិគ្រោះបស់ ប៉ុន្តែមិនមែនជាការសម្រេចជូសឲ្យស្ថាប័ន ដែលបង្កើតឡើងដោយច្បាប់ទេ ។ សម្តេចបន្តថា ហេតុនេះហើយទើបសម្តេចចុះ ហត្ថលេខាទាំងយប់ទាក់ទងនឹងការយកដីពីទន្លេនេះដែរ ឱ្យក្រសួងរ៉ែ និងថាមពល ជាអ្នកទទួលខុសត្រូវតែម្តង ។ ទាក់ទងនឹងបញ្ហាខ្សាច់ក្នុងទឹកខ្សាច់ក្នុងព្រែក ខ្សាច់លើគោកខ្សាច់ក្នុងទន្លេខ្សាច់ក្នុងសមុទ្រគឺក្រសួងរ៉ែនិងថាមពលទទួលខុសត្រូវ ដោយខ្លួនឯង។ បើជាប់គុកគឺជាប់តែខ្លួនឯងមិនចាំបាច់មានគណៈកម្មាធិការអ្វីទៀត ទេ ។ គឺបញ្ចប់គ្នាត្រឹមហ្នឹងទៅ ព្រោះកន្លងមកនេះសុត្រស្មាញណាស់។ សម្តេច បញ្ជាក់ថាកន្លងមកបានសួរទៅរដ្ឋមន្ត្រីរ៉ែ រដ្ឋមន្ត្រីថាមពលរដ្ឋមន្ត្រីធនធានទឹក។ ដល់សួរ ទៅរដ្ឋមន្ត្រីធនធានទឹក រដ្ឋមន្ត្រីធនធានទឹកថា រដ្ឋមន្ត្រីរ៉ែ ។ ប៉ុន្តែក្រសួងរ៉ែជាអ្នកចេញ អាជ្ញាប័ណ្ណ។ ដល់សួរទៅខេត្តខេត្តថា រដ្ឋមន្ត្រី ។ រដ្ឋមន្ត្រីមិនដឹងថាអ្នកណាពិតប្រាកដ។ ដូចនេះមានតែដាក់លោកវីតែម្តង ហើយបើលោកឯងចេះតែអនុញ្ញាតឱ្យដោយគ្មាន ការសិក្សាដោយដាក់បូមឱ្យបាក់ផ្ទះគេគឺលោកឯងទទួលខុសត្រូវ ។ សម្តេចបញ្ជាក់ ថា បើខ្សាច់ឡើងថ្លៃកុំដើរអ្នកណាទៀត គឺដើររដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលទៅ ។

គួររំលឹកថា កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៥សម្តេចតេជោបានចុះហត្ថលេខា លើសេចក្តីសម្រេចមួយអំពីគោលការណ៍ធ្វើអាជីវកម្មខ្សាច់ ដោយប្រគល់សិទ្ធិ ដល់ក្រសួងរ៉ែ និងថាមពលក្នុងការចេញអាជ្ញាប័ណ្ណសម្រាប់ការធ្វើអាជីវកម្មខ្សាច់ ចាប់តាំងពីដំណើរការសិក្សារហូតដល់ការសម្រេចចុងក្រោយ ។ កន្លងទៅមានការ ប្រទាញប្រទងគ្នាខ្លះរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រសួងធនធានទឹក និងឧតុ- និយម លើការសម្រេចឲ្យធ្វើអាជីវកម្មខ្សាច់ ដែលជាហេតុធ្វើឲ្យខ្សាច់ឡើងខ្ពស់ និងខ្វះខាតសម្រាប់បម្រើឲ្យការអភិវឌ្ឍទៀតផង ។

គួរបញ្ជាក់ថា សមិទ្ធផលដែលសម្តេចអញ្ជើញចូលរួមសម្តោលរួមមាន ច្រាំង ទន្លេក្រើយខាងកើតដែលសង់ឡើងជាប្រភេទបតុងអាមេមានប្រវែងសរុប ៣.០០០ ម៉ែត្រ ទទឹងជម្រាលពី ១៤ ម៉ែត្រទៅ ១៦ ម៉ែត្រ។ ស្ថាបនាផ្លូវអ៊ុកកៅស៊ូចំនួន ២ ខ្សែ ក្នុង នោះខ្សែទី ១ ស្របតាមបណ្តោយមាត់ទន្លេសាប ចាប់ពីស្ថានជ្រោយចង្វារទៅដល់ សណ្ឋាគារវេស៊ីដង់សុខាភ័ព្ង មានប្រវែង ៣.០០០ ម៉ែត្រ ទទឹងផ្លូវ ១២ ម៉ែត្រ ។ ខ្សែទី ២ ចាប់ពីវត្តចាស់រហូតដល់សណ្ឋាគារវេស៊ីដង់សុខាភ័ព្ង មានប្រវែង ៩៦៥ ម៉ែត្រ ទទឹងផ្លូវ ៧ ម៉ែត្រទៅ ១២ ម៉ែត្រ។ រៀបចំប្រព័ន្ធលូបង្គោលភ្លើង គំនូសចរាចរណ៍ សួនច្បារ និងរូបសំណាកផ្សេងៗ ។ សមិទ្ធិនេះ ចំណាយថវិកាសរុបចំនួន ២១.១៤២.៣៤៨ ដុល្លារ ក្នុងនោះការស្ថាបនាច្រាំងទន្លេចំណាយអស់ ១៨.២៧២.៣៤៨ ដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តភ្ជាប់មានផ្លូវ លូ សួនច្បារ និងរូបសំណាកចំនួន ២.៨៧០.០០០ ដុល្លារ។ ចំណែកសណ្ឋាគារវេស៊ីដង់សុខា ភ័ព្ង ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំប្រមាណ ៥ ហិកតាមានកំពស់ ៧២,៨៧ ម៉ែត្រ ស្មើនឹង ១៨ ជាន់ ក្នុងនោះមានបន្ទប់ស្នាក់នៅចំនួន ៧៤៤ បន្ទប់ ដោយចែក ចេញជាពីរផ្នែកគឺបន្ទប់សណ្ឋាគារចំនួន ៥៤៩ បន្ទប់ និង ខុនដូ ចំនួន ១៩៥ ។ បន្ទប់ ត្រូវបានរៀបចំតុបតែងយ៉ាងប្រណិតលំដាប់ផ្កាយប្រាំ ភោជនីយដ្ឋាន និងកន្លែង កម្សាន្តមាន ១៣ កន្លែង ។ សាលប្រជុំជុំមួយសម្រាប់រៀបចំកិច្ចប្រជុំលក្ខណៈជាតិ និងអន្តរជាតិ ក៏ដូចជាកម្មវិធីតាំងពិព័រណ៍អាពាហ៍ពិពាហ៍ ដែលអាចទទួលភ្ញៀវ ចូលរួមបានប្រមាណ ៣.០០០ នាក់ ។ ក្រៅពីនេះ ក៏នៅមានសាលប្រជុំជុំជាក្រុម ពិភាក្សាកូចៗ ដែលអាចទទួលភ្ញៀវបានចំនួនពី ៥០ ទៅ ១០០ នាក់ ក្នុងមួយបន្ទប់ រួមទាំងមានអាងហែលទឹក កន្លែងហាត់ប្រាណ និងកន្លែងចំណតជំនួលយាន មាន កម្ពស់ ៣ ជាន់ អាចចតរថយន្តបានចំនួនប្រមាណ ១.០០០ គ្រឿង ម៉ូតូប្រមាណ ១.០០០ គ្រឿង និងមានចំណតឧទ្ធស្នាមច្រកចំនួន ២ កន្លែង នៅលើដីបូលនៃអគារ។ សណ្ឋាគារវេស៊ីដង់ សុខាភ័ព្ង ត្រូវបានចំណាយថវិកាសាងសង់អស់ប្រមាណ ១២០ លានដុល្លារ ដោយមិនទាន់គិតបញ្ចូលតម្លៃដីដែលជាការវិនិយោគផ្ទាល់របស់ ក្រុមហ៊ុនសុខាភ័ព្ង ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម **ទួន ឃ្លីង** អនុប្រធានទី២រដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសម្ពោធខុបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តពោធិ៍មនោរម្យ ហៅវត្តតាអាង ឃុំចើងដើង ស្រុកបាយ័ន ខេត្តកំពង់ធំ ។ ឯកឧត្តម **ទួន ឃ្លីង** ក៏បានធ្វើការប្រគេន និងចែកជូនថវិកានិងសម្ភារៈ ក្នុងពិធីនោះសរុប ថវិកាចំនួន១០.៣១៧\$ (មួយម៉ឺនបីរយដប់ប្រាំពីរដុល្លារ) ។



ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ សម្តេចចៅហ្វាវ៉ាង **គង់ សំអុល** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អមដំណើរដោយលោកជំទាវ **តុំ ចន្ទីនី** អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អនុប្រធានកិត្តិយសសាខា គណៈកម្មាធិការសាខា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ ខ្នង មាន ៦ បន្ទប់ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ម៉ែន រ៉ានី ហ៊ុន សែន** ប្រធានកាកបាទក្រហមកម្ពុជា ។



ថ្ងៃទី ១៦-១៧ ខែមីនា ឯកឧត្តម **តែ គឹមយ៉ាន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តម **អ៊ុន ឆៀង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមបុណ្យ ផ្កាប្រាក់សាមគ្គីរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ពីរាជធានីភ្នំពេញ ពីប្រទេស ថៃ និងពុទ្ធបរិស័ទចំណុះជើងវត្តដោយប្រមូលបច្ច័យបាន៨៤.៥៤៩.០០០រៀល និងស៊ីម៉ង់ត៍១៤០តោន។

ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ នៅសាលាសិក្សាសាលាបណ្ណាល័យ ឯកឧត្តម **ទេព ខន** អនុប្រធានទី២ ព្រឹទ្ធសភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនារីដឹកនាំដោយលោកជំទាវ **អ៊ុន គន្ធាវារី** រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចូលជួបសំណេះសំណាល ដើម្បីអបអរសាទរខួបលើកទី ១០៤ ទិវានារីអន្តរជាតិ ៨ មីនា ២០១៥ ក្រោមប្រធានបទ "ស្ត្រីកម្ពុជា ក្រោយសន្តិសុខស្ត្រីពិភពលោកឆ្នាំ១៩៩៥ នៅសាលាបណ្ណាល័យព្រឹទ្ធសភា ។ ឯកឧត្តម **ទេព ខន** បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រសួងកិច្ចការនារីដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាតាមរយៈយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ទី២ ទី៣ ក៏ដូចជាផែនការ យុទ្ធសាស្ត្រ៥ឆ្នាំនារីតនៈទី៤ប្រកបដោយជោគជ័យនិងសូមលើកទឹកចិត្តឱ្យបន្តសកម្មភាពដែលមានស្រាប់ និងបង្កើននូវគំនិតថ្មីៗបន្ថែមទៀតដើម្បីផលប្រយោជន៍ជាតិ ។



ព្រឹកថ្ងៃទី ២៣ ខែមីនា ឯកឧត្តម **យឹម តែនធី** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍនវិស័យកសិកម្ម និងជនបទ ឯកឧត្តម **ម៉ឺន សារុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញពិនិត្យគម្រោងអភិវឌ្ឍន៍កសិកម្មសុខសែនជ័យនៃក្រុមហ៊ុនអេងឌីអូអភិវឌ្ឍន៍ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។



ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៥ ឯកឧត្តម **អ៊ុន ម៉ែនែត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលតាកែវ បានអញ្ជើញចូលរួមសម្ពោធសមិទ្ធផលនានានៅវត្តទួលរៀង ស្ថិតក្នុងឃុំស្លា ស្រុកសំរោង ខេត្តតាកែវ រួមមានកុដិមួយខ្នងមានបួនបន្ទប់ ក្លោងទ្វារ និងរបងធ្វើពីបេតុង ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី ២៣ ខែមីនា ឯកឧត្តម **មិន ឃិន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងឯកឧត្តម **សុះ មុះសិន** ប្រធានសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា បាននាំគ្រូពេទ្យស្ម័គ្រមកអប់រំ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃជូនបងប្អូនខ្មែរ-អ៊ីស្លាមចំនួន៩២២នាក់នៅអនុវិទ្យាល័យតេជោ **ហ៊ុន សែន** អង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។



ថ្មីៗនេះឯកឧត្តម **សុខ សុភ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងមន្ត្រីមជ្ឈមណ្ឌល បានអញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពពេល ស្រុកពញាត្រែក ខេត្តក្រចេះ ។



ថ្ងៃទី ២២ ខែមីនា នៅសាលាធម្មសភានៃវត្តទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឯកឧត្តម **មិន ឃិន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលបាត់ដំបង បានជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីលទ្ធផលនៃការដោះស្រាយដីសហគមន៍ចំនួនបីកន្លែងក្នុងសង្កាត់ទួលតាឯកជាមួយក្រុមហ៊ុនឯកជន ។



ថ្ងៃទី ៣ ខែមីនា ឯកឧត្តម **ច័ន្ទ សុផល** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម **ហេង ហួរ** សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមសម្ពោធផ្លូវព្រះមហាក្សត្រជំរុញ ព្រមទាំងសមិទ្ធផលនានាមានតម្លៃជិត៣លានដុល្លារអាមេរិក ស្ថិតក្នុងភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងខួបទី៥៥ឆ្នាំរបស់លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ។



ឯកឧត្តម **ម៉ែម ម៉ីនសាង** អនុប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយនឹងថ្នាក់ដឹកនាំមូលដ្ឋាន ដែលមានថ្នាក់ដឹកនាំឃុំ ប្រធានភូមិ ប្រធានក្រុមចំនួន ១០០នាក់នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។ ក្នុងឱកាសនោះដែរ ឯកឧត្តម **ម៉ែម ម៉ីនសាង** ក៏បានអញ្ជើញចុះពិនិត្យការកសាងគ្រឹះផ្លូវ និងដាក់លូប្រឡាយប្រវែង ២.២៤០ម៉ែត្រ ដែលភ្ជាប់ពីភូមិគោកព្រីង ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅផ្លូវជាតិលេខ២។ ការកសាងនេះ ទទួលបានការឧបត្ថម្ភថវិកាពី ឯកឧត្តម **ម៉ែម ម៉ីនសាង** និងសប្បុរសជន នាពេលនោះឯកឧត្តមបានឧបត្ថម្ភថវិកាបន្ថែមចំនួន ៤ ៣៤០ ០០០ រៀល សម្រាប់ការកសាងផ្សេងៗក្នុងឃុំគោកត្រប់ ។



ថ្ងៃទី ២២ ខែមីនា ឯកឧត្តម **សេនីយ៍ឯក ឌី វិជ្ជា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តចំបក់បិទមាស ក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានតម្លៃចំនួន៩៤.៧៩៧ដុល្លារអាមេរិក ។

លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

ចំណូលពន្ធដារខែកុម្ភៈ

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅក្នុងខែកុម្ភៈកន្លងទៅ ពន្ធដារប្រមូលបានចំណូលពន្ធដារចូលថវិកាមានចំនួនប្រមាណ ៣២៣ ពាន់លានរៀល ឬប្រមាណ ៨០,៧៧ លានដុល្លារអាមេរិក។ ចំណូលនេះ បើប្រៀបធៀបនឹងចំណូលពន្ធដារខែកុម្ភៈឆ្នាំ ២០១៤ មានកំណើនប្រមាណ ២,១១% ។ សរុបពីខែមករា និងខែកុម្ភៈនៃដើមឆ្នាំនេះ ប្រាក់ចំណូលស្មើនឹង ១៤,២% នៃផែនការកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០១៥ ។

តាមការវិភាគប្រភេទពន្ធលើធុន ចំណូលក្នុងឆ្នាំ ២០១៥ មានកំណើនគ្រប់ប្រភេទពន្ធក្នុងនោះប្រភេទពន្ធសំខាន់ៗដែលមានការកើនឡើងមានដូចជា ពន្ធលើប្រាក់បៀវត្សរ៍កើនឡើងប្រមាណ ១៥,៣% ពន្ធលើប្រាក់ចំណេញកើនឡើង ៣០,៧% និងអាករពិសេសកើនឡើង ២៦,២% ។

បើពិនិត្យតាមវិស័យក៏ឃើញថាចំណូលក្នុងឆ្នាំ ២០១៥ មានកំណើនស្ទើរគ្រប់សកម្មភាពដែរ ក្នុងនោះផ្នែកសេវាហិរញ្ញវត្ថុកើនឡើងប្រមាណ ៣៧,៩%។ ផ្នែកកេសដ្ឋៈកើនឡើង ៣៤,៩% ។ ផ្នែកទូរគមនាគមន៍កើនឡើង ៤១% ។ ផ្នែកនិវាណ-អាហារិយកើនឡើង ២៦,៩%។ ផលិតផលគ្រឿងប្រើប្រាស់កើនឡើង ១២,១%។ ផ្នែកផលិតសម្លៀកបំពាក់កើនឡើង២១,៣%។ ផ្នែកសណ្ឋាគារនិងផ្ទះសំណាក់កើនឡើង៣១,៦%។ ផ្នែកផ្គត់ផ្គង់កើនឡើង ១៣,៤%។ ផលិតយានយន្តកើនឡើង ២៦,៣%។ ផលិតផលអាករកើនឡើង២៣,៤%។ លក់គ្រឿងយន្តកើនឡើង ២៤,៧% និងផ្នែកលក់គ្រឿងចក្រកើនឡើង៧៩%។

ការនាំចេញអង្កររយៈពេលពីរខែ

តួលេខរបស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលបានផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅក្នុងរយៈពេលពីរខែកន្លងមកនេះ ការនាំអង្ករចេញរបស់កម្ពុជាមានកំណើនគួរឲ្យកត់សម្គាល់ដោយការនាំចេញមានបរិមាណប្រមាណ ៧៣.៥៩៧ តោន ខណៈដែលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៤ បានត្រឹមតែប្រមាណ ៤៨.៥៧៣ តោន ។

កាលពីខែមករាកម្ពុជានាំចេញអង្ករមានបរិមាណប្រមាណ ៣៥.៩២១ តោនកើនឡើងប្រមាណ ៦៦,៨០% ធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ ២០១៤ ដែលមានត្រឹមតែ ២១.៥៣៦ តោន។ ដោយឡែកនៅក្នុងខែកុម្ភៈវិញ បរិមាណនៃការនាំចេញមានចំនួនប្រមាណ៣៧.៦៧២តោនកើនឡើង ៣៩,៣៥% ធៀបនឹងចំនួន ២៧.០៣៧ តោន កាលពីខែកុម្ភៈ ឆ្នាំ២០១៤ ។

នៅក្នុងអំឡុងពេលពីរខែនេះដែរ គោលដៅនៃការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមាន ៣៤ ប្រទេស។ ប្រទេសដែលទិញច្រើនជាងគេគឺប្រទេសចិនប្រមាណ១៧.៧៩៦ តោន។ បន្ទាប់មក ប្រទេសម៉ាឡេស៊ី និងបារាំង។ ប្រទេសដែលនាំចូលតិចជាងគេគឺកាណាដាដែលមានចំនួនត្រឹម ២១ តោនតែប៉ុណ្ណោះ ។

ក្រុមហ៊ុនដែលបាននាំអង្ករចេញក្នុងរយៈពេលនេះដែរមានចំនួន៥៣ក្រុមហ៊ុនហើយក្រុមហ៊ុនដែលនាំចេញច្រើនជាងគេគឺក្រុមហ៊ុនខ្មែរហ្វូត ។

គួររំលឹកថា កាលពីឆ្នាំ ២០១៤ កម្ពុជានាំចេញអង្ករបានប្រមាណ ៣៨៧.០៦១ តោន។ ដោយឡែកឆ្នាំ ២០១៣ ការនាំចេញអង្ករមានបរិមាណ ៣៧៩.៨៥៦ តោន។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក :

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍កម្ពុជាបានអះអាងថា កម្ពុជានាពេលបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ដែលចុះបញ្ជីហោះហើរនៅក្នុងស្រុកចំនួន៤ក្រុមហ៊ុន ហើយក៏មានក្រុមហ៊ុនមួយចំនួនថែមទៀតកំពុងតែរៀបចំដែរ ។ ពេលនេះមន្ត្រីជំនាញកំពុងតែសិក្សាលើសំណើសុំសិទ្ធិប្រតិបត្តិការហោះហើរនេះបន្ថែមទៀត។ ក្រុមហ៊ុនអាកាសចរណ៍ដែលទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការហោះហើរក្នុងស្រុកទាំង៤ក្រុមហ៊ុននោះមានក្រុមហ៊ុនកម្ពុជាអង្គរអិរដែលជាក្រុមហ៊ុនជាតិសហការជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក្រុមហ៊ុនបាសាក់ ក្រុមហ៊ុនខេមបូឌាធាយន់អិរឡាញ និងក្រុមហ៊ុនអប្សរាអន្តរជាតិ។ នៅក្នុងចំណោមក្រុមហ៊ុនទាំង៤នេះ ក្រុមហ៊ុនអប្សរាអន្តរជាតិបានផ្អាកកាលពីខែមករា ដោយសារតែបញ្ហាហិរញ្ញវត្ថុ។ ក្រៅពីក្រុមហ៊ុនប្រតិបត្តិការហោះហើរនៅក្នុងស្រុកជាប្រចាំ ក៏នៅមានក្រុមហ៊ុនដែលចុះ

បញ្ជីតាមរបៀប Charter Flight (ជួលហោះហើរ) មួយក្រុមហ៊ុនទៀតគឺក្រុមហ៊ុនស្កាយវីង (Skywing) ជាដើម ។

ការដឹកជញ្ជូនតាមយន្តហោះខែមករា :

ក្រុមហ៊ុនគ្រប់គ្រងសេវាកម្មនៅអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅក្នុងកម្ពុជា បានអះអាងថា កាលពីខែមករាកន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបីបានសម្របសម្រួលអ្នកដំណើរសរុបចំនួន៦៧៥.០០០នាក់ ពោលគឺមានកំណើនប្រមាណ១១% ជាមួយនឹងជើងហោះហើរដែលកើនឡើងរហូតដល់ទៅ ៦.៦០០ ជើង កើនឡើង ០,៥% បើធៀបនឹងកាលពីខែមករាឆ្នាំ ២០១៤ ។ ក្នុងនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានទទួលអ្នកដំណើរ២៦៧.៧៨២ នាក់ កើនឡើងប្រមាណ១១%។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចំនួន៣៩៩.១៩២នាក់ កើនឡើង១២% និងអាកាសយានដ្ឋានខេត្តព្រះសីហនុទទួលបាន៨៨៨៤នាក់ កើនឡើង ១០៩% ។

ដោយឡែក សម្រាប់ជើងហោះហើរវិញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន២.៥៤០ ជើង។អាកាសយានដ្ឋានអន្តរជាតិសៀមរាបចំនួន ៣.៩៥៦ ជើង និងខេត្តព្រះសីហនុ ១១២ ជើង។

គួររំលឹកថា ពេញមួយឆ្នាំ ២០១៤ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរ ២,៧លាននាក់កើនឡើង១១,៤%ប្រៀបធៀបនឹងឆ្នាំ២០១៣។អាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានអ្នកដំណើរចំនួន៥,៧លាននាក់ កើនឡើង ១៣,៣% ប្រៀបធៀបនឹងឆ្នាំ ២០១៣ ឬសរុបអ្នកដំណើរចំនួន៥,៧លាននាក់ ក្នុងនោះអ្នកដំណើរមកពីអាកាសយានដ្ឋានផ្សេងៗចំនួន ១១៩ ឬពីប្រទេសចំនួន ៤៣ ។

តាមការព្យាករណ៍ថា អ្នកដំណើរតាមផ្លូវអាកាសឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងកើនចំនួនដល់ជាង ៤,២ លាននាក់ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបនឹងកើន ជិត ៥ លាននាក់ ក្នុងឆ្នាំ ២០២០ ។

ទេសចរណ៍ខែមករា :

នៅក្នុងខែមករាកន្លងទៅ កម្ពុជាបានទទួលភ្ញៀវទេសចរចរទេសប្រមាណ ៤៦០.៥៧៧ នាក់ គឺមានកំណើនប្រមាណ ៤,២% បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០១៤ដែលមានត្រឹមតែ៤៤២.០៤៥នាក់។នៅក្នុងនោះទេសចរជនជាតិវៀតណាមនៅតែបន្តរក្សាការនាំមុខគេនៅក្នុងទីផ្សារទេសចរណ៍នៅកម្ពុជា ។

នៅក្នុងខែមករាទេសចរជនជាតិវៀតណាមមានចំនួន ៧៦.៧០៧ នាក់ មានកំណើនរហូតដល់ទៅ ៥០,៤% ខណៈដែលកាលពីឆ្នាំ ២០១៤ ក្នុងរយៈពេលដដែលមានត្រឹមតែ ៥១.៥៧៧ នាក់ ។ ទេសចរជនជាតិកូរ៉េនៅលំដាប់ទី ២ ដោយមានចំនួន ៧៣.០៥៩ នាក់(ថយចុះប្រមាណ៥,៣%)។ ទេសចរជនជាតិចិននៅលំដាប់ទី ៣ មានចំនួន ៥៣.១៦៤ នាក់ កើនឡើង ៣,៤%។ ឡាវនៅលំដាប់ទី៤ មានចំនួន ៣៤.៤៥៨នាក់ កើនឡើងប្រមាណ១,៨%។ ទេសចរអាមេរិកនៅលំដាប់ទី ៥ ជាមួយនឹងចំនួន ២៤.៤៦៥ នាក់កើនឡើង ៨,៥%។ ទេសចរជនជាតិថៃចំនួន ២២.២៥០ នាក់ កើនឡើងប្រមាណ ៣៩,៦% ។

នៅក្នុងរយៈពេលនេះដែរ ទេសចរចរទេសដែលមកដល់កម្ពុជាតាមខេត្តសៀមរាបមានប្រមាណ ៤៩,៦% ដោយមានចំនួន ២៦៧.០១៥ នាក់។ ដោយឡែកភ្នំពេញនិងគោលដៅផ្សេងៗមានចំនួនត្រឹមតែ ៣៦% ហើយនៅតំបន់ឆ្នេរមាន១៣,២%។ ដោយឡែកអេកូទេសចរណ៍អាចទាក់ទាញបានត្រឹមតែ ១,២% ឬត្រឹមតែ ៦.៤៨៣ នាក់តែប៉ុណ្ណោះ ។

កាលពីឆ្នាំ ២០១៤ កន្លងទៅ កម្ពុជាអាចមានសមត្ថភាពទាក់ទាញភ្ញៀវទេសចរចរទេសដែលមកទស្សនាកម្ពុជាបានចំនួន៤,៥លាននាក់ គឺមានកំណើន៧% បើធៀបនឹងឆ្នាំ២០១៣។ នៅក្នុងឆ្នាំ ២០១៥ នេះគេព្យាករណ៍ថា កម្ពុជាអាចនឹងទទួលបានទេសចរចរទេសប្រមាណ ៥ លាននាក់ និង ៧,៥ លាននាក់នៅប្រាំឆ្នាំខាងមុខទៀត(២០២០)។

ពាណិជ្ជកម្មកម្ពុជា ជប៉ុន, កម្ពុជា អាមេរិក ខែមករា :

សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី

ប្រជាជន ៖ បើខ្ញុំចង់ចុះបញ្ជីដីតាមរបៀបជាប្រព័ន្ធវិញ តើខ្ញុំត្រូវធ្វើដូចម្តេចដែរ?

មន្ត្រី ៖ បើលោកអ្នកចង់ចុះបញ្ជីដីតាមរបៀបជាប្រព័ន្ធនោះ លោកអ្នកត្រូវ ៖

- ក. ចូលរួមក្នុងដំណើរការចុះបញ្ជីដី
- ខ. ស្វែងយល់អំពីដំណាក់កាលទាំង៥នៃដំណើរការចុះបញ្ជីដី
- គ. ត្រៀមឯកសារចាំបាច់បម្រើឲ្យការចុះបញ្ជីដី

ក. ចូលរួមក្នុងដំណើរការចុះបញ្ជីដី ៖

ការចូលរួមរបស់ម្ចាស់ដីមានចំនួន ៤ លើក ក្នុងនោះ លើកទី ១ ចូលរួមក្នុងពិធីប្រកាស ផ្សព្វផ្សាយតំបន់វិនិច្ឆ័យដើម្បីស្វែងយល់ពីដំណាក់កាលទាំង ៥ នៃការចុះបញ្ជីដី និងយល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់ដី (ពិភាក្សាជាមួយប្តីប្រពន្ធដើម្បី កំណត់ប្រភេទទ្រព្យ និងពិភាក្សាជាមួយម្ចាស់ដីអ្នកជាប់ព្រំ ដើម្បីកំណត់ និងបោះបង្គោលព្រំ) និងការត្រៀមឯកសារចាំបាច់សម្រាប់បម្រើឲ្យការចុះបញ្ជីដី។ លើកទី២ ចូលរួមក្នុងការកំណត់ព្រំវាស់វែង និងផ្តល់ទិន្នន័យដល់មន្ត្រីជំនាញ លើកទី ៣ ចូលរួមពិនិត្យ រៀងផ្ទាត់លើឯកសារនៃការវិនិច្ឆ័យដែលបានបិទផ្សាយជាសាធារណៈរយៈពេល៣០ថ្ងៃ និងលើកទី ៤ ចូលរួមមកទទួលយកប័ណ្ណដោយផ្ទាល់ និងបង់សោហ៊ុយសេវាសុរិយោដី ។

ខ. ស្វែងយល់ពីដំណាក់កាលទាំង៥នៃដំណើរការចុះបញ្ជី

១. ដំណាក់កាលទី ១ ការត្រៀមរៀបចំ ៖ កំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីជាប្រព័ន្ធ ដោយគណៈអភិបាលរាជធានី-ខេត្តបង្កើតគណៈកម្មការរដ្ឋបាលបណ្តុះបណ្តាលគណៈកម្មការរដ្ឋបាល និងកិច្ចប្រជុំប្រកាសផ្សព្វផ្សាយការកំណត់តំបន់វិនិច្ឆ័យ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ដើម្បីឲ្យប្រជាពលរដ្ឋស្វែងយល់ពីដំណាក់កាលទាំង ៥ នៃការចុះបញ្ជី និងយល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់ដី (ពិភាក្សាជាមួយប្តីប្រពន្ធដើម្បីកំណត់ប្រភេទទ្រព្យ និងពិភាក្សាជាមួយម្ចាស់ដី អ្នកជាប់ព្រំដើម្បីកំណត់និងបោះបង្គោលព្រំ) និងការត្រៀមឯកសារចាំបាច់សម្រាប់បម្រើឲ្យការចុះបញ្ជីដី ហើយជាពិសេស ការចូលរួមរបស់ម្ចាស់ដី។ គណៈអភិបាលរាជធានី ខេត្តត្រូវធ្វើសេចក្តីជូនដំណឹងយ៉ាងតិច១៥ថ្ងៃ ដើម្បីជម្រាបជូនអ្នកពាក់ព័ន្ធឲ្យមកចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ។

២. ដំណាក់កាលទី ២ កិច្ចប្រតិបត្តិការបច្ចេកទេស ៖ ការចុះកំណត់ព្រំវាស់វែង និងប្រមូលទិន្នន័យ (វិនិច្ឆ័យ) ដោយត្រូវមានការចូលរួមពីម្ចាស់ដី និងអ្នកជាប់ព្រំ ដែលត្រូវអនុវត្តដោយមន្ត្រីជំនាញ (ក្រុមចុះបញ្ជី) និងមានកិច្ចសហការជួយជ្រោមជ្រែងពីគណៈកម្មការរដ្ឋបាល ជាពិសេស ជំនួយការភូមិ ចាស់ព្រឹទ្ធាចារ្យ មេភូមិ មេឃុំ/ចៅសង្កាត់។ ទិន្នន័យដែលប្រមូលបានត្រូវបញ្ជូលទៅមន្ទីរសុរិយោដីរាជធានី ខេត្ត ដើម្បីបញ្ជូលទៅក្នុងកុំព្យូទ័រ។

៣. ដំណាក់កាលទី ៣ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការ

វិនិច្ឆ័យ ៖ គោលបំណងនៃការបិទផ្សាយដើម្បីផ្តល់ឱកាសឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធមកពិនិត្យរៀងផ្ទាត់និងធ្វើការតវ៉ារយៈពេល៣០ថ្ងៃក្នុងករណីទិន្នន័យដែលបិទផ្សាយមានខ្លះខាតឬខុសឆ្គង។ គណៈអភិបាលរាជធានី ខេត្ត ត្រូវធ្វើសេចក្តីជូនដំណឹងអំពីការបិទផ្សាយនេះយ៉ាងតិច ៧ ថ្ងៃមុនពេលបិទផ្សាយជាសាធារណៈ។ សេចក្តីជូនដំណឹងពីកាលបរិច្ឆេទ និងទីតាំងប្រារព្ធពិធីបិទផ្សាយជាសាធារណៈ ត្រូវបានផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ តាមឧត្តមស្ថានស័ព្ទ តាមទំព័រហ្វេសប៊ុកនៃក្រុមការងារព័ត៌មានរបស់ក្រសួង។ រយៈពេលនៃការបិទផ្សាយនៅទីតាំងក្នុងភូមិ នៅសាលាឃុំ-សង្កាត់ និងនៅសាលាក្រុង-ស្រុក-ខណ្ឌ នៃតំបន់វិនិច្ឆ័យ ។ ក្នុងអំឡុងពេលបិទផ្សាយ៣០ថ្ងៃនេះមានមន្ត្រីជំនាញចាស់ព្រឹទ្ធាចារ្យនិងមេភូមិប្រចាំការរៀងរាល់ថ្ងៃក្នុងអំឡុងពេលម៉ោងធ្វើការ ដោយមិនគិតថ្លៃបុណ្យ ឬថ្លៃឈប់សម្រាក ដើម្បីជួយពន្យល់ណែនាំ និងជួយដោះស្រាយការតវ៉ាតាមនីតិវិធីជាធរមាន។ ក្នុងករណីមិនមានការជំទាស់ឬមានការជំទាស់ហើយត្រូវបានដោះស្រាយរួចក្នុងរយៈពេល៣០ថ្ងៃនេះទិន្នន័យដែលបានកត់ត្រាក្នុងឯកសារបិទផ្សាយនេះ ត្រូវបានចាត់ទុកជាទិន្នន័យសុក្រិត ដែលអាចកំណត់យកជាផ្លូវការតាមច្បាប់បានហើយជាមូលដ្ឋាន ឈានដល់ការស្នើសុំចេញប័ណ្ណ ។

៤. ដំណាក់កាលទី ៤ ការសម្រេចលើឯកសារក្រោយពេលបិទផ្សាយជាសាធារណៈត្រូវបានបញ្ចប់ គណៈកម្មការរដ្ឋបាលត្រូវធ្វើរបាយការណ៍ជូនទៅគណៈអភិបាលរាជធានីខេត្តធ្វើការសម្រេចលើឯកសារនៃការវិនិច្ឆ័យ ។

៥. ដំណាក់កាលទី ៥ ការចេញប័ណ្ណដី (ប្លង់រឹង) ៖ យោងឯកសារនៃការសម្រេច ហើយពីគណៈអភិបាលរាជធានីខេត្តមន្ទីរសុរិយោដីរាជធានីខេត្តត្រូវរៀបចំចុះបញ្ជីក្នុងសៀវភៅគោលបញ្ជីដីធ្លីចេញប័ណ្ណនិងចែកប័ណ្ណជូនម្ចាស់ដី។ ម្ចាស់ដីត្រូវទៅទទួលយកប័ណ្ណដីដោយផ្ទាល់ហើយត្រូវបង់សោហ៊ុយសេវាដីតាមច្បាប់កំណត់។

ក. ឯកសារចាំបាច់សម្រាប់បម្រើឲ្យការចុះបញ្ជីមាន ៖

- ឯកសារបញ្ជាក់លើអត្តសញ្ញាណក្បាលដី (ទីតាំងដី, ទំហំ, ប្រភេទដី) ដោយមេភូមិមេឃុំឬចៅសង្កាត់នៃទីតាំងដីប្រសិនបើមាន ។
- ឯកសារបញ្ជាក់អត្តសញ្ញាណរបស់ម្ចាស់ដី ឬអ្នកកាន់កាប់ដី: អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ។
- ឯកសារពាក់ព័ន្ធនឹងសិទ្ធិលើក្បាលដី: លិខិតប្រគល់ឲ្យដោយអាជ្ញាធរមាន សមត្ថកិច្ចឬកិច្ចសន្យា (លក់-ទិញ ឬប្រទានកម្ម ឬដូរឬលិខិតផ្ទេរសិទ្ធិកាន់កាប់ ...) ឬសេចក្តីសម្រេចរបស់តុលាការ (សាលាក្រម ឬសាលដីកា ឬដីកាសម្រេចស្ថាពរ ឬកំណត់ហេតុសេដ្ឋកិច្ច ឬកំណត់ហេតុទទួលស្គាល់នូវការទាមទារ)។ ដើម្បីឈានទៅដល់កំណត់ប្រភេទទ្រព្យ (ទ្រព្យរួមប្តីប្រពន្ធ ឬទ្រព្យខាងប្តី ឬទ្រព្យខាងប្រពន្ធ ឬក៏ទ្រព្យលីវ) ត្រូវមានសំបុត្រអាពាហ៍ពិពាហ៍ ឬលិខិតបញ្ជាក់នៅលីវ។ គួរកត់សម្គាល់ថា បើដីជាប់សំបុត្រហ៊ុនត្រូវមានលិខិតទទួលស្គាល់ការចុះបញ្ជីក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្ម និង

វិស័យសំណង់បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ និងការលើកម្ពស់ជីវភាពប្រជាជន



វិស័យសំណង់អគារខ្ពស់ៗនៅរាជធានីភ្នំពេញកំពុងកើនឡើងជាលំដាប់

ទាំងរាជធានី ទាំងទីក្រុងនៃបណ្តាខេត្តនៅទូទាំងប្រទេសកម្ពុជា បច្ចុប្បន្នកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជា នាយករដ្ឋមន្ត្រី ។ ក្នុងនោះ វិស័យសំណង់ជាវិស័យមួយដែលមានការរីកចម្រើនគួរឲ្យមានមោទនភាព។ ការរីកចម្រើនយ៉ាងលឿននៅក្នុងវិស័យសំណង់បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា កម្ពុជាមានសន្តិភាព និងកំពុងមានការអភិវឌ្ឍយ៉ាងលឿន ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានលំនឹង និងកាន់តែត្រូវបានលើកម្ពស់ឥតឈប់ឈរ ។

បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសកលឆ្នាំ ២០០៨-២០០៩ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាបានចាប់ផ្តើមងើបឡើងវិញចាប់ពីអំឡុងឆ្នាំ ២០១១ មក ហើយបច្ចុប្បន្នសកម្មភាពនៅក្នុងវិស័យនេះមានការផុសផុលយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសនៅរាជធានីភ្នំពេញ និងនៅទីប្រជុំជននៃបណ្តាខេត្តមានសក្តានុពលមួយចំនួន ដែលគេអាចឃើញច្បាស់តាមរយៈការរីកដុះដាលនៃសំណង់អគារខ្ពស់ៗ ទីក្រុងរណប បរិវេណនៅស្ថាន អគារពាណិជ្ជកម្ម និងផ្សារទំនើបជាដើម ជាមួយគ្នានេះ តម្លៃដីធ្លីក៏បានកើនឡើងឥតឈប់ឈរ ។

យោងតាមទិន្នន័យពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

បានឲ្យដឹងថា តម្លៃទុនវិនិយោគវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ២០១៤ កន្លងទៅនេះមានប្រមាណជាង ២ ៥០៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់ មានចំនួនប្រមាណ ១៩៦០ គម្រោង និងផ្ទៃក្រឡាសាងសង់មានចំនួនជាង ៦ លានម៉ែត្រការ៉េ ។ តាមទិន្នន័យដដែលនេះបានបង្ហាញទៀតថា គិតចាប់តាំងពីឆ្នាំ ២០០០ រហូតមកដល់ដំណាច់ខែធ្នូឆ្នាំ ២០១៣ ប្រទេសកម្ពុជាខាងត្បូងគឺជានិយោគបរទេសធំបំផុតទី១ ដែលបានបណ្តាក់ទុននៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាមានទំហំទឹកប្រាក់ ១,៤៥ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺប្រទេសចិនឈរនៅលំដាប់ថ្នាក់លេខ ២ មានទំហំទឹកប្រាក់ ៧៤៧ លានដុល្លារ ខណៈដែលប្រទេសអង់គ្លេសឈរនៅលេខរៀងទី ៣ មានតម្លៃទុនវិនិយោគចំនួន ១៣១ លានដុល្លារអាមេរិក ។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏បានឲ្យដឹងថា គម្រោងអគារ Gold Tower 42 ជាន់នឹងត្រូវបានបន្តសាងសង់ឡើងវិញនៅឆ្នាំ ២០១៥ នេះខណៈដែលអគារនេះបានផ្អាកដំណើរការសាងសង់អស់រយៈពេល ៥ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៩ មក ដោយសារតែវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ក្រសួងបានវាយតម្លៃខ្ពស់ថា វត្តមាននៃការអភិវឌ្ឍឡើងវិញនៃអគារ ៤២ ជាន់នេះ ជាសញ្ញាវិជ្ជមានដ៏ធំសម្រាប់វិស័យសំណង់ ។ អគារភ្លោះ Gold Tower 42 ជាន់នេះគឺជាគម្រោងអគារខ្ពស់ជាងគេនៅកម្ពុជាដែលបានចាប់ផ្តើមដំណើរការសាងសង់កាលពីខែមីនា ឆ្នាំ២០០៨ តែត្រូវផ្អាកវិញនៅឆ្នាំ២០០៩ ។ រហូតមកដល់ពេលនេះ អគារនេះត្រូវបានសាងសង់ប្រមាណ២ជាន់ហើយ ។ គម្រោងអគារខ្ពស់មួយនេះមានតម្លៃប្រមាណ ២៤០ លានដុល្លារអាមេរិក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកូរ៉េ ។

គួររម្ងឹកផងដែរថា នៅដើមឆ្នាំ ២០១៥ នេះគម្រោងវិនិយោគធំៗនៅកម្ពុជាដែលបានផ្អាកការសាងសង់នាពេលកន្លងមក បានចាប់ផ្តើមគម្រោងរបស់ខ្លួនជាថ្មីឡើងវិញ ។ ជាក់ស្តែង ដូចជាគម្រោងវិនិយោគទីក្រុងរណប ខេមឡូស៊ីធីរបស់ក្រុមហ៊ុនកូរ៉េត្រូវបានអះអាងថា នឹងចាប់ផ្តើមសកម្មភាពគម្រោងសាងសង់របស់ខ្លួនជាបន្តទៀត ដោយបោះទុនវិនិយោគគម្រោងថ្មី



ការដ្ឋានសាងសង់សំណង់អគារខ្ពស់ៗនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត-ក្រុង កំពុងមានការកើនឡើង



សំណង់ផ្ទះល្វែងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត-ក្រុង កំពុងមានមានតម្រូវការកើនឡើង

៣០០ លានដុល្លារអាមេរិក បន្ទាប់ពីអាក់ខានសកម្មភាពចាប់តាំងពីខែមិថុនា ឆ្នាំ ២០១១ មក ដោយសារតែឥទ្ធិពលនៃទីផ្សារតម្រូវការក្នុងស្រុក និងវិបត្តិ ហិរញ្ញវត្ថុពិភពលោក ។

គួរកត់សម្គាល់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ ពិភពលោក (WB) កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៥ បានឲ្យដឹងថា កម្ពុជាជាប្រទេសមួយដែលមានអត្រានៃការពង្រីកទំហំទីក្រុងមានល្បឿន លឿន ។ សេចក្តីប្រកាសព័ត៌មានបានបង្ហាញថា តាមទិន្នន័យថ្មីមួយរបស់ ធនាគារពិភពលោកដែលបានចងក្រងឡើងតាមរយៈរូបភាពទទួលបានពី ផ្កាយរណប និងការធ្វើផែនទីកំណត់ទីតាំងភូមិសាស្ត្របានផ្តល់នូវចំណេះ ដឹងថ្មីមួយអំពីនគរូបនីយកម្ម ដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ី ហើយក្នុងទិន្នន័យថ្មីនោះ ក៏បានលើកឡើងដែរថាកម្ពុជាមានចំនួនផ្ទះដីទី ក្រុងបានកើនឡើងពី ១១០ គីឡូម៉ែត្រក្រឡាកាលពីឆ្នាំ ២០០០ ដល់ ១៦០ គីឡូម៉ែត្រក្រឡានៅឆ្នាំ ២០១០ ។ សេចក្តីប្រកាសបានបញ្ជាក់ផងដែរថា កម្ពុជាមានចំនួនប្រជាជនតិច ក៏ប៉ុន្តែកំណើនប្រជាជនក្នុងក្រុងមានល្បឿន លឿនជាងគេ គឺកើនឡើង ៤,៤% ក្នុងមួយឆ្នាំ ពី ៩២០.០០០ នាក់ ដល់ ១,៤ លាននាក់ នៅចន្លោះពីឆ្នាំ ២០០០ ដល់ ២០១០ ។

នៅក្នុងឱកាស អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបការងារ លើកទី ៣ និងសម្តេចបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ដែលបានធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីចុងឆ្នាំ ២០១៤ ឯកឧត្តម **ឯ សុខាភិវឌ្ឍ** អភិបាលរាជធានីភ្នំ- ពេញបានឲ្យដឹងថា រយៈពេល ១០ ឆ្នាំចុងក្រោយនេះវិស័យសំណង់ក្នុង រាជធានីភ្នំពេញមានការរីកចម្រើនយ៉ាងខ្លាំង ។ ឯកឧត្តមថ្លែងថា បច្ចុប្បន្ន រាជធានីភ្នំពេញមានផ្ទះសំបុត្រ ៦៧៨ គីឡូម៉ែត្រការ៉េ ចែកចេញជា ១២ ខណ្ឌ និង ៩៦ សង្កាត់ មានប្រជាជនរស់នៅអចិន្ត្រៃយ៍ប្រមាណជា ១,៦ លាននាក់ និងមានប្រជាជនស្នាក់នៅបម្រើការងារប្រមាណ ០៨ សែននាក់ ទៀត ក្នុងនោះអត្រាកំណើត ៣,១៥% ក្នុងមួយឆ្នាំ និងមានដង់ស៊ីតេ ប្រមាណ ២២៨៧ នាក់ ក្នុង ១ គីឡូម៉ែត្រការ៉េ ។ នៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ វិស័យសំណង់ក្នុងរាជធានីភ្នំពេញមានការរីកចម្រើន យ៉ាងខ្លាំង ដូចជាទីក្រុងរណប អាគារពាណិជ្ជកម្ម សំណង់ប៊ុរី និងឧនដូ ត្រូវ

បានសាងសង់ឡើងជាបន្តបន្ទាប់ ដែលជារួមមានអាគារខ្ពស់ចំនួន ៣៨៧ អាគារ ក្នុងនោះមានអាគារកម្ពស់ពី ០៥ ទៅ ០៩ ជាន់មានចំនួន ៣១០ អាគារ អាគារកម្ពស់ពី ១០ ទៅ ១៩ ជាន់ មានចំនួន ៦៧ អាគារ អាគារកម្ពស់ពី ២០ ទៅ ២៩ ជាន់ មានចំនួន ៣ អាគារ អាគារកម្ពស់ពី ៣០ ទៅ ៣៩ ជាន់មានចំនួន ៥ អាគារ និងអាគារ ៤០ ជាន់មានចំនួន ១ អាគារ ។ ក្រៅពីនេះមានសំណង់ ប៊ុរីមានចំនួន ៧៤ កន្លែងហើយនៅក្នុងឆ្នាំ ២០១៤ រាជធានីភ្នំពេញ មាន គម្រោងសាងសង់ចំនួន ៣៧៦ គម្រោង លើផ្ទៃដីសរុប ៣.៣៨៧.៧៦៣ ម៉ែត្រក្រឡា ក្នុងទំហំ វិនិយោគជាងមួយពាន់លានដុល្លារ ។

ទន្ទឹមនឹងការរីកចម្រើនយ៉ាងខ្លាំងនេះ វិស័យសំណង់ក៏នៅមានបញ្ហា ប្រឈមមួយចំនួនដូចជា ៖ ការសាងសង់ ការជួសជុលមួយចំនួនគ្មានច្បាប់ អនុញ្ញាត ឬធ្វើមុនការទទួលបានច្បាប់អនុញ្ញាតសាងសង់ ការសាងសង់ដោយ បំពានច្បាប់ ខុសនគរូបនីយបញ្ញត្តិ ឬខុសប្លង់អនុញ្ញាត ដែលបង្កផលប៉ះ- ពាល់ដល់សំណង់ជិតខាង សុវត្ថិភាព និងសុខុមាលភាពប្រជាជន សណ្តាប់ ធ្នាប់សាធារណៈ និងទ្រព្យសម្បត្តិសាធារណៈ ។ សំណង់មួយចំនួនត្រូវបាន ប្រើប្រាស់ខុសពីមុខងារប្រើប្រាស់ដែលបានអនុញ្ញាត ។ បញ្ហាប្រឈមទាំង នេះពិតជាមិនអាចកាត់ផ្តាច់ពីការទទួលខុសត្រូវរបស់ស្ថាប័នជំនាញ អាជ្ញា ធរាជធានីគ្រប់ថ្នាក់ និងការចូលរួមពីប្រជាពលរដ្ឋបានឡើយ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** កាលពីចុងឆ្នាំ ២០១៤ ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវក្រោមដី និងស្ថានអាគារសតិចណូបានឲ្យដឹងថា ៣៥ ឆ្នាំក្រោយរំដោះស្ថានភាពរាជ- ធានីភ្នំពេញបានប្រែប្រួលខ្លាំង ។ ការរីកចម្រើនរបស់ប្រទេសជាតិបាន ជំរុញឱ្យមានការកើនឡើងនូវសំណង់គ្រប់ប្រភេទ ដែលបានដាក់សម្ពាធ ទៅលើបញ្ហានគរូបនីយកម្ម ព្រមទាំងការតាំងទីលំនៅរបស់ពលរដ្ឋដែល កាន់តែច្រើនឡើងៗនៅក្នុងទីក្រុងភ្នំពេញ ។

អ្នកជំនាញផ្នែកអចលនទ្រព្យបានវាយតម្លៃថា ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បានធ្វើឲ្យវិស័យ អចលនទ្រព្យនៅក្នុងប្រទេសនេះមានភាពប្រសើរឡើង ហើយក៏កំពុងមាន សន្ទុះងើបឡើងយ៉ាងឆាប់រហ័សដែរ ។ ម្យ៉ាងទៀតភាពប្រសើរឡើងព្រម គ្នានៃផ្នែកច្បាប់ធនាគារ ហិរញ្ញវត្ថុ និងផ្សារភាគហ៊ុននៅកម្ពុជា ក៏ជាការរួម ចំណែកបង្កើនគុណភាពនៃគម្រោងសាងសង់ និងការវាយតម្លៃដែលនឹង ធ្វើឲ្យថ្លៃអចលនទ្រព្យកើនឡើង ។ ការសម្រួលផ្នែកច្បាប់របស់កម្ពុជា ជា ពិសេសចាប់ពីឆ្នាំ ២០០៩ មក ដែលបានអនុញ្ញាតឱ្យជនជាតិបរទេសអាច ធ្វើជាម្ចាស់អចលនទ្រព្យបាននោះ បានទាក់ទាញអ្នកវិនិយោគអចលន- ទ្រព្យពីបណ្តាប្រទេសផ្សេងៗទៀតមកវិនិយោគកាន់តែច្រើននៅកម្ពុជា ។

សរុបមកវិស័យសំណង់បច្ចុប្បន្ន កំពុងបង្ហាញទស្សនៈវិស័យប្រកប ដោយសុទិដ្ឋិនិយមក្រៃលែង ។ ការរីកចម្រើននៃវិស័យនេះ បានឆ្លុះបញ្ចាំង ឡើងនូវទិដ្ឋភាពវិជ្ជមាននៃកត្តានយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម- កិច្ចរបស់កម្ពុជា ។ ទន្ទឹមនេះ ការយកចិត្តទុកដាក់ពិចារណាដោះស្រាយ បញ្ហាប្រឈមនានាក្នុងវិស័យនេះឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា គឺជា កិច្ចការចាំបាច់ដើម្បីធានាដល់ការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព ។

សមិទ្ធផល ៩ ចំណុចនៃកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម



ឯកឧត្តម ស៊ីន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក្នុងឱកាសជួបពិភាក្សាការងារជាមួយស្ថានទូតនៃសាធារណរដ្ឋកូរ៉េ

រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជានាយករដ្ឋមន្ត្រី បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យសម្រេចបានកំណើន ៧% ក្នុងរយៈពេលមធ្យមប្រកបដោយចីរភាព និងបរិយាប័ន្ន។ ដើម្បីធានាសម្រេចនូវគោលដៅនេះ រាជរដ្ឋាភិបាលកំពុងបន្តជំរុញអនុវត្តកំណែទម្រង់ស៊ីជម្រៅលើវិស័យជាច្រើន ក្នុងនោះកំណែទម្រង់វិស័យពាណិជ្ជកម្មគឺមានតួនាទីមួយដ៏សំខាន់។

បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងខិតខំធ្វើការងារនានាយ៉ាងសកម្មសំដៅធ្វើឲ្យបរិយាកាសពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង។ ទិសដៅសំខាន់ៗនៃកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម កំពុងត្រូវបានយកចិត្តទុកដាក់អនុវត្តប្រកបដោយផ្លែផ្កា។ ឯកឧត្តម **ស៊ីន ចាន់ថុល** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មបានបង្ហាញសិទ្ធផល៩ ចំណុចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងដំណើរការអនុវត្តកំណែទម្រង់ដែលមានដូចខាងក្រោម ៖

- ១. **ការរៀបចំរចនាសម្ព័ន្ធអង្គការលេខក្រសួងពាណិជ្ជកម្មឡើងវិញ** ក្រសួងពាណិជ្ជកម្មត្រូវការជាចាំបាច់នូវការរៀបចំរចនាសម្ព័ន្ធអង្គការលេខដ៏ល្អមួយ ដើម្បីសម្របសម្រួលដល់វិស័យពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយប្រសិទ្ធភាព ដែលជាការបោះជំហានមួយឆ្ពោះទៅរកភាពជោគជ័យសម្រាប់ប្រទេសកម្ពុជា មុនពេលនិងនៅពេលចូលសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥ នេះ។ នាយកដ្ឋានថ្មីចំនួនប្រាំបួននិងអគ្គនាយកដ្ឋានថ្មីចំនួនពីរត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេសទូទាំងពិភពលោក ការបើកទីផ្សារថ្មី ការផ្តល់សេវាពាណិជ្ជកម្មកាន់តែប្រសើរឡើងដល់វិស័យឯកជនការ កែលម្អសមត្ថភាពរបស់មន្ត្រីរាជការនិងការស្រាវជ្រាវពាណិជ្ជកម្មនិងទីផ្សារដើម្បីផ្តល់ព័ត៌មានចាំបាច់ដល់ប្រជាពលរដ្ឋ អាជីវករ និងពាណិជ្ជករ។ ការជ្រើសរើសតែងតាំងអគ្គនាយកអគ្គនាយករង និងប្រធាននាយកដ្ឋានថ្មីទាំងនេះ ត្រូវបានធ្វើឡើងដោយតម្លាភាព។ រដ្ឋលេខាធិការទាំងអស់ចំនួនប្រាំពីររូប និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការសម្ភាសន៍ដាច់ដោយឡែកពីគ្នាជាមួយបេក្ខជនបេក្ខនារីទាំងអស់ ដែលបានដាក់ពាក្យសម្រាប់មុខតំណែងនានា ហើយបេក្ខជនបេក្ខនារីដែលទទួលបានពិន្ទុខ្ពស់ជាងគេត្រូវបានជ្រើសរើសឲ្យកាន់តំណែង។ តាមរយៈដំណើរការបែបនេះបានធានាភាពត្រឹមត្រូវក្នុងការតែងតាំងមន្ត្រីគឺមានន័យថាមនុស្សដែលអ្នកស្គាល់មិនអាចជួយឲ្យអ្នកទទួលបានមុខតំណែងការងារឡើយ គឺមានតែអ្វីដែលអ្នកចេះនោះទេដែលអាចជួយអ្នកឲ្យទទួលបាននូវមុខតំណែងពិតប្រាកដ។

២. **វិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃនិញ ក្រសួងពាណិជ្ជកម្មបានលុបបំបាត់លក្ខខណ្ឌដែលតម្រូវឲ្យអ្នកនាំចេញស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃនិញ (CO) ដើម្បី**

នាំចេញនិញនៅកាន់បណ្តាប្រទេសទាំងឡាយដែលមិនតម្រូវឲ្យមានវិញ្ញាបនបត្រនាំនាំនេះ ការលុបបំបាត់នូវការចេញ CO ទៅកាន់ប្រទេសទាំងនោះបានធ្វើឲ្យអ្នកនាំចេញអាចសន្សំថវិកាបាន ហើយមិនចាំបាច់ចំណាយពេលវេលាឥតប្រយោជន៍មកក្រសួងពាណិជ្ជកម្មដើម្បីស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃនិញ CO ដែលគេមិនត្រូវការទាំងនោះ។

ក្រសួងពាណិជ្ជកម្មបានបង្កើតប្រព័ន្ធ (ONLINE) ជាបណ្តោះអាសន្នមួយដើម្បីកាត់បន្ថយពេលវេលាក្នុងការចេញ CO ជូនអ្នកដែលស្នើសុំ។ ប្រព័ន្ធ (ONLINE) ជាបណ្តោះអាសន្ននេះ បានកាត់បន្ថយពេលវេលាការចេញ CO ចំនួនពីរថ្ងៃបន្ថែមទៀត។ សព្វថ្ងៃអ្នកនាំចេញចំនួនជាង៧០%កំពុងតែប្រើប្រាស់ប្រព័ន្ធនេះ។

ក្រសួងពាណិជ្ជកម្មកំពុងជំរុញជាបន្ទាន់ ក្នុងការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មឲ្យបានឆាប់រហ័សបំផុតដើម្បីចេញ CO ដោយលុបបំបាត់ចោលការជួបមុខគ្នាដោយផ្ទាល់រវាងមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកនាំចេញ ព្រមទាំងកាត់បន្ថយពេលវេលាចេញ CO និងការលុបបំបាត់ចំណាយក្រៅផ្លូវការនានាផងដែរ។ ប្រព័ន្ធនេះរំពឹងថានឹងដាក់ឲ្យដំណើរការនៅចុងខែមីនាឆ្នាំ២០១៥ខាងមុខនេះ។

៣. **ការចុះបញ្ជីក្រុមហ៊ុន ក្រសួងពាណិជ្ជកម្មបានបង្កើតប្រព័ន្ធចូលតែមួយដើម្បីដំណើរការដាក់ពាក្យស្នើសុំចុះបញ្ជីក្រុមហ៊ុន** កន្លងមកអ្នកដាក់ពាក្យស្នើសុំត្រូវទៅកាន់នាយកដ្ឋានកម្មសិទ្ធិបញ្ញាជាមុនដើម្បីពិនិត្យមើលពាណិជ្ជនាម មុនពេលទៅធ្វើការចុះបញ្ជីនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម។ ប្រព័ន្ធចូលតែមួយនេះ គឺពិតជាបានជួយសន្សំពេលវេលា និងធ្វើឲ្យដំណើរការចុះបញ្ជីក្រុមហ៊ុនកាន់តែមានភាពងាយស្រួលសម្រាប់វិស័យឯកជន។

ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធ (ONLINE) ដើម្បីធ្វើឲ្យដំណើរការចុះបញ្ជីក្រុមហ៊ុនមានភាពឆាប់រហ័សនិងងាយរលូន។ សព្វថ្ងៃនេះធនាគារពិភពលោកដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសលំដាប់ថ្នាក់ប្រទេសទី១៨៤ ក្នុងចំណោម១៨៤ ពាក់ព័ន្ធនឹងភាពងាយស្រួលលើការចាប់ផ្តើមបង្កើតក្រុមហ៊ុនមួយ។ ប្រព័ន្ធនេះរំពឹងថានឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០១៥ ហើយនៅពេលប្រព័ន្ធនេះដំណើរការពេញលេញ វានឹងជួយកាត់បន្ថយពេលវេលាបង្កើតក្រុមហ៊ុនយ៉ាងតិចប្រាំថ្ងៃមកត្រឹមតែមួយម៉ោង ដែលជាការធ្វើឲ្យចំណាត់ថ្នាក់របស់ប្រទេសយើងឡើងមកនៅលំដាប់ល្អ។

៤. **កំកុងត្រួល ក្រសួងពាណិជ្ជកម្មសម្រេចបានការរៀបចំផ្លាស់ប្តូរប៉ុស្តិ៍មន្ត្រីកំកុងត្រួលនៅទូទាំងប្រទេសប្រកបដោយតម្លាភាព** មន្ត្រីថ្នាក់ក្រោមត្រូវបានផ្លាស់ប្តូរតាមរយៈការចាប់ផ្តើម។ មន្ត្រីនៅប៉ុស្តិ៍តំបន់១ត្រូវចាប់ផ្តើមទៅកាន់តំបន់៤ តំបន់៤ចាប់ផ្តើមទៅកាន់តំបន់១ តំបន់១ចាប់ផ្តើមទៅកាន់តំបន់២ តំបន់២ចាប់ផ្តើមទៅកាន់តំបន់៣ នៅទូទាំងប្រទេស។ ប្រព័ន្ធនៃការផ្លាស់ប្តូរប៉ុស្តិ៍នេះធ្វើឲ្យមន្ត្រីទទួលបានបទពិសោធន៍ធ្វើការនៅតាមប៉ុស្តិ៍ទាំងអស់នៅក្នុងប្រទេស ដោយមិនមានការបង់ប្រាក់ដើម្បីប្តូរតំបន់របស់ខ្លួនឈរជើងនោះឡើយ។

ក្រសួងពាណិជ្ជកម្មបានផ្លាស់ប្តូរមន្ត្រីលចាត់តាំងឡើងវិញ និងដំឡើងឋានៈជាប្រធាន និងអនុប្រធានប៉ុស្តិ៍កំកុងត្រួល យោងតាមនីតិវិធីដែលថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មបានពិភាក្សា និងបានព្រមព្រៀងគ្នា។ គ្មានបក្សពួកនិយម និងគ្មានការស្តីបន្តនោះទេ នៅក្នុងការធ្វើសេចក្តីសម្រេចរបស់ក្រសួងលើការផ្លាស់ប្តូរទាំងនេះ។

ក្រសួងពាណិជ្ជកម្មកំពុងធ្វើការសិក្សាមួយ ដើម្បីប្តូរភារកិច្ច និងការទទួលខុសត្រូវរបស់អគ្គនាយកដ្ឋានកំកុងត្រួលឲ្យផ្តោតបន្ថែមលើសុវត្ថិភាពចំណីអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ដោយហេតុថាបញ្ហាទាំងនេះគឺជាក្តីកង្វល់ដ៏ធំធេងរបស់ប្រជាពលរដ្ឋយើង។

៥. **ការជំរុញការនាំចេញ** ក្រសួងពាណិជ្ជកម្មបាន និងកំពុងធ្វើការយ៉ាងសកម្មក្នុង

ការសិក្សាស្រាវជ្រាវ និងកំណត់ទ្រឹស្តីវិញនូវការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មទាំង ក្នុង និងក្រៅប្រទេស ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលដែលផលិតនៅក្នុង ប្រទេសកម្ពុជា។ ក្រសួងពាណិជ្ជកម្មបានសម្រេចដំឡើងនាយកដ្ឋានជំរុញពាណិជ្ជ- កម្មទៅជាអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម (GDTP) ដើម្បីពង្រឹងការទទួលខុសត្រូវ និងបែងចែកធនធានបន្ថែមទៅឲ្យអគ្គនាយកដ្ឋាននេះក្នុងការពង្រីកទីផ្សារសម្រាប់ ផលិតផលរបស់យើង។

៦. នាយកដ្ឋានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មបានលុបបំបាត់ លក្ខខណ្ឌតម្រូវឲ្យអ្នកនាំចេញដាក់ពាក្យប្រចាំឆ្នាំ ស្នើសុំប្រើប្រាស់ប្រព័ន្ធអនុ- គ្រោះពាណិជ្ជកម្ម (GSP) ។ អ្នកនាំចេញត្រូវបានតម្រូវឲ្យដាក់ពាក្យប្រើប្រាស់ប្រព័ន្ធ នេះតែម្តងគត់ ដោយមិនចាប់មកក្រសួងពាណិជ្ជកម្មដើម្បីចុះឈ្មោះឡើងវិញជា រៀងរាល់ឆ្នាំនោះឡើយ។

ក្រសួងពាណិជ្ជកម្មបានប្រចាប់បញ្ចូលនាយកដ្ឋានអនុគ្រោះពាណិជ្ជកម្ម GSP ទៅក្នុងនាយកដ្ឋាននាំចូល និងនាំចេញវិញ ដើម្បីបម្រើវិស័យឯកជនឲ្យកាន់តែ ប្រសើរ។

៧. សិក្ខាសាលាជាសេរី រហូតមកទល់ពេលនេះក្រសួងពាណិជ្ជកម្មបានរៀបចំ សិក្ខាសាលាជាសេរីសម្រាប់សិស្សនិស្សិតចំនួនប្រាំលើករួចមកហើយដោយបាននាំ មកនូវវាក្ខន្តិយ៍ជាប់ថ្នាក់ពិភពលោកពីវិស័យផ្សេងៗគ្នា ដើម្បីចែករំលែកនូវបទ ពិសោធន៍របស់ខ្លួន។ ឥឡូវនេះមានសិស្សនិស្សិតប្រមាណជិត ១០.០០០ នាក់ ហើយដែលបានចូលរួមសិក្ខាសាលាទាំងនេះ។ ប្រធានបទដែលបានលើកមកក្នុង សិក្ខាសាលាទាំងនេះរួមមាន ៖ ការធ្វើពាណិជ្ជកម្មតាមអនឡាញ (E-Commerce) សន្តិសុខស្បៀង ភាពជាអ្នកដឹកនាំសេដ្ឋកិច្ចសម័យឌីជីថល និងភាពជាអ្នកដឹកនាំ និងបទពិសោធន៍នៃការជួយសង្គ្រោះ។ ក្រសួងពាណិជ្ជកម្មនឹងរៀបចំសិក្ខាសាលា ជាសេរីលើកទីប្រាំមួយស្តីពីការកសាងម៉ាកយីហោ ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ដោយមានលោកស្រីអនុប្រធានក្រុមហ៊ុនកូកាកូឡាអញ្ជើញចូលរួមជាវាក្ខន្តិយ៍។

៨. គេហទំព័រថ្មី ថ្មីៗនេះក្រសួងពាណិជ្ជកម្មបានរៀបចំគេហទំព័ររបស់ក្រសួង ឡើងវិញ ដែលជាគេហទំព័រទំនើបមានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋទទួលបាន ព័ត៌មាន និងសម្រាប់ការសាកសួរព័ត៌មានទាក់ទងនឹងការវិនិយោគដោយផ្ទាល់ពី បរទេស។ ក្រសួងពាណិជ្ជកម្មសូមអញ្ជើញលោកអ្នកចូលទៅកាន់គេហទំព័រថ្មីតាម រយៈ www.moc.gov.kh/beta ហើយផ្តល់យោបល់មកវិញ អំពីវិធីធ្វើយ៉ាងណាអាច ឲ្យយើងកែលម្អបន្ថែមទៀត ដើម្បីបម្រើជាប្រយោជន៍ដល់អ្នកប្រើប្រាស់គេហទំព័រ នេះកាន់តែប្រសើរឡើង។

៩. ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមដំណើរ ការប្រព័ន្ធស្វ័យប្រវត្តិកម្មនៃកម្មសិទ្ធិបញ្ញា (IPAS) ដើម្បីធ្វើឱ្យការចុះឈ្មោះនិងការ ស្វែងរកម៉ាក និងពាណិជ្ជនាមកាន់តែលឿន និងកាន់តែមានប្រសិទ្ធភាពច្រើនទៀត។ សូមចូលទៅកាន់គេហទំព័រប្រព័ន្ធស្វ័យប្រវត្តិកម្មនៃកម្មសិទ្ធិបញ្ញា តាមរយៈ www.cambodiaip.gov.kh ។

ឯកឧត្តម **ស៊ុន ចាន់ថុល** បានរំលឹកនូវប្រសាសន៍ដ៏មានតម្លៃរបស់ប្រមុខរាជ-

តមកពីឆ្នាំទី ១៩

លក្ខន្តិកៈក្រុមហ៊ុនដែលមានសញ្ជាតិខ្មែរ (៥១ ភាគរយជាភាគហ៊ុនខ្មែរ យ៉ាងតិច) និងលិខិតប្រគល់សិទ្ធិជាតំណាងក្រុមហ៊ុនដើម្បីមកបំពេញបែប បទ និងចូលរួមក្នុងដំណើរការការចុះបញ្ជីរបស់ក្រុមហ៊ុន ។

ប្រជាជន ៖ តើខ្ញុំត្រូវបង់សោហ៊ុយសេវាសុរិយោដីចំនួនប៉ុន្មាន ?

មន្ត្រី ៖ លោកអ្នកត្រូវបង់សោហ៊ុយសេវាសុរិយោដីទៅតាមការកំណត់ ក្នុង ប្រកាសរួមលេខ ៩៩៥ សហវ.ប្រកចុះថ្ងៃទី ២៨ ខែធ្នូឆ្នាំ២០១២ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ដែលមានតម្លៃដូចខាងក្រោម ៖



មន្ត្រីអគ្គនាយកដ្ឋានកំកុងត្រលនៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យទំនិញ ម្ហូប អាហារនៅតាមទីផ្សារ និងហាងលក់ទំនិញនានា

រដ្ឋាភិបាលលើកឡើងថា " សេចក្តីណែនាំដែលបានជំរុញលើកទឹកចិត្តឲ្យមន្ត្រីរដ្ឋា- ភិបាលទាំងអស់ពិនិត្យមើលការងាររបស់ខ្លួនឡើងវិញ ហើយរិះរកមធ្យោបាយកែ ទម្រង់ខ្លួនឯង ដើម្បីបម្រើប្រជាពលរដ្ឋរបស់យើងឲ្យបានប្រសើរជាងមុន" ។ ថ្នាក់ដឹក នាំក្រសួងពាណិជ្ជកម្មបានអនុវត្តតាមបទបញ្ជានេះយ៉ាងម៉ឺងម៉ាត់ និងបានចាប់ផ្តើម ធ្វើការកែទម្រង់ភ្លាមៗ ក្នុងគោលដៅធ្វើឲ្យការងាររបស់ក្រសួងកាន់តែមានផលិត- ភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញលើកទឹកចិត្ត និងសម្របសម្រួលដល់ការធ្វើពា- ណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែប្រសើរឡើង។ ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹង ប្រែង និងបន្តប្រឹងប្រែងលុបបំបាត់ចោលនូវវប្បធម៌នៃការចំណាយក្រៅផ្លូវការនា ពេលកន្លងមក ដើម្បីបង្កើតសុចរិតភាពតាមរបៀបបំពេញកិច្ចការរបស់ក្រសួង ដែល សម្រួលដល់ការកាត់បន្ថយយ៉ាងច្រើននូវចំណាយថ្លៃដើមក្នុងការធ្វើពាណិជ្ជកម្មនៅ ក្នុងប្រទេសកម្ពុជាធ្វើឲ្យពាណិជ្ជកម្មរីកដុះដាលកាន់តែច្រើនឡើងៗ ហើយបង្កើត ឱកាសការងារធ្វើបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមធ្វើការកែទម្រង់នេះ តាមរយៈការធ្វើផែនការ បង្ហាញពីរបៀបធ្វើការងារក្រសួង ហើយក៏បានស្តាប់យោបល់នានាដែលពាក់ព័ន្ធ នឹងការធ្វើពាណិជ្ជកម្មនៅកម្ពុជាពីវិស័យឯកជនជាអាទិ៍ ៖ សមាគមរោងចក្រកាត់ដេរ កម្ពុជា (GMAC) សភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកនាំចេញអង្គរពាណិជ្ជករ សិស្ស និស្សិត និងដៃគូអភិវឌ្ឍន៍នានា។ មតិយោបល់ពីមជ្ឈដ្ឋានទាំងនេះពិតជាបាន ជួយដល់ការធ្វើកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម ឲ្យទទួលបានលទ្ធផលល្អ ប្រសើរជាងមុន។ ទោះជាការកែទម្រង់នេះមានការលំបាកជួបនឹងបញ្ហាប្រឈមជា ច្រើនក្តី ក៏យើងនៅតែអាចទទួលបានជោគជ័យជាបណ្តើរៗដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មបានសម្តែងសុទិដ្ឋិនិយមថា យើងកំពុងបិតនៅលើវិទីនៃកំណែ ទម្រង់យ៉ាងពិតប្រាកដ ទោះបីការផ្លាស់ប្តូរទាំងស្រុងមិនទាន់កើតឡើងភ្លាមៗក៏ ដោយ ។

- ដីផលិតកម្មកសិកម្មជនបទ ១ រៀល (ក្នុង ១ ម៉ែត្រការ៉េ)
- ដីលំនៅស្ថានជនបទ ១០ រៀល (ក្នុង១ម៉ែត្រការ៉េ)
- ដីលំនៅស្ថានទីប្រជុំជនស្រុក ឬជាយទីប្រជុំជនខេត្ត ២០ រៀល (ក្នុង ១ ម៉ែត្រ ការ៉េ)
- ដីលំនៅស្ថានទីប្រជុំជនខេត្ត ឬជាយទីប្រជុំជនរាជធានីភ្នំពេញ ២៥០ រៀល (ក្នុង ១ ម៉ែត្រការ៉េ)
- ដីលំនៅស្ថានទីប្រជុំជនរាជធានីភ្នំពេញ៥០០ រៀល(ក្នុង ១ ម៉ែត្រការ៉េ) ។

ព្រឹទ្ធវិស័យព័ត៌មានខ្មែរតាមទាន់ការវិវឌ្ឍ លើក្របវិស័យក្នុងសង្គមកម្ពុជាបច្ចុប្បន្ន



ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងសុន្ទរកថាក្នុងសន្និដ្ឋានបូកសរុបការងារព័ត៌មាន និងសោតទស្សន៍ឆ្នាំ ២០១៤ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០១៥ របស់ក្រសួងព័ត៌មាន



ឆ្នាំ ២០១៤ កន្លងទៅនេះ គឺជាឆ្នាំដ៏ល្អប្រសើរលើគ្រប់ផ្នែក គ្រប់វិស័យដែលបង្ក លក្ខណៈអនុគ្រោះច្រើនថែមទៀត ដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ កម្ពុជា ទោះបីជាត្រូវទទួលបាននូវការវិនិយោគពីស្ថានភាពនយោបាយក្រោយពេល បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្ររដ្ឋសភានីតិកាលទី៥មួយរយៈក្តី។ ក្នុងនោះ វិស័យព័ត៌មាននិងសោតទស្សន៍នៅតែបន្តអនុវត្តតាមផែនការអភិវឌ្ឍន៍ជាតិបច្ចុប្បន្ន កម្មវិធីសម្រាប់រដ្ឋាភិបាលពង្រឹងវិសាលភាព គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វ ផ្សាយរបស់ជាតិគ្រប់ដណ្តប់ឲ្យទូលំទូលាយទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងទ្វីប នានា។ ដើម្បីអនុវត្តគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលកម្ពុជានីតិកាល ទី ៥ ក្រសួងព័ត៌មានបានដាក់ចេញគោលនយោបាយអាទិភាពចំនួន ៣ នៅក្នុងផែន ការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ ដែលរួមមាន ទី១-ពង្រីកវិសាល- ភាពនិងប្រសិទ្ធភាពនៃសេវាផ្សព្វផ្សាយព័ត៌មានការអប់រំនិងការកំសាន្តប្រកបដោយ គុណភាព និងសមធម៌ជូនប្រជាជនគ្រប់មជ្ឈដ្ឋានឲ្យបាន ៨៥ % ដល់ ៩៥ % ទី២- លើកទឹកចិត្តការអនុវត្តសេរីភាពព័ត៌មាន និងការបញ្ចេញមតិស្របតាមគោល- ការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស លើកស្ទួយនីតិវដ្ត ការពារសិទ្ធិនិងសេចក្តី ថ្លៃថ្នូររបស់មនុស្ស ទី៣-រួមចំណែកអភិវឌ្ឍន៍ និងអភិវឌ្ឍវប្បធម៌ ប្រពៃណី ដើម្បីលើក កម្ពស់អត្តសញ្ញាណជាតិខ្មែរ និងភិក្ខានុភាពនៃព្រះរាជាណាចក្រកម្ពុជាលើនាក អន្តរជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។

ឆ្នាំ ២០១៤ កន្លងទៅ គឺជាឆ្នាំដ៏បង្កនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះក្រសួង ព័ត៌មានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បំពេញការ-

កិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំប្រមូលផ្តុំកម្លាំងធនធានមនុស្សប្រកប ដោយជំនាញ និងវិជ្ជាជីវៈ ធ្វើផែនការសកម្មភាពទាំងរយៈពេលវែង ទាំងរយៈពេលខ្លី ធ្វើយ៉ាងណាគ្រប់ទិសដៅលើការងារដឹកនាំគ្រប់គ្រងវិស័យព័ត៌មាន និងសោត- ទស្សន៍ ជាពិសេសលើការងារផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ ទាំងរដ្ឋ និងឯកជន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីឲ្យប្រជាជនគ្រប់មជ្ឈដ្ឋានទាំងនៅក្នុង ប្រទេស និងនៅក្រៅប្រទេស បានយល់ដឹងជ្រួតជ្រាបទាំងព័ត៌មាន ការអប់រំ និងការ កំសាន្តអារម្មណ៍។ ជាក់ស្តែងប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងរបស់ក្រុមហ៊ុនឯកជន ក៏ ដូចជាអង្គការមិនមែនរដ្ឋាភិបាលនានា បាននិងកំពុងពង្រឹងពង្រីកវិសាលភាព គុណភាព និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយរបស់ខ្លួនយ៉ាងផុសផុល មានលក្ខណៈ ប្រកួតប្រជែងលើទីផ្សារ លើសេវាផ្តល់ព័ត៌មានសព្វថ្ងៃបែបយ៉ាងជូនប្រជាពលរដ្ឋគ្រប់ ទិសទី។ បណ្តាញផ្សព្វផ្សាយរបស់រដ្ឋត្រូវបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ទាំងលើ ខ្លឹមសារទាំងលើការងារគ្រប់គ្រងនិងរបៀបរបបការងារជាពិសេសបានផ្តោតលើការ ងារចាត់តាំងបណ្តុះបណ្តាល ដោយយកចិត្តទុកដាក់លើមន្ត្រីវ័យក្មេងមានសមត្ថ- ភាព មានប្រជាប្រិយភាព និងឆន្ទៈការងារ ពង្រឹងមន្ត្រីដឹកនាំបន្តវេននៅគ្រប់ផ្នែក គ្រប់កម្រិត និងជំនាញ។ ទោះបីមិនទាន់បានបំពាក់គ្រប់គ្រាន់នូវមធ្យោបាយផ្សព្វ- ផ្សាយ ដូចជាទូរទស្សន៍ វីឡូ ឲ្យបានគ្រប់រាជធានី ខេត្ត ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់ រដ្ឋបានធ្វើការផ្សព្វផ្សាយប្រទាក់ក្រឡាគ្នាធ្វើឲ្យវិសាលភាពនៃការផ្សាយគ្របដណ្តប់ បាននៅទូទាំងប្រទេស និងផ្សាយចេញទៅក្រៅប្រទេសថែមទៀត។ នៅឆ្នាំ២០១៤ នេះ វីឡូផ្សាយផ្ទាល់នៅភ្នំពេញមាន៨០ នៅខេត្តមាន៩៥ វីឡូផ្សាយបន្តនៅភ្នំពេញ មាន ៥ នៅខេត្តមាន៦៧ ទូរទស្សន៍ផ្សាយផ្ទាល់នៅភ្នំពេញមាន១៧ នៅខេត្តមាន៧ ទូរទស្សន៍ខ្សែកាបនៅភ្នំពេញមាន៨នៅខេត្តមាន១៤៥កាសែតជាតិនៅភ្នំពេញមាន ៣៥៤ នៅខេត្តមាន១០២ កាសែតអន្តរជាតិនៅភ្នំពេញមាន៤១ នៅខេត្តមាន១ ទស្សនាវដ្តីជាតិនៅភ្នំពេញមាន២៣៣ នៅខេត្តមាន៧ ទស្សនាវដ្តីអន្តរជាតិនៅភ្នំ- ពេញមាន៥៦ នៅខេត្តមាន៣ ព្រឹត្តិបត្តិព័ត៌មាននៅភ្នំពេញមាន៣៦ នៅខេត្តមាន៥។ សមាគមអ្នកសារព័ត៌មានវីឡូទូរទស្សន៍នៅភ្នំពេញមាន៣៣នៅខេត្តមាន៥រោងពុម្ព និងគ្រឹះស្ថានបោះពុម្ពផ្សាយនៅភ្នំពេញមាន១២២។ គេហទំព័រនៅភ្នំពេញមាន៣៣ នៅខេត្តមាន១៤។ នៅឆ្នាំ២០១៤នេះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺការ ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនានាដ៏ពេញនិយម ពិសេស Facebook កំពុង ក្លាយជាមធ្យោបាយចែកចាយ និងទទួលព័ត៌មានទិន្នន័យនានាដ៏ពេញនិយមបំផុត ហើយវាកំពុងមានឧត្តមភាពទាក់ទាញមនុស្សទូទៅឲ្យចាប់អារម្មណ៍ មិនថាក្នុង ចាស់ប្រុសស្រីឡើយ។ វាមានជ្រុងអវិជ្ជមានជាច្រើននៅក្នុងនោះ តែវាមានលក្ខណៈ ងាយស្រួល រហ័ស នៅទីណា ពេលណាក៏បាន។ តែទោះយ៉ាងណាអ្នកលេងហ្វេស ប៊ុកភាគច្រើនមានភាពចាស់ទុំដោយគេកំណត់ខ្លួនគេបានថាអ្វីដែលពិតអ្វីដែលមិន ពិត អ្វីដែលគួរទុកចិត្ត អ្វីដែលមិនគួរទុកចិត្ត អ្វីដែលមិនគួរលេង ហើយអ្វីដែលគួរ លេង។ បានសេចក្តីថា នៅក្នុងសង្គមហ្វេសប៊ុកគេកំពុងតែបង្កើតក្រមសីលធម៌ដោយ ខ្លួនរបស់គេផ្ទាល់។ អ្នកដែលនៅបន្តលេងហ្វេសប៊ុកក្នុងន័យអវិជ្ជមាន ឬខ្លះសីលធម៌ អ្នកនោះនឹងខ្ចាតចេញពីសង្គមហ្វេសប៊ុកដោយស្វ័យប្រវត្តិ ព្រោះត្រូវគេ Unfriend ឬ Block ចោលមិនឲ្យលេចចេញនៅក្នុងគណនេយ្យរបស់គេទៀតឡើយ។

នៅក្នុងសន្និបាតបូកសរុបការងារព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០១៤និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០១៥ របស់ក្រសួងព័ត៌មាន នាថ្ងៃទី០៤-០៦ ខែ មីនា ឆ្នាំ ២០១៥ ឯកឧត្តម **ខៀន ភាញារីន្ទ** រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការកត់សម្គាល់ថា បណ្តាញទំនាក់ទំនងសង្គមនានា ជាពិសេសហ្វេសប៊ុកបានក្លាយជាមធ្យោបាយបញ្ជូនព័ត៌មាន ចែកចាយព័ត៌មាន និងធ្វើអត្តាធិប្បាយ បញ្ចេញមតិយោបល់ទៅវិញទៅមកយ៉ាងពេញនិយម តែមិនមែនជាព័ត៌មានផ្លូវការដែលគួរឲ្យទុកចិត្តទាំងស្រុងនោះទេ ។ មនុស្សមួយចំនួននៅតែយកហ្វេសប៊ុកធ្វើជាវេទិកាជេរប្រមាថមូលបង្ហាច់បំភ្លេចបំភ្លើសញ្ចុះញង់អ្នកដែលបញ្ចេញមតិហឹងអើងជាពិសេសស្រីប្រើពាក្យអស្ការស ប្រើរូបភាពកាត់ត ប្រើរូបភាពអាសអាភាស កាត់តសំឡេង បញ្ចូលសំឡេងថ្មីៗៗល។និងល។ ដែលធ្វើឲ្យប្រហុកប្រហល់ និងធ្វើឲ្យស្រអាប់ដល់តម្លៃនៃសីលធម៌សង្គម។ អ្នកដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមិនល្អច្រើនលាក់អត្តសញ្ញាណរបស់ខ្លួន និងជាអ្នករស់នៅក្រៅប្រទេសដែលពុំយល់ច្បាស់ពីសភាពការណ៍ពិតនៅកម្ពុជា។ ឯកឧត្តម **ខៀន ភាញារីន្ទ** បានបញ្ជាក់ច្បាស់ថា ទោះយ៉ាងណាក៏ដោយក្រសួងព័ត៌មានវាយតម្លៃថាបណ្តាញទំនាក់ទំនងសង្គមនៅតែមានសារៈសំខាន់ បើយើងប្រើប្រាស់វាឲ្យបានត្រឹមត្រូវ ហើយក្រសួងមិនមានបំណងបិទបណ្តាញទំនាក់ទំនងសង្គមទាំងនោះទេ។

ទោះយ៉ាងណាក៏នៅមានបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យព័ត៌មាន ដូចជាការបណ្តុះបណ្តាលធនធានមនុស្សនៅមិនទាន់ឆ្លើយតបតាមទំហំនៃការងារ និងតម្រូវការនៃផ្នែកនីមួយៗស្របតាមសភាពការណ៍ថ្មីៗ កង្វះខាតថវិកា មធ្យោបាយសំភារៈ គ្រប់ផ្នែកគ្រប់ជំនាញក៏កំពុងចោទជាបញ្ហា។ ការឆ្លើយតបនៃប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនៅយឺតយ៉ាវ ដែលករណីខ្លះត្រូវរង់ចាំដល់ម៉ោងផ្សាយទើបយើងផ្សាយ។ វិទ្យុ FM នៅតាមខេត្តពុំទាន់ប្រទាក់ក្រឡាគ្នាឲ្យបានល្អនៅឡើយ ជាពិសេសការបញ្ជូនព័ត៌មានឲ្យជួយផ្សាយបន្តពីខេត្តមួយទៅខេត្តមួយ តាមរបៀបយុទ្ធសាស្ត្ររបស់ខ្យងដើម្បីយកឈ្នះទន្ទាយ យើងធ្វើពុំទាន់បានល្អនៅឡើយ ។ មន្ត្រីទទួលបន្ទុកព័ត៌មានតាមខេត្តមិនទាន់ចេះរបៀបធ្វើការឲ្យល្អនោះទេ ដែលទាមទារចាំបាច់ឲ្យយើងត្រូវរឹតជំរុញខ្លាំងក្នុងការធ្វើកំណែទម្រង់ទើបវិស័យព័ត៌មានរបស់យើងអាចរត់តាមទាន់ការវិវឌ្ឍន៍កម្រិតចម្រើនលើគ្រប់វិស័យនាសម័យបច្ចុប្បន្ននេះ។

នៅក្នុងឆ្នាំ២០១៥ ក្រសួងព័ត៌មានបានយកចិត្តទុកដាក់ជំរុញប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ និងលើកទឹកចិត្តប្រព័ន្ធផ្សព្វផ្សាយឯកជនឲ្យខិតខំពង្រីកសក្តានុពលប្រសិទ្ធភាព និងវិសាលភាពនៃការផ្សាយគ្របដណ្តប់ឲ្យបានទូលំទូលាយ ទាំងក្នុងប្រទេស ក្នុងតំបន់ និងទ្វីបនានា ដើម្បីផ្តល់ព័ត៌មាន ការអប់រំ និងការកំសាន្តប្រកបដោយគុណភាព និងសមធម៌ ជូនប្រជាជនខ្មែរនៅគ្រប់ច្រកច្រកនៃមាតុប្រទេស និងឆ្ពោះទៅកាន់ពិភពខាងក្រៅ រួមចំណែកលើកតម្កើងអត្តសញ្ញាណ និងមោទនភាពជាតិខ្មែរ និងកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។ ជំរុញការសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ថ្នាក់ក្រោមជាតិនៅតាមបណ្តាខេត្តបន្តទៀត ដោយផ្តល់អាទិភាពចំពោះបណ្តាខេត្តប៉ែកពាយ័ព្យ និងឦសាននៃមាតុប្រទេស។ ស្ថានីយទាំងនេះនឹងដើរតួនាទីជាស្ថានីយផ្សព្វផ្សាយនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅជូនប្រជាពលរដ្ឋ និងជាវេទិកាសាធារណៈសម្រាប់ប្រជាពលរដ្ឋបញ្ចេញមតិយោបល់ និងសំណូមពររបស់ខ្លួន ស្របតាមគោលការណ៍ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅថ្នាក់ក្រោមជាតិ ដែលកំណត់នៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិស័យការ និងវិសហមជ្ឈការ។ លើកទឹកចិត្ត និងបើកទូលាយឲ្យមានការចូលរបស់វិស័យឯកជន សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលក្នុង



ពិធីករកំពុងធ្វើការផ្សព្វផ្សាយកម្មវិធីរបស់ខ្លួន ក្នុងស្ថានីយវិទ្យុផ្សាយសំឡេងមួយនៅរាជធានីភ្នំពេញ

វិស័យព័ត៌មាន និងសោតទស្សន៍។ លើកកម្ពស់គុណភាពនៃកម្មវិធីផ្សាយព័ត៌មានគ្របដណ្តប់ដោយព័ត៌មានជាតិ ដែលឆ្លុះបញ្ចាំងពីគ្រប់ទិដ្ឋភាពនៃសង្គមកម្ពុជា ជាព័ត៌មានពិត ត្រឹមត្រូវតាមទិសស្លោក "ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន" ដោយឈរលើស្មារតីទទួលខុសត្រូវ និងគោរពសីលធម៌វិជ្ជាជីវៈ ធានានូវការលើកស្ទួយនីតិវិធី និងលទ្ធិប្រជាធិបតេយ្យ។

ឯកឧត្តម **ខៀន ភាញារីន្ទ** រដ្ឋមន្ត្រីក្រសួងព័ត៌មានបានក្រើនរំលឹកដល់មន្ត្រីព័ត៌មាននិងមន្ត្រី អ្នកនាំពាក្យទាំងអស់ ត្រូវធ្វើការងារឲ្យមានភាពរស់រវើក មិនត្រូវធ្វើការងារយឺតយ៉ាវក្នុងភាពស្ងៀមស្ងាត់ដូចពេលមុនបាននោះទេ ហើយមិនត្រូវរង់ចាំមានសភាពការណ៍កើតឡើងទើបមន្ត្រីព័ត៌មាននោះនិយាយដែរ។ ត្រូវជូនដំណឹងជារៀងរាល់ពេលអំពីសកម្មភាពរបស់ខ្លួន។ ចាប់ពីពេលនេះទៅមន្ត្រីទាំងអស់ត្រូវផ្លាស់ប្តូរនូវវិធានបច្ចេកទេសសរសេរព័ត៌មាន ដែលត្រូវកាត់បន្ថយការសរសេរពិធីការ អាកមកសរសេរនូវចំណុចសំខាន់ៗ និងមុំដែលត្រូវសរសេរក្នុងការកាត់បន្ថយពេលវេលា ធ្វើឲ្យមនុស្សកាន់តែមានការយល់ដឹងច្រើន ដែលបច្ចេកទេសនៃការយកព័ត៌មាននេះពិតជាមានសារៈសំខាន់ណាស់ និងចាំបាច់បំផុតឲ្យមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងជាចុងក្រោយថា ដើម្បីធ្វើឲ្យអង្គការ ឬស្ថាប័នរបស់យើងទទួលបានជោគជ័យមន្ត្រីព័ត៌មានត្រូវមានទំនាក់ទំនងល្អនិងភាពរស់រវើកមិនត្រូវធ្វើការងារយឺតយ៉ាវ និងស្ងៀមស្ងាត់បានទៀតទេ ព្រោះបច្ចុប្បន្នបច្ចេកវិទ្យាថ្មីត្រូវទាមទារការយល់ដឹង និងចេះអំពីរបៀបប្រើប្រាស់ច្បាស់លាស់ ។



អង្គការស្ថានីយវិទ្យុ និងទូរទស្សន៍ផ្សាយបន្តទៅបណ្តាខេត្តនានា



"បុណ្យទន្លេ" លើកទី១ នៅខេត្តក្រចេះ



ឯកឧត្តម សុខ អាន និងលោកជំទាវ និងឯកឧត្តម ថោង ខុន អញ្ជើញចូលរួមក្នុងពិធី
បុណ្យទន្លេលើកដំបូងដែលប្រារព្ធនៅខេត្តក្រចេះ

បុណ្យទន្លេលើកដំបូងដែលប្រារព្ធនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៥ ក្រោមប្រធានបទទេសចរណ៍តាមដងទន្លេសម្រាប់ការអភិវឌ្ឍសហគមន៍ បានបញ្ចប់ប្រកបដោយជោគជ័យ ដោយមានមហាជនជាច្រើនម៉ឺននាក់មកពីបណ្តាខេត្ត រាជធានី មន្ត្រីអ្នកមុខអ្នកការព្រមទាំងភ្ញៀវអន្តរជាតិផង បានចូលរួមយ៉ាងកុះករ។ ការប្រារព្ធពិធីបុណ្យទន្លេនេះ ជាការសម្តែងនូវការដឹងគុណដល់ទន្លេ ដែលបាននាំ មកនូវដីល្បាប់ដ៏មានជីជាតិ រួមទាំងមធ្យមសម្បូរបែប ហើយជាកន្លែងទេសចរណ៍ ដែលបង្កើតបានការងារ យ៉ាងច្រើននិងនាំមកនូវប្រាក់ចំណូលដល់ប្រជាពល- រដ្ឋតាមរយៈសេវាកម្មដឹកជញ្ជូន សេវាស្នាក់នៅ និងការ ហូបចុកជាដើម ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា បុណ្យទន្លេត្រូវបានប្រទេសនៅទូទាំង ពិភពលោកប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ កម្ពុជាក៏ជាលើកទីមួយហើយដែលបានប្រារព្ធពិធី បុណ្យទន្លេនៅមាត់ទន្លេធ្នាល់នាខេត្តក្រចេះ ។ ឯក- ឧត្តមបានបញ្ជាក់ថា មូលហេតុដែលធ្វើពិធីបុណ្យទន្លេ លើកដំបូងក្នុងខេត្តក្រចេះក៏ព្រោះខេត្តនេះមានសក្តានុ ពលយ៉ាងធំ មានធនធានធម្មជាតិច្រើនប្រភេទ ជា ពិសេសគឺជាទីកន្លែងកំណើតនៃត្រីផ្សោតដែលជាធន- ធានកម្ររបស់ពិភពលោក ។

សូមបញ្ជាក់ថា បុណ្យទន្លេ ត្រូវបានកំណត់ដោយ អនុក្រឹត្យលេខ ២៦៥ អនក្រ បក ចុះថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៤ ដើម្បីបង្កើតព្រឹត្តិការណ៍ទេសចរណ៍ សម្រាប់ខេត្តជាប់ដងទន្លេ ពិសេសរួមចំណែកដល់ការ ជំរុញការអភិវឌ្ឍតំបន់តាមដងទន្លេរបស់កម្ពុជាឲ្យក្លាយ ទៅជាប៉ូលទេសចរណ៍ដ៏ទាក់ទាញ ស្របតាមយុទ្ធ- សាស្ត្រពិពិធកម្មវិស័យទេសចរណ៍ របស់រាជរដ្ឋាភិ- បាល។ ការរៀបចំពិធីបុណ្យទន្លេ ក៏ក្នុងគោលបំណង បំផុសចលនាមហាជន ឲ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព ជំរុញ

ការអភិវឌ្ឍផលិតផលទេសចរណ៍ដោយផ្ដោតទៅលើ ធនធានធម្មជាតិនៅតាមដងទន្លេ ផ្សព្វផ្សាយព័ត៌មាន សហប្រតិបត្តិការ រវាងប្រទេសនៅជាប់ទន្លេមេគង្គ ព្រមទាំងសម្រួលដល់ការធ្វើដំណើរ និងបណ្តុះ បណ្តាលធនធានមនុស្ស នៅតាមដងទន្លេមេគង្គផង ដែរ។ ពិធីបុណ្យទន្លេមិនត្រឹមតែរួមចំណែកផ្សព្វផ្សាយ អំពីសក្តានុពលនៃតំបន់ទេសចរណ៍ ជាប់ដងទន្លេ ប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកយ៉ាងសំខាន់គាំទ្រ នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ ប្រទេសប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសកិច្ចការពារធនធានធម្មជាតិ ដោយឈរលើ ការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការរក្សាគុណភាព រវាង ផលប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច សង្គម និង វប្បធម៌។ មិនតែប៉ុណ្ណោះពិធីបុណ្យទន្លេនេះក៏ជាឱកាស ដ៏ប្រសើរ ដើម្បីជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួម ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ តាមរយៈការលើក កម្ពស់គុណភាពសេវាកម្មទេសចរណ៍ជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធព្រម ទាំងការអប់រំប្រជាពលរដ្ឋអំពី សារប្រយោជន៍នៃធនធានតាមដងទន្លេនិងអំពីទស្សន ទានស្អាត និងបៃតង ។

ក្នុងពិធីបុណ្យទន្លេរយៈពេល៣ថ្ងៃនៅខេត្តក្រចេះ នេះ មានការតាំងបង្ហាញ ពិព័រណ៍កសិ-ទេសចរណ៍, អេកូទេសចរណ៍ផលិតផលខ្មែរមហាស្រពម្ហូបអាហារ ភេសជ្ជៈ និងការបង្ហាញពីការប្រកួតកីឡាទេសចរណ៍ ផ្សេងៗ មានដូចជា៖ ការប្រណាំងទូកប្រពៃណី ចំបាប់ បូរណ លោតដំត្រយោង រត់ប្រណាំង ប្រណាំងកង់ ជិះ កង់កំសាន្ត ហែលទឹក ប្រដាល់ខ្មែរបូរណ ប្រណាំងម៉ូតូ



ឯកឧត្តម លោកជំទាវ និងភ្ញៀវជាតិ អន្តរជាតិ ចូលរួមក្នុងពិធីបុណ្យទន្លេនៅខេត្តក្រចេះ



លោកជំទាវ ម៉ែន សំអុន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ដើម្បីរៀបចំពិធីបុណ្យទន្លេលើកដំបូងដែលប្រារព្ធនៅខេត្តក្រចេះ



ទិដ្ឋភាពទូទៅ និងកម្មវិធីសម្តែងសិល្បៈគ្រប់ទម្រង់ក្នុងពិធីបុណ្យទន្លេនៅខេត្តក្រចេះ ដែលមានរយៈពេល ៣ ថ្ងៃ

លើទឹក ក៏ឡាលើឆ្នេរខ្សាច់និងក្បួនព្យុះហាយត្រាទុក។ នៅពេលយប់ក៏មានការសម្តែងសិល្បៈទស្សនីយភាពទាក់ទងទៅនឹងប្រវត្តិទន្លេនិយាយពីប្រវត្តិទាក់ទងនឹងទេសចរណ៍នៅខេត្តក្រចេះ ដោយមានសម្តែងរឿងព្រះម៉ែគង្គាក្រពើលោកនេនវិហារសសរ ១០០ ជាដើម ។

មានប្រសាសន៍នៅក្នុងពិធីបិទបុណ្យទន្លេ ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថាការប្រារព្ធពិធីបុណ្យទន្លេនេះ ប្រព្រឹត្តទៅបានជោគជ័យគឺដោយសារកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខនៅពេញថ្លៃប្រទេសដែលពុំធ្លាប់មាននៅក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា អាស្រ័យដោយការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ

ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិកនៃគោលនយោបាយឈ្នះ-ឈ្នះ គោលនយោបាយលើកចំហជើងមេឃ ព្រមទាំងគោលនយោបាយផ្សេងៗទៀតជាច្រើន ដើម្បីជំរុញការអភិវឌ្ឍន៍មាតុភូមិ ឲ្យមានការរីកចម្រើនប្រកបដោយចីរភាពនិងសមធម៌។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការរៀបចំពិធីបុណ្យទន្លេជារៀងរាល់ឆ្នាំនៅខេត្តជាប់ដងទន្លេ ដោយធ្វើឆ្លាស់វែនគ្នា។ ពិធីបុណ្យទន្លេលើកទី ១ នៅខេត្តក្រចេះ លើកទី ២ ឆ្នាំ ២០១៦ នឹងត្រូវរៀបចំធ្វើនៅខេត្តតក់ពង្រចាម ហើយនឹងធ្វើជាបន្តបន្ទាប់នៅខេត្តផ្សេងៗទៀត ។ ប្រការនេះសបញ្ជាក់ឱ្យឃើញពីការខិតខំ



របស់ រាជរដ្ឋាភិបាល ក្នុងការ ជំរុញកិច្ច អភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃតំបន់តាមដងទន្លេ ក៏ដូចជាការអភិវឌ្ឍវិស័យទេសចរណ៍ សំដៅធ្វើឱ្យមាតុភូមិយើងមានការអភិវឌ្ឍ លើគ្រប់វិស័យ និងគ្រប់តំបន់ នៅទូទាំងប្រទេស ។

តម្រូវការទំនាក់ទំនង ១៨

ស្ថិតិរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបញ្ជាក់ថាកាលពីខែមករាដើមឆ្នាំនេះ ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុនមានតម្លៃប្រមាណ ៧៨,៨លានដុល្លារអាមេរិក គឺមានកំណើនប្រមាណ៥៧% បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០១៤ ដែលមានតម្លៃ ៣៨,៨ លានដុល្លារ ។ ចំពោះទីផ្សារកម្ពុជាវិញបាននាំចូលទំនិញពីជប៉ុនមានតម្លៃត្រឹមតែ ២១,៨ លានដុល្លារប៉ុណ្ណោះ ដោយកើនឡើងប្រមាណ ៧០,៨% ធៀបនឹង ១៥,៩ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៤។

ដោយឡែក ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកវិញមានកំណើនប្រមាណមួយលានដុល្លារ ទាំងការនាំចេញ និងនាំចូល ប៉ុន្តែទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកមានទំហំធំជាងនាំចេញទៅជប៉ុន ។

ការិយាល័យស្ថិតិពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា កាលពីខែមករាកន្លងទៅ កម្ពុជានាំចេញទៅអាមេរិកមានតម្លៃ ២៣០,៨ លានដុល្លារ។ កាលពីខែមករាឆ្នាំ ២០១៤ មានចំនួន ២២៩,៩ លានដុល្លារ ។

នៅក្នុងរង្វង់ខែមករានេះ ទំនិញនាំចេញពីអាមេរិកមកចូលទីផ្សាររបស់កម្ពុជាមានតម្លៃ ២៥,៨ លានដុល្លារ ខណៈពេលដដែលកាលពីឆ្នាំ២០១៤ មានតម្លៃតែ ២៤,៤ លានដុល្លារ ។

គួររំលឹកថាកាលពីឆ្នាំ២០១៤កម្ពុជានាំចេញទៅជប៉ុនមានតម្លៃប្រមាណ៧៧៦លានដុល្លារ ខណៈដែលនាំចូលពីជប៉ុនវិញនោះមានតម្លៃ ២៥៥ លានដុល្លារ។ សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងអាមេរិកវិញនោះ កម្ពុជានាំចេញទៅអាមេរិកពេញមួយឆ្នាំ ២០១៤ មានចំនួន ២.៨៤៣,៨លានដុល្លារ និងកម្ពុជានាំចូលពីអាមេរិកវិញនោះមានតម្លៃប្រមាណ៣២៤លាន

ដុល្លារ ។

ពាណិជ្ជកម្មកម្ពុជា បាក់ដណ្តាំ ២០១៤

ស្ថានភាពបាក់ដណ្តាំនៅព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជាបាក់ដណ្តាំនៅឆ្នាំ២០១៤មានទំហំ៤៦៥,៧លានអឺរ៉ូ គឺមានកំណើន២៩,៤% បើធៀបនឹងឆ្នាំ២០១៣ ដែលមានចំនួន៣៥៩,៨ លានអឺរ៉ូ។ នៅឆ្នាំ២០១៤ ទំហំពាណិជ្ជកម្មនាំចេញពីកម្ពុជាទៅបាក់ដណ្តាំមានចំនួន៣៩៦,៨ លានអឺរ៉ូមានកើនឡើង៣៣,១% ដោយឡែកឆ្នាំ២០១៣ មានចំនួន២៩៨ លានអឺរ៉ូ។ ចំណែកទំហំពាណិជ្ជកម្ម នាំចេញពីប្រទេសបាក់ដណ្តាំមកកម្ពុជាក្នុងឆ្នាំ២០១៤មានចំនួន ៦១,៩ លានអឺរ៉ូ ធៀបនឹងឆ្នាំ២០១៣ មានចំនួន ៦១,៨ លានអឺរ៉ូ ដោយកើនឡើង១១,៥% ។

ទំនិញពីប្រទេសកម្ពុជាទៅប្រទេសបាក់ដណ្តាំ មានដូចជា វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងកសិ-ចំណីអាហារជាដើម។ ចំណែកប្រទេសបាក់ដណ្តាំវិញបាននាំចូលមកកម្ពុជាមានដូចជា ឱសថ កសិ-ចំណីអាហារ ផលិតផលថែរក្សាសម្ផស្ស គ្រឿងសម្លាង គ្រឿងចក្រ និងគ្រឿងឧស្សាហកម្ម ជាដើម។

បច្ចុប្បន្ន មានក្រុមហ៊ុនបាក់ដណ្តាំតូចៗដែលកំពុងរកស៊ីនៅប្រទេសកម្ពុជាជាយូរមកហើយនោះ មានចំនួនប្រមាណ ៥០-៦០ ក្រុមហ៊ុន ដោយមិនរាប់បញ្ចូលជនជាតិបាក់ដណ្តាំដែលលើកភោជនីយដ្ឋាន និងហាងមួយចំនួនផ្សេងទៀតទេ។ ក្រុមហ៊ុនបាក់ដណ្តាំដែលភាគច្រើនកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាមានលើវិស័យចម្រោះទឹកស្អាត ក្រុមហ៊ុនសំណង់ ប្រេងឥន្ធនៈ (តូតាល់) និងក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ ការផ្តល់សេវាច្បាប់សាងសង់ ស្ថាប័នកម្ម កសិ-ឧស្សាហកម្ម និងជាពិសេសជាក្រុមហ៊ុនដែលវិនិយោគធំជាងគេលើវិស័យថ្នាំពេទ្យ (ឱសថ) ។



អាស៊ីអាគ្នេយ៍នឹងក្លាយជាតំបន់សេដ្ឋកិច្ចធំលំដាប់ទី ៩ នៅលើពិភពលោក



ផ្នែកមួយនៃទីក្រុងរបស់ប្រទេសឥណ្ឌូណេស៊ី

ដោយមាន អត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ប្រចាំឆ្នាំជាង ៥% នោះ បណ្តាប្រទេសដែលស្ថិត នៅក្នុងតំបន់ ដ៏មានសក្តានុពលមួយនេះ បាន បង្ហាញឲ្យឃើញពី ស្ថានភាពជាមជ្ឈមណ្ឌល សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងពិភពលោក ទោះបីជាហេដ្ឋារចនាសម្ព័ន្ធ និង និយ័តភាពនៅ មានបញ្ហាប្រឈមក៏ដោយ។

ដោយមានទាំងអស់ ១០ប្រទេសលាតសន្ធឹង ចាប់ពីភាគខាងកើតប្រទេសឥណ្ឌូ រហូតមក ដល់ប្រទេសចិន តំបន់អាស៊ីអាគ្នេយ៍ ជាទូទៅត្រូវ បានបែងចែកជាពីរ គឺតំបន់ដីគោក និងតំបន់ កោះ។ តំបន់ដីគោក រួមមាន ប្រទេសមីយ៉ាន់ម៉ា ថៃឡង់ដ៍ ឡាវ កម្ពុជា និងវៀតណាម ដែលតភ្ជាប់ ទ្វីបអាស៊ី ។ រីឯតំបន់កោះវិញរួមមានប្រទេស ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីននិងប្រ៊ុយ ណេ ។ ឯប្រទេសទីម័រខាងកើត ក៏ស្ថិតនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ជាអតីតដែនដីមួយផ្នែក របស់ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែមិនទាន់បានចូល ជាផ្លូវការ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅឡើយទេ ។ ភាពផ្សេងៗគ្នារបស់ ប្រទេស ទាំងអស់នេះ បានស្ថិតនៅចំបេះដូងនៃកំណើន សេដ្ឋកិច្ចដ៏លឿនរបស់តំបន់មួយនេះ។

អត្ថបទមានចំណងជើងថា " ខ្លាប្រាប ឬនាគ លាក់ខ្លួន Crouching Tiger or Hidden Dragon "

ដែលបានចេញផ្សាយនៅក្នុង The International Economic Bulletin បានសរសេរថា ប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍ បើបូកបញ្ចូល គ្នានៃផលិតផលក្នុងស្រុកសរុប GDP មាន ១.៩០០.០០០ លានដុល្លារ ដែលមានប្រជាជន ជិត ៦០០លាននាក់ ហើយចំណូលសម្រាប់ ប្រជាជនម្នាក់ៗ ប្រចាំឆ្នាំជាមធ្យម គឺជិតស្មើនឹង ចំណូលប្រជាជនចិនម្នាក់ៗ។ ជាងមួយទសវត្សរ៍ កន្លងមក ប្រទេសទាំងអស់ក្នុងតំបន់នេះ មាន កំណើនសេដ្ឋកិច្ចជាមធ្យមជាង៥% ។ ប្រសិនបើ អាស៊ីអាគ្នេយ៍ក្លាយទៅជាតំបន់តែមួយវិញ គឺនឹង

ក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៩ នៅលើពិភពលោក ។

សហរដ្ឋអាមេរិកប៉ុន្មានឆ្នាំកន្លងមក បាននាំ ចូលទំនិញពីអាស៊ីអាគ្នេយ៍ មានការកើនឡើង ឥតឈប់ឈរដែលភាគច្រើន នាំចូលពីប្រទេស ម៉ាឡេស៊ី និងប្រទេសថៃឡង់ដ៍ ប៉ុន្តែប្រទេស វៀតណាម កំពុងតែតាមទាន់ហើយ ។ លោក Paul Rasmussen អ្នកវិភាគសេដ្ឋកិច្ចពិភព- លោកបាននិយាយថា សកម្មភាពពាណិជ្ជកម្ម កំពុងមានការកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសការនាំចេញរបស់ប្រទេសវៀតណាម។ លោកបន្តថា នៅពេលដែលតម្លៃពលកម្មមាន ការកើនឡើងនៅក្នុងប្រទេសចិន ក្រុមហ៊ុនជា- ច្រើនបានងាកមករកប្រទេសក្បែរខាងរបស់ចិន វិញ ដើម្បីបំពេញទៅតាមការបញ្ជាទិញ ។

ប្រទេសទាំង១០នៅក្នុងសមាគមប្រជាជាតិ អាស៊ីភាគអាគ្នេយ៍ហៅកាត់ថាអាស៊ាន (ASEAN) នឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បី បង្កើតឡើងនូវសហគមន៍សេដ្ឋកិច្ចមួយ ជាទី ផ្សារតែមួយ សម្រាប់ទំនិញ សេវាកម្ម ការវិនិ- យោគ និងពលកម្មជំនាញនៅចុងឆ្នាំ២០១៥ នេះ។

បញ្ហាប្រឈម ក្នុងវិស័យហេដ្ឋា រចនាសម្ព័ន្ធ



ទីក្រុងរបស់ប្រទេសសិង្ហបុរី

នៅក្នុងបណ្តាញជាច្រើនក្នុងទសវត្សរ៍ ១៩៩០ អាស៊ីអាគ្នេយ៍ គឺជាដើមទុនហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ។ ប៉ុន្តែបន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ីក្នុងឆ្នាំ ១៩៩៨ វិស័យមួយនេះបានធ្វើដំណើរទៅមុខយឺតៗ ។ សព្វថ្ងៃទោះបីជាមានកំណើនសេដ្ឋកិច្ចក៏ដោយ ក៏ប្រទេសមួយចំនួន កំពុងរកមធ្យោបាយដោះស្រាយជាមួយឱនភាពហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ លោក Nicolas Lord បានសរសេរអត្ថបទ មានចំណងជើងថា " ទីផ្សារដែលកំពុងផុសឡើង Emerging Markets " ផ្សាយនៅក្នុង Changing Lanes បាននិយាយថា នៅពេលដែល GDP ទិន្នផលឧស្សាហកម្មនិងការប្រើប្រាស់ បានហោះឡើងខ្ពស់នៅពាសពេញតំបន់ជាងមួយទសវត្សរ៍កន្លងមក ធ្វើឲ្យវិស័យថាមពល បញ្ហាទឹក និងប្រព័ន្ធដឹកជញ្ជូន រក្សាបានល្បឿនរបស់ខ្លួនដដែល ។ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ីមក តម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្ទើរទាំងស្រុង ត្រូវបានបំពេញដោយប្រទេសនីមួយៗ ។ លោក Lord បានបន្តថា តម្រូវការទាំងនោះបច្ចុប្បន្នកំពុងរីកធំឡើងទាំងបរិមាណ និងគុណភាពដែលនោះជាការផ្លាស់ប្តូរស៊ីជម្រៅ ។ រដ្ឋាភិបាលជាច្រើន ឥឡូវនេះកំពុងតែចែចងប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងការវិនិយោគ ។ រយៈពេល ១០ ឆ្នាំខាងមុខ គម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នឹងកើនឡើងដល់ ៨ ០០០ ០០០ លានដុល្លារ ដលៃបើកចំហដល់អនុវត្តវិនិយោគឯកជននៅក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ប៉ុន្តែនិយ័តភាពប្រឈមនឹងបញ្ហារួមមាន តម្លៃដឹកជញ្ជូនកើនឡើងខ្ពស់ ការស្ទះចរាចរនៅតាមទីក្រុង និងការដឹកជញ្ជូនតាមផ្លូវអាកាសមិនទាន់ គ្រប់គ្រាន់។

ការសម្លឹងឆ្ពោះទៅមុខ

នៅពេលដែលអាស៊ីអាគ្នេយ៍ កំពុងមានកំណើនសេដ្ឋកិច្ចលឿនក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ធ្វើឲ្យតំបន់មួយនេះស្ថិតនៅចំផ្លូវបំបែក ។ កំណើនសេដ្ឋកិច្ចជាបន្តទៀតគឺត្រូវពឹងផ្អែកទៅលើកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅនៅក្នុងតំបន់ និងការធ្វើសមាហរណកម្មចេញពីយថាទស្សន៍នយោបាយ និងអន្តរាគមន៍ទីផ្សារដោយធុរកិច្ច ដែលចង់ឲ្យមានការពង្រីកពាណិជ្ជកម្មនៅពាសពេញក្នុងតំបន់។



ទីក្រុងបាងកកនៃព្រះរាជាណាចក្រថៃ



ទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា

ការនាំចូលរបស់អាមេរិក ប្រទេស ខ្ពស់មួយ។ ប្រទេសដែលឈរនៅលំដាប់កំពូលនៃការនាំចូលរបស់អាមេរិករួមមាន ម៉ាឡេស៊ី កាតា អូស្ត្រាលី និងថៃ ប៉ុន្តែរៀតណាម ត្រូវបានគេមើលរំលង។

ការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសនិងថៃឡង់ដ៍ ប៉ុន្តែរៀតណាម ត្រូវបានគេមើលរំលង។ នៅអាស៊ីអាគ្នេយ៍ មានការកើនឡើងពីមួយឆ្នាំទៅ ឃើញជាប្រទេសកំពុងមាន កំណើនខ្ពស់ជាទីមួយឆ្នាំ ដែលគេសង្ឃឹមបានឈានដល់កម្រិត ចាប់អារម្មណ៍របស់អតីតសត្រូវអាមេរិក ។





ផ្នែកណាមេសសរីរាង្គ ដែលតាមចាស់បំផុត ?



ផ្នែកនីមួយៗនៃសរីរាង្គរបស់មនុស្សម្នាក់ៗ មានអាយុកាលដោយឡែកៗពីគ្នា ពិសេសផ្នែកមានភាពចំណាស់ចាប់ពីអាយុ ២០ ឆ្នាំឡើងទៅ

ផ្នែកនីមួយៗនៃសរីរាង្គ មានអាយុកាលដោយឡែកៗពីគ្នា ។ យើងសាកល្បងពិនិត្យអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រមួយ ខាងក្រោមនេះ ៖

១-ខួរក្បាល និងសួត ចាប់ចំណាស់ពីពេលអាយុ ២០ ឆ្នាំ អាចនិយាយបានថាខួរក្បាល និងសួតជាផ្នែក ២ រងនូវភាពចំណាស់មុនគេ។ ចាប់ផ្តើមដំបូងមនុស្សមានកោសិកាខួរក្បាល ១០០ ពាន់លាន ប៉ុន្តែចាប់ពីអាយុ ២០ ឆ្នាំទៅ តួលេខនេះផ្តើមថយចុះសន្សឹមៗ ហើយដល់អាយុ ៤០ ឆ្នាំ ក្នុង ១ ថ្ងៃ មនុស្សយើងបាត់ អស់កោសិកានេះ១០.០០០ជាហេតុបង្កឡើងនូវផលប៉ះពាល់លើការចងចាំ ឥទ្ធិពលទៅដល់ជីវសាស្ត្ររបស់មនុស្សចាស់ ។

ផ្នែកស្តោតនៃឆ្អឹងជំនី រងភាពកំបោរបនីយកម្ម ប្រអប់ដើមទ្រូងបួសណ្ណានសន្លាក់រឹងឥទ្ធិពលដល់ដង្ហើម Parenchyma សួតថមថយការយឺតបណ្តើរៗ Parenchymal alveoli សួតថយចុះដែរ ។ ចំណុះផ្ទុកខ្យល់របស់សួតក៏ចាប់ផ្តើមពិបាកដកដង្ហើម ព្រោះបណ្តាសាច់ដុំនិងឆ្អឹងជំនីផ្តើមក្រិនរឹង ។

២-សាច់ដុំស្បែកនិងសក់ចាប់មានចំណាស់ពីរយ ៣០ ឆ្នាំជាធម្មតា គ្រាសាច់ដុំចំណាស់នោះវាត្រូវបានបង្កើតឡើងវិញ។ ប៉ុន្តែនៅរយ ៣០ ឆ្នាំឡើង កម្រិតបង្កើតឡើងវិញតិចជាងកម្រិតចំណាស់។ ដល់អាយុ ៤០ ឆ្នាំក្នុង ១ ឆ្នាំៗសាច់ដុំថយចុះពី ០,៥ ទៅ ២% ។ ហេតុនេះទើបមនុស្សចាស់ពិបាករក្សាលំនឹង មានសកម្មភាពយឺតងាយដួល ហើយបាក់ឆ្អឹង។

ពេលឆ្លងចូលអាយុ ៣០ ឆ្នាំនោះផ្ទៃមុខរបស់អ្នកចាប់ផ្តើមចំណាស់ ជ្រើវជ្រួញ ជាមុខ ព្រោះថាស្រទាប់ខ្លាញ់នៅពិក្រាមស្បែករបស់អ្នក ថយចុះ ធ្វើឲ្យស្បែកមុខបាត់ភាពយឺតទន់យារធ្លាក់ពុំណែនតឹងដូចមុន ។ រីឯសក់វិញក៏បាត់ភាពទន់លឿយក្លាយជាស្ងួតរឹង ងាយបែកចុង ហើយក៏ចាប់មានវត្តមានសក់ស្កូវ ។ ក៏មានករណីលើកលែង ទាក់ទងដល់តំណពូជរាងកាយរបស់មនុស្សម្នាក់ៗ ។

៣-ឆ្អឹង និងសមត្ថភាពបន្តពូជមានចំណាស់នៅរយ ៣៥ ឆ្នាំ ។ គួរបញ្ជាក់ថា រហូតដល់រយ ២០ ឆ្នាំកំហាប់ឆ្អឹងនៅមានកើន ប៉ុន្តែពេលឈានដល់រយ ៣៥ ឆ្នាំនោះឆ្អឹងបានចាស់ បាត់ភូតបាក់

ឆ្អឹងចាប់ផ្តើម ហើយវាជាដំណើរការធម្មតារបស់ធម្មជាតិ ។ សមត្ថភាពបន្ត ពូជរបស់នារីធ្លាក់ចុះនៅក្រោមអាយុ ៣៥ ឆ្នាំព្រោះបរិមាណនិងគុណភាពនៃពងបន្តពូជថយចុះ ។

៤- ធ្មេញ ភ្នែក និងបេះដូង ចាប់ផ្តើមមានចំណាស់ពីរយ ៤០ ឆ្នាំ ។ ចូលរយ ៤០ ឆ្នាំ ធ្មេញរងការរេចរីលខ្លាំង ងាយរងជំងឺ ។ ចំណែកអញ្ចាញធ្មេញក៏ខើចឡើងលើ។ បរិមាណសាច់ដុំបេះដូងថយចុះ។ លំហូរចិញ្ចឹមបេះដូង (ឈាម) ក៏ធ្លាក់ចុះដែរ ជាហេតុនាំឲ្យអាចបង្កជាភាពខ្សោយបេះដូង សម្ពាធឈាមបាត់ភាពរស់រវើក។ សរសៃវ៉ែនចាប់ផ្តើមរឹង ព្រោះត្រូវខ្លាញ់កកនៅជញ្ជាំងសរសៃឈាម ។ ការផ្គត់ផ្គង់ឈាមធ្លាក់ចុះ ។ បុរសរយ ៤៥ ឆ្នាំ ហើយនារីរយ ៥៥ ឆ្នាំ ងាយឈឺបេះដូង ។

ក្នុងរយ ៤០ ឆ្នាំ មនុស្សភាគច្រើនត្រូវពាក់វ៉ែនតា ព្រោះពុំអាចសម្លឹងឃើញឆ្ងាយច្បាស់ទៀត ។ សមត្ថភាពផ្តុំរូបភាពរបស់ភ្នែកថយចុះ ព្រោះសាច់ដុំភ្នែកខ្សោយជាងមុន។

៥- ជីវាវិញ្ញាណ និងយានវិញ្ញាណថយចុះពីអាយុ ៦០ ឆ្នាំ ជាធម្មតាអណ្តាតអាចឲ្យយើងដឹងរសជាតិ ១០០.០០០ ឯណោះ ។ ប៉ុន្តែពេលចាស់ទៅវានៅត្រឹមពាក់កណ្តាល ៥% រហូតដល់អាយុ ៦០ ឆ្នាំ អ្នកពុំអាចឲ្យតម្លៃក្លិន និងរសជាតិបានសុក្រិតបានទៀតទេ ។



អម្បូរ មច្ឆា អណ្តើកជិតជុតពូជ

(បទ: ភុជង្គលីលា)



ដងប៉ាកាថ្មីចារចង	ក្រុងជាកម្រង	ចម្លងទុកជូន	។
បន្លែប្រាប់អស់បងប្អូន	អស់ញាតិសព្វកូន	ប្រាប់ជូនតគ្នា	។
ស្ទឹង បឹង ព្រៃនាមធារ	មានសព្វមច្ឆា	ម្តេចជាស្រែប្រាំង	។
ត្រីរាជ, គប្រា, គល់រាំង	តាពក, កៀតស្រង	រាប់ផ្ទះត្រីថ្ម	។
ត្រសក់និងត្រសក់ស	រៀបរាប់រៀងមក	បន្តដល់ត្រី	។
ត្រសក់ក្រហម, ក្របី	សឹងខ្សត់តតបី	ជាត្រីបាត់ឈ្មោះ	។
ត្រីរមាស, ខ្លា, ក្បកនោះ	ស្ទុកស្ទើរគ្មានសោះ	កញ្ចុះក្របី	។
រងគ្រោះព្រោះឧបករណ៍ថ្លៃ	នេសាទយប់ថ្ងៃ	ចង្រៃព្រោះលោក	។
នឹកដល់ផ្សោតក្បាលត្រឡោក	អណ្តើកទឹកគោក	ប្រាំវយកពងអស់	។
ដាច់ពូជស្ទើរពុំសល់សោះ	អម្បូរទាំងនោះ	រួមឈ្មោះខាងក្រោម។	
អណ្តើកសង្កុលនិងសោម	ក្បាលធំធ្មើមនោម	កែកចោមជុំព្រេច	។
ក្រពើត្រី, កន្ទាយល្មើច	នេសាទកម្ទេច	បំភ្លេចការពារ	។
សូមផ្តាំចាំតៗគ្នា	ដល់គ្រប់ប្រជា	គាំពារអម្បូរ	។
យើងរក្សាល្អគង់វង្សយូរ	បានជាគំរូ	កាលយូរទៅអើយ	។

ដោយ : សាស្ត្រាចារ្យបណ្ឌិត ម៉ែន ស៊ីផាន់

ចាំខែទីប្រាំ



រៀនចប់មហាវិទ្យាល័យ កញ្ញាដាវ៉ាន់
បានទៅសុំ ការងារធ្វើនៅក្រុមហ៊ុនមួយ ។
ក្រោយពីសាកសួរ សំណួរមួយចំនួនរួចមក ខាងក្រុមហ៊ុនបានយល់ព្រមទទួលនាងឲ្យចូលធ្វើការភ្លាម ។

កញ្ញា ដាវ៉ាន់ សួរលោកនាយកក្រុមហ៊ុន ៖

- តើក្រុមហ៊ុនលោកផ្តល់ប្រាក់ខែឲ្យខ្ញុំប៉ុន្មាន ?

លោកនាយកសើចញឹមៗ ឆ្លើយ ៖

- មួយខែ ៣០០ ដុល្លារ ! ប៉ុន្តែចាប់ពីខែទីប្រាំទៅក្រុមហ៊ុននឹងផ្តល់ឲ្យ ៤០០ ដុល្លារ ក្នុងមួយខែ។

ឮដូច្នោះ កញ្ញា ដាវ៉ាន់ ប្រាប់លោកនាយកក្រុមហ៊ុន ៖

- ចាំ៖ អីចឹងខ្ញុំមិនទាន់ចូលធ្វើការឡើយទេ ចាំដល់ខែទី ៥ បាន ៤០០ ដុល្លារមួយខែ ទើបខ្ញុំចូលធ្វើការ ។

របស់ថ្មី

នាយឆ្លូញ ជាមនុស្សមានពុតត្បូត មកធ្វើការមិនទាន់ពេលជារៀងរាល់ថ្ងៃ ជូនកាលយើតពេលរហូតមួយម៉ោងផង ។ ថៅកែឆ្លាំងជាម្ចាស់សិប្បកម្មបានស្តីបន្ទោសជាញឹកញាប់ ប៉ុន្តែនាយឆ្លូញតែងដោះសារថា ខ្ញុំមកធ្វើការយើតពេលនេះ មិនមែនជាកំហុសរបស់ខ្ញុំទេ គឺមកពីនាឡិកាដើរមិនទៀងទាត់ ។

ទោះបីជាទទួលការស្តីបន្ទោសច្រើនលើកហើយក្តី ក៏នាយឆ្លូញនៅតែមកធ្វើការយើតពេលដដែល ។

ថ្ងៃមួយដោយខឹងពេក ថៅកែឆ្លាំង ហៅឆ្លូញមកប្រាប់ ៖

- ថ្ងៃស្អែក ខ្ញុំ ឬ ឯង នឹងបានរបស់ថ្មីមួយ !
- តើជារបស់ស្តី លោកថៅកែ ?
- គឺឯងអាចបាននាឡិកាថ្មី ឬក៏ខ្ញុំអាចបានបុគ្គលិកថ្មី ។

ត្រែនៅកន្លែងណា ?

នាយជ្រក់ និងនាយជ្រឹង ស្រវឹងទន់កៀងខ្លួន និយាយគ្នា ៖

- រៀងរាល់លើក ពេលត្រឡប់ពីផឹកទៅដល់ផ្ទះវិញ យប់ណាប្រពន្ធឡូឡាខ្លាំងពេក ខ្ញុំគេចទៅដេកនៅបន្ទប់ទទួលភ្ញៀវ ។

- អ្នេស... ខ្ញុំខុសពីឯងស្រឡះ គឺថា យប់ណាប្រពន្ធអត់អ៊ីសោះ យប់នោះខ្ញុំពិតជាដេកនៅដីហើយ ។

- អ្នក ម៉េចអីចឹងទៅវិញ ?

- ព្រោះបើគេអ៊ីខ្លាំង ខ្ញុំស្តាប់តាមសម្លេងគេ អាចរារកត្រែឃើញ។ ដល់គេអត់មាត់កសោះ ធ្វើម៉េចដឹងថា ត្រែនៅកន្លែងណា ។

អត់កើតទុក្ខ

ឃើញនាយជ្រីវមកលេងផ្ទះ នាយជ្រួញសួរ ៖

- អើមិត្តជ្រីវ តើឯងមានដឹងរឿងប្រពន្ធខ្ញុំគេចុះចោលខ្ញុំដែរទេ ?

- អូហូ ... ខ្ញុំបានដឹងហើយមិត្តជ្រួញអើយ គ្នាអាណិតឯងណាស់។ តែពេលឮយកុំគិតច្រើន តោះទៅទិញស្រាមួយដបមកផឹកបំបាត់ទុក្ខ។

- ទេ ! មិនបាច់ទេ !

- ថាម៉េច អត់មានលុយ មែនទេ ?

- លុយមានតើ ... តែខ្ញុំអត់មានកើតទុក្ខស្តីផងហ្នឹង ។

អ្នកឧបត្ថម្ភ ធនាគារ ប្រជាជន លេខ ១៦៦

១-	លោកជំទាវ ម៉ែង	សំអែង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ	តែ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារវេទនាខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ	អ៊ុក	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០ ដុល្លារ
៤-	ឯ.ឧ	ហ៊ុន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៥-	ឯ.ឧ	ម៉ែង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា និងលោកជំទាវ ខួន ដួន	១០០ ដុល្លារ
៦-	ឯ.ឧ	ត្រូវ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន	១០០ ដុល្លារ
៧-	ឯ.ឧ	ថេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៨-	ឯ.ឧ	ត្រូវ	សមាជិកព្រឹទ្ធសភា	១០០ ដុល្លារ
៩-	ឯ.ឧ	គង់	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១០-	ឯ.ឧ	លង់	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១១-	ឯ.ឧ	ជៀង	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១២-	ឯ.ឧ	អូស្តាន	ប្រធានគណៈចលនាសាសនិកក្រសួងនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៣-	ឯ.ឧ	ស្រី	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៤-	ឯ.ឧ	ធី	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៥-	ឯ.ឧ	លីម	អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ	១០០ ដុល្លារ
១៦-	ឯ.ឧ	ម៉ែង	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៧-	ឯ.ឧ	យូ	សមាជិកក្រុមការងារវេទនាខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារវេទនាស្រុកឱរ៉ាល់	១០០ ដុល្លារ
១៨-	គណៈ	កម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
១៩-	គណៈ	កម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
២០-	គណៈ	កម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២១-	គណៈ	កម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២២-	ឯ.ឧ	លីម	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	២០០.០០០ រ
២៣-	ឯ.ឧ	ម៉ែង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៤-	ឯ.ឧ	ថា	អនុប្រធានគណៈកម្មាធិការគណបក្សវេទនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
២៥-	ឯ.ឧ	ជូ	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៦-	ឯ.ឧ	អ៊ុក	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ រ
២៧-	ឯ.ឧ	យ៉ម	ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
២៨-	ឯ.ឧ	ធី	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
២៩-	ឯ.ឧ	សូ	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣០-	ឯ.ឧ	ចាយ	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣១-	ឯ.ឧ	ស្រី	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣២-	ឯ.ឧ	នរ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៣-	ឯ.ឧ	យូន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៤-	ឯ.ឧ	កៅ	អនុប្រធានក្រុមការងារថ្នាក់កណ្តាលវេទនាខេត្តកោះកុង	៥០ ដុល្លារ
៣៥-	ឯ.ឧ.ឧ.សេនីយឯក	មាស	អគ្គលេខាធិការនៃអង្គការជាតិប្រឆាំងគ្រឿងញៀន	៥០ ដុល្លារ
៣៦-	ឯ.ឧ	បូន	អនុរដ្ឋលេខាធិការទិស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៣៧-	ឯ.ឧ	សេង	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ រ
៣៨-	ឯ.ឧ	ភីម	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣៩-	ឯ.ឧ	ម៉ៅ	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	១០០.០០០ រ
៤០-	ឯ.ឧ	ម៉ែង	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤១-	ឯ.ឧ	ធី	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤២-	លោកជំទាវ	ស៊ុន		១០០.០០០ រ
៤៣-	ឯ.ឧ	ភីម	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៤-	ឯ.ឧបណ្ឌិត	មាស	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៥-	លោកជំទាវ	និស្ស	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៦-	ឯ.ឧ	នា	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ	១០០.០០០ រ
៤៧-	ឯ.ឧ	ម៉ែង	ប្រធានគណៈហិរញ្ញវត្ថុនៃគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០.០០០ រ
៤៨-	ឯ.ឧ	ជៀង	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ	១០០.០០០ រ
៤៩-	ឯ.ឧ	ម៉ៅ	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៥០-	ឯ.ឧ	នាយ	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៥១-	ឯ.ឧ	អ៊ុន	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	១០០.០០០ រ
៥២-	លោក	អោម	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ	១០០.០០០ រ
៥៣-	លោក	សុខ	អនុប្រធានក្រុមការងារវេទនាខេត្តព្រះវិហារ និងយុវជន ១ ស្រុកស៊ីវិកកណ្តាល ប្រធានក្រុមហ៊ុនសម្បត្តិវិសាល	១០០.០០០ រ
៥៤-	ឧកញ៉ា	សុខ	អនុប្រធានគណបក្សស្រុកកំពង់សិរី	២០ ដុល្លារ
៥៥-	លោក	សារុ	មន្ត្រីសាលាខេត្តប៉ៃលិន	៧០.០០០ រ
៥៦-	លោក	សារុ	មន្ត្រីសាលាខេត្តប៉ៃលិន	៧០.០០០ រ
៥៧-	លោក	សារុ	មន្ត្រីខណ្ឌរដ្ឋបាលព្រៃធំ ខេត្តមណ្ឌលគិរី	៧០.០០០ រ
៥៨-	លោកជំទាវ	ខេង	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ រ
៥៩-	ឯ.ឧ	សាយ	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ	៥០.០០០ រ
៦០-	ឯ.ឧ	ពត	សមាជិកក្រុមការងារវេទនាខេត្តកំពង់ចាម	៥០.០០០ រ
៦១-	ឯ.ឧ	ហេង	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលវេទនាខេត្តព្រះសីហនុ	៥០.០០០ រ
៦២-	លោក	ស្រី	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលវេទនាខេត្តព្រះសីហនុ	៥០.០០០ រ
៦៣-	លោក	យូន	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលវេទនាខេត្តព្រះសីហនុ	៥០.០០០ រ

អ្នកឧបត្ថម្ភ ចរន្តនាព្រឹក ប្រជាជន លេខ ១៦៦

៦៤-	លោកជំទាវ សៀម	ចំនួនថ្នាំ	៥០.០០០៛
៦៥-	លោក ថា	ចំនួនថ្នាំ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះដូលខេត្តព្រះសីហនុ	៥០.០០០៛
៦៦-	កញ្ញា ផាង	និងស្រី	មន្ត្រីក្រសួងទេសចរណ៍	៥០.០០០៛
៦៧-	លោក ថោ	ម៉េងជ្រូន	អភិបាលក្រុងប៉ោយប៉ែត	៥០.០០០៛
៦៨-	លោក ផ៊ុំ	វារ្យ	ប្រធានគណៈកម្មាធិការគណបក្សក្រុងសៀមរាបសោភ័ណ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
៦៩-	លោក សុខ	សុខ	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
៧០-	លោក គឹម	ប៊ុនណា	សមាជិកគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	៥០.០០០៛
៧១-	លោក គាត	ប៊ុនល	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៥០.០០០៛
៧២-	លោក ចាម	ឱណា	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ	៥០.០០០៛
៧៣-	លោក ហង់	បូ	ប្រធានក្រុមការងារចុះ ប្រជុំរៀង ស្រុកសំរោង ខេត្តតាកែវ	៥០.០០០៛
៧៤-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម		រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០៛
៧៥-	ឯ.ឧ ចេង	សាខុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ	៤០.០០០៛
៧៦-	លោក លី	សារី	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០៛
៧៧-	លោក គឹម	សុខណ្ណ	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០៛
៧៨-	ឯ.ឧ សុខ	ចុន្ទី	អភិបាលរងខេត្តបន្ទាយមានជ័យ	៣០.០០០៛
៧៩-	ឯ.ឧ លី	ចន្ទីវិទ្យា	អនុប្រធានមន្ទីរមណ្ឌលជាតិវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០៛
៨០-	លោក ម៉េង	សុខលីម	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០៛
៨១-	លោក ចាន់	សុណាត	អភិបាលស្រុកស្វាយចេក.....	៣០.០០០៛
៨២-	លោក ឃុ	ពៅ	អនុប្រធានគណៈត្រួតពិនិត្យគណបក្សខេត្តព្រះសីហនុ	៣០.០០០៛
៨៣-	លោក ទេព	ចិន្ទី	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០៛
៨៤-	កញ្ញា កែវ	សុខាតា	អភិបាលរងខេត្តបន្ទាយមានជ័យ	២០.០០០៛
៨៥-	ឯ.ឧ ចូង	ចិន្ទី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០៛
៨៦-	លោក ឈរ	ប៊ុនវិទ្យា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០៛
៨៧-	លោក ម៉េង	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០៛
៨៨-	លោក លីម	ចិន្ទី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០៛
៨៩-	លោក លីម	ចេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០៛
៩០-	លោក ឃ្លោក	សំអាង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០៛
៩១-	លោក ថា	គឹមលីន	ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	២០.០០០៛
៩២-	លោក ហួង	វិទ្យា	ប្រធានគណៈហិរញ្ញវត្ថុនៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង	២០.០០០៛
៩៣-	លោក ម៉ូ	ចុន្ទី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០៛
៩៤-	លោក ផ៊ុំ	សំអាង	អធិការរងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០៛
៩៥-	លោក គឹម	ចាន់ធីត្យ	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០៛
៩៦-	លោក លី	សារុន	មន្ត្រីក្រសួងហិរញ្ញវត្ថុ	១៥.០០០៛
៩៧-	លោក ផ៊ុំ	សាវន	អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ	១៥.០០០៛
៩៨-	ឯ.ឧ សេង	សុខុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០៛
៩៩-	ឯ.ឧ ប៊ុន	សច្ចៈ	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១០០-	លោក ម៉ូ	លីហួត	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០៛
១០១-	លោក ប៊ុន	ចន្ទីវិទ្យា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០២-	លោក ចូង	ពៅ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១០៣-	លោក ម៉េង	វិទ្យា	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១០៤-	លោក សេវ	សម្បស្ស	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១០៥-	លោក ឈុន	ប៊ុនឈុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៦-	លោក ចេង	ប៊ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៧-	លោក ស្វាយ	សុគន្ធិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៨-	លោក សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១០៩-	លោក សេវ	សម្បារ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១១០-	លោក ធីត	ចិន្ទី	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១១១-	លោក សែម	សំណាង	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០៛
១១២-	លោក សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១៣-	លោក សុ	ឌីណី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១៤-	លោក ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១៥-	លោក ធីម	ចុន្ទី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១៦-	លោក ឈុន	វៀមធីនី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១៧-	លោក សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១៨-	លោក សេ	ចិន្ទី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១១៩-	លោក ធីម	សុខណ្ណ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១២០-	លោក ប៊ុន	ឧត្តរា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១២១-	លោក ឈុន	ប៊ុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០៛
១២២-	កញ្ញា ម៉ាត	គឹមហៀង	មន្ត្រីក្រុមហ៊ុន JC សាខាបាត់ដំបង	១០.០០០៛
១២៣-	លោក យស	ធុន	សមាជិកក្រុមការងារចុះស្រុកកំពង់សារ ខេត្តព្រៃវែង	១០.០០០៛
១២៤-	លោក ធុន	ចន្ទី	សមាជិកក្រុមការងារចុះស្រុកកំពង់សារ ខេត្តព្រៃវែង	១០.០០០៛
១២៥-	លោក ធុន	គឹមវិត	សមាជិកក្រុមការងារចុះស្រុកបាត់ ខេត្តព្រៃវែង	១០.០០០៛
១២៦-	លោក ឈរ	សុខណ្ណារី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០៛



រដ្ឋសភា អនុម័តសេចក្តីស្នើច្បាប់ស្តីពីការ
បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
និងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅនៃគ.ជ.ប

សម្តេចតេជោ **ហ៊ុន សែន** អញ្ជើញ
ចូលរួមសន្និសីទពិភពលោកលើកទី
៣ របស់ អ.ស.ប ស្តីពីការកាត់បន្ថយ
ហានិភ័យនៃគ្រោះមហន្តរាយ

សម្តេចតេជោ៖
- យកចិត្តទុកដាក់គ្រោះភ្លេចអក្សរ
- អង្គការសង្គមស៊ីវិលខ្លះមានជំងឺតូងក
- មិនអនុញ្ញាតឲ្យមានបដិវត្តន៍ពណ៌
- បញ្ចប់ការឆ្លើយដាក់គ្នាក្នុងអាជីវកម្មខ្សាច់

៧

៨

១១

និពន្ធនាយក :

លោក **តាក ស៊ុនអ៊ុ**
គណៈកម្មការនិពន្ធ

- ១. លោក ខៀវ ណារី
- ២. លោក អ៊ឹម សុន្ទរៈ
- ៣. លោក វង្ស សារុដ
- ៤. លោក ទាវ សារៈមុនី
- ៥. លោក សុខ សុផន

លេខានិពន្ធ

- ១. លោក ជុំ សម្បត្តិ
- ២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

- ១. លោកស្រី ម៉ែន នារីសោភ័ក

អ្នករៀបចំ

- ១. លោក សុផាត វិរៈមុនី

វិចិត្រករ

- ១. លោក ធា សារុដ

អាសយដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របខ័ណ្ឌ

កម្ពុជា ១៩៩៧ :

ចំណង់មិត្តភាពដ៏រឹងមាំ
និងកិច្ចសហប្រតិបត្តិការ
ប្រកបដោយផ្លែផ្លា

មាតិកា
Contents

វិចារណកថា : សុទិដ្ឋិនិយមចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាឆ្នាំ ២០១៥.....

Editorial : Optimism for Cambodia's 2015 Socio-Economic Development.....

⇒ មិនឲ្យបដិវត្តន៍ពណ៌អាចកើតមាននៅកម្ពុជាបានឡើយ.....

៣

៥

⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស ១៦

⇒ លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច ១៨

⇒ សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី..... ១៩

⇒ វិស័យសំណង់បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចជាតិនិងការលើកកម្ពស់ជីវភាព
ប្រជាជន..... ២០

⇒ សមិទ្ធផល ៩ ចំណុចនៃកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម..... ២២

⇒ ពង្រឹងវិស័យព័ត៌មានឲ្យរត់តាមទាន់ការវិវឌ្ឍលើគ្រប់វិស័យក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ២៤

⇒ វប្បធម៌ : " បុណ្យទន្លេ " លើកទី១ នៅខេត្តក្រចេះ : ២៦

⇒ ចំណេះដឹងទូទៅ : អាស៊ីអាគ្នេយ៍នឹងក្លាយជាតំបន់សេដ្ឋកិច្ចធំលំដាប់ទី ៩ នៅលើពិភពលោក..... ២៨


⇒ វិទ្យាសាស្ត្រ សុខភាព : ផ្នែកណាមួយរបស់សរីរាង្គដែលឆាប់ចាស់បំផុត ? ៣០

⇒ កំណាព្យ : អម្បរ មច្ឆា អណ្តើកជិតដុតពូជ.....សំណើច ៣១

ଚକ୍ରବର୍ତ୍ତୀ

ପ୍ରଚ୍ଛଦପଟ୍ଟ

THE PRACHEACHUN MAGAZINE



ସ୍ତ୍ରୀତିନି ୧୯୪୯ ମସିହା ୧୨ତମ ଶହେ ଶହେ ଶହେ ଶହେ ୨୦୧୯

